

# ប្រជុំ ព្រះសាស្ត្រពិស្តារ



## ស្ថាដែលនេះ



ពីរាជ្យបិទ្ធិសព្វការណ៍ រាង  
ចុះសាសនបន្ទាត់ និង បណ្តុះបញ្ចូនប្រតិបត្តិទេ  
ក្នុងគោលចំណាំម៉ោងមុខម៌ដើម្បីវិទ្យាល័យ នាមពេរ កំណើនភេទនៅទៀត  
ក្របទំនួរជាយណ្ឌដៃ-ឯកសារទំនួរ:  
សម្រាប់សាធារណជនប្រើប្រាស់ដោយមិនគិតករថ្មី។

សូមថ្លែងអំណារគុណភាព  
**អនុករឹក ក្រសី-កី និងស្ថានីកទុកដាយ**  
ករុណាខ្សែ និង មូលនិធីខ្សែសម្រាប់ការសិក្សា  
ដើម្បីបានការប្រគល់ប្រាក់ប្រាក់ សម្រាប់ទុកដាយអេឡិចត្រូនិយោ។

Buddhist Institute of Ministry of Cult and Religion and eLibrary of Cambodia have made a cooperative effort to digitalize books and manuscripts in order to preserve our Cambodian literary heritage. This will promote and provide easy, instant access, free of charge to the public and future generations to come.

A sincere thank you to our generous supporters: Rissho Kosei-Kai, Open Institute, Karuna Cambodia and Cambodian Education Excellence Foundation, who made this endeavor possible.

[www.budinst.gov.kh](http://www.budinst.gov.kh)    [www.elibraryofcambodia.org](http://www.elibraryofcambodia.org)

សារិយាល័យ សារិយាល័យ សារិយាល័យ

២០១៩.៩០២

# ក្រសួងព្រះនាយកដ្ឋាន

## ពិន្ទារ

ព្រះរាជព្រះមហាក្សត្រន្តរោង

នគរបាល



១០មីនា/០៣

ល.ស ២៤១៨

ល.ស ១៩៧៣



## មនុស្សគិតខ្លោច (អនុរ)

(ផ្សំដូទ (ជាតុទិក) ពង្រទវតាប្បុស)

មនុស្សប្រសស្រីលាក់ព្យាមេះ ត្រួវមានចិត្តភាបាយមុះមុទ ហើយ  
សំរចកិច្ចការអូរដោយខ្លួនឯង មិនចាំបាច់ពិនិត្យការបាយមុះមុទ ទៅ  
តែត្រួវមានទោសមកវិញ ពាក្យសំដើមរាជ្យតិការ៖កាប់ចិត្តអូរឯង ចំណោះ  
ដឹងគ្នរសមាជិកប្រើការ។ បើធ្វើដឹងរាជ្យតិការមានចិត្តភាបាយមុះមុទ  
ហើយកុះករបើធ្វើការនាមរាជ្យតិការនឹងមានបុរាណកិច្ច និងមានមតិស្រឡាត់  
រាជ្យតិការ។



## នាមស្រីសង្កែទុក (តោ)

(ឆ្លាំឆ្នាំ ជាតុដឹង ពង្រមនុស្សប្រឈរ)

មនុស្សប្រឈរស្រីលារដែលកៅទ័រដែល ឈាយថា មានគេប្រយោជន៍រាប់  
អារម្មណ៍ តែប្រើបានការងារដែលបានបូណ្យស្រួលបាន ហើយកសិនុលូចបាន  
ឯងចានដលមិច ហើយកិច្ចការរងចាំប្រើបានបូណ្យស្រួលបាន ជាមុន្យ  
ចុះឯកស្រួលបាន ឯងចុះឯកស្រួលបាន ហើយបានបូណ្យស្រួលបាន ។



## មនុស្សទៅតាមវាំខាង (ខ្លា)

(ត្បាំខាង (បាតុលី) ពង្រយក្យស្រី)

មនុស្សប្រុសស្រីរាជជំលើកិត្យវាំខោះ ចំនាយថា ជាមនុស្សចិត្តមាន៖  
បន្ទិចហើយការ វត្ថិត្រឹមមានអំណាច់គេការព្យាយាជត្រឹម អូកនោះត្រឹមជា  
មនុស្សមានសំណាក់ មានខ្ញុំកំដែរត្រឹម ឬករសិរិច្ចាមុរត្រឹមបាយណាកដែល ឬត្រឹម  
ការរដ្ឋិទ្ធិមបាយណូប្រសិរិ ជាមនុស្សមានចិត្តអង់ភាគ វិនាប់ខិនបន្ទិចដំឡាស់  
ជាភាយាយណាកត្រឹម ។



## បន្ទុល្យកើតឆ្លាប់ថែរោះ (ឥណទាន)

(ឆ្លាប់ថែរោះ (ជាតុលី) ពង្រមនុស្សស្រី)

មនុស្សប្រសស្ថិយាភ័ណ៌លក្ខិតឆ្លាប់ថែរោះទំនាក់ទំនាក់ ជាមនុស្សប្រចើនអភិវឌ្ឍ ធម៌ធមូលិនិយាយពាក្យមិនបានការ ចូលចិត្តជាប់ផ្ទៃនៅពេល ហើយការរាជ ការនិង បានជាតិ រកសុដ្ឋិប្បុរាណិស្សវិបាល អ្នកជិតខាងប្រឹងប្រុងឡាតាំង ពេលដែលបានបង្ហាញ និងស្វែរបានបើរកសុដ្ឋិប្បុរាណនិតប្រឹងប្រុងបានជាមួយ។  
ជាមនុស្សមិនស្វែរចូលចិត្តការមកម្មាន។



## ខន្ទុស្សពើតល្វំរោះ (នាគ)

(ន្វំរោះ (ជាតុមាស) ពង្រៀនព្យាប្រឈរ)

មនុស្សប្រឈរដីយោចេលហើរន្វំរោះ ទំនាក់ទាក់ជា ជាមនុស្សមាន  
ប្លិទស្សាគុសំ ជាមនុស្សមានកសិ មានរោបាលសំត្រួល ឬកដឹងស្រឡាញរបស់  
អាន ជាមនុស្សនាប់ខិំ នៅរាប់ចាត់ ហើរកសិជូនបុរិធមិនសូវបាន ហើរឱ្យការ  
ត្រួលបានបុរាណសក្តិចំចូលចិត្តដើរន្វោយ ឬ៖ចាន់ជាក្រើនមានលាកចូល ។



## នាមស្បែកឱ្យខ្សោយម្ខារ៉ា (តង់)

(ផ្លូវម្ខារ៉ា (បាតុណី) ពង្រមនុស្សប្រុង)

មនុស្សប្រុងស្រីលាក់ដែលកើតឡើងៗដោយទាយថា ធម្មកម្មាល មិន  
ល្អពេក មិនអារកកំពេកកំចិត្តគុណដល់គេ ព្រោះត្រឹមបានទូរទាសមកដល់  
ខ្លួន ហើយកសិច្ចាចុងរលូក្ខរសម ធិតុការរាជការមិនស្ថុវិលុ ចូលចិត្តដើរត្រឹម  
ត្រពូលម្ខារ៉ីមានមជ្ឈមកេចិត្តត្រឹមកំណាយពីរបន្ទិច ។



## មនុស្សនឹកសង្កែទី (សេច)

(ផ្សំមី (ជាតុកើង) ពង្រីមព្រៃស)

មនុស្សប្រសស្ថិតក្នុងក្រុងដំឡើង ទៅលាយជា ជាមនុស្សមានភាពឱ្យម អ្នកធោងស្រឡាញរបៀបអាយុវត្ថុ ប្រើប្រាស់បានជាបៀវយ៉ា ហើយធ្វើការការណ៍ ការនិងបានជាចំ មានគេចំនួកបំរុងណូលាស់ការធ្វើដែលកើតឡើយ មិនសុវណ្ណ ។



## ទន្លេស្សីរិះសង្គមវ៉ាមចំបោ (ពេល)

(ត្បាកំមិះ (ជាតុមាស) ឯង្វេខ្លាស្រី)

មនុស្សប្រុសស្រីយកដែលកើតឡើងនៅ ទំនាក់ទាយទាយថា ជាមនុស្សទូទៅ កម្ពុជា មានចិះទៅតុលាស្សីដោយបានបែងប្រឈមបំមិត្តភកកិច្ចិនស្សីសមប្រាប់ ធ្វើការរាជការមិនស្សីរាល់ ហើយកសិធម៌បានដោយប្រាប់ប្រឈមប្រាប់ អូកជុង ស្រឡាញចិត្ត ។



## មនុស្សទីសង្កែវតក (ស្វា)

(ស្វាក (ជាតុដែក) ពង្រយក្យប្រឈម)

មនុស្សប្រឈមស្រីលាក់ដែលកែតន្ទាំនេះ ចំណាយទាយថា ជាមនុស្សចិត្តព្រោះ  
នាប់ខិះពេនាប់បាត់ ធ្វើការប្រើប្រាស់ខ្លួន មិនសូវចូល ចិត្តសេបគប់មិត្តភក្តិ ហើ  
រកសិទ្ធិពុញ្ញរលូក្ខុរសម ហើយធ្វើការដ្ឋានឯងចានលូប្រសើរ ប្រើឯកជំនាញនៅក្រោម  
ដំណោះស្រាស់ ប្រយោត្តអ្នកជិតខាងកាត់ទូក្រុងទោសដែលខ្សោះ ។



## មនុស្សពីន្ទោរា (ខាង)

(ន្ទោរា (ជាតុដែក) ពង្រយក្យប្រុស)

មនុស្សប្រុសត្រូវបានរឿងរកឱ្យត្រូវនេះ ទៅយាយទាយថា ជាមនុស្សចិត្ត ហ្មាល់ជាប់ឱ្យ ទៅមិនចេះមានតំបន់ ត្រឹមមាយមិនអាចបាយការ មុំមុក ហើយសំណង កិច្ចការអើងាយដោយខ្សោយ ដោយមិនចាំបាច់ពិនាក់អ្នកដើម្បី តួចអភ័ុ ត្រាតិការ ធម៌ក្រាយមកនិងបានជូលបិញ្ញ ទៅប្រយ័ត្នុងការសេរ ធប់មិត្ត ត្រោះត្រឹមនាំឡើកទោសដល់ខ្លួន ក្នុងគុណភាពដើម្បី ទៅប្រើបាន ទោសវិញ្ញុ ។



## មនុស្សទីសង្កែច (ខ្មែរ)

(សង្កែច (ជាតិ) ពង្រីកប្រើបាយ)

មនុស្សប្រើស្រីលាច់លក់ក្នាំនេះ ទំនាក់ទាយថាទា លូមធ្យែម នៃ  
កណ្តាល មាត់ចូលចិត្តចារពាក្យពតប្រយោជន៍ទ្រឹម ចិត្តទ្រឹមប្រប្បលមិន  
ស្ថិវទេរឹង រកសុធន់បញ្ចូលប្រសិរី ហើយទីការរាជការណាត្វរសម អូកដែល  
ស្រឡាញចូលចិត្តទ្រឹម ។



## មនុស្សទៅតាមវគ្គ (ឡើង)

(ឆ្លាំក្នុង (ជាតុទីក) ពង្រមនុស្សប្រើ)

មនុស្សប្រើប្រាស់បានដែលកែត្រាំនេះ ទំនាក់ទំនាក់ ជាយុទ្ធយាយកំពុង  
សំណាក់លូ ហើយប្រើប្រាស់សិរីជាថាងុរួបប្រើប្រាស់ ធ្វើការនិងបានជាទំ ពេមានចិត្ត  
ទាំងក្នុងការងារបន្ទីម ចូលចិត្តយើង្ហាលក្នុងរឿងអូរដៃទេ ។

## ជ្រើនទូត

- ♦ មនុស្សប្រុសស្រីលាក់កែវត្វាបំដុះតុះ ខែ ៥. ១១. ៦. ១២. ៨. ៩  
ជាមនុស្សព្រឹនមានដោករាសនា មានប្រចុះខស់ឡើងឆ្លាតរកសិបុំពាច់រលូ  
ប្រសិរអូកដឹងស្រឡាត់របៀបអារម្មណ៍ មានពេយកលាកអូរជារើយ។
- ♦ មនុស្សប្រុសស្រីលាក់កែវត្វាបំដុះតុះ ខែ ៧. ១. ៤. ៣. ១០. ៦  
ជាមនុស្សព្រឹនអក់តុ ទិន្នន័យឱ្យឱ្យស ព្រឹនមានចិត្តភោគ្របាយក្នុងខ្ពស់រក  
សិបោយតីងទែងជានិបំដុះតុ។

ទ. នគរបាយអុំពាច់



## ច្បាស់បុរី

- ♦ មនុស្សប្រសស្ថិយាខែត ខែ ៥. ១៩. ៦. ១២. ៨. ២  
ទាំងអាយុថាមឈូវិលូ ហើយឯងរកឡើងមានដោយគីងខែន តែបើនឹងបាត់បង់  
វិញ្ញាប់រហូស មានវិភាគរកដោយសារស្តី នៅទីក្រុងទោសមកិច្ច  
ជាមនុស្សចូលចិត្តដើរឆ្លាត់ ។
- ♦ មនុស្សប្រសស្ថិយាខែត ខែ ៧. ១. ៨. ៣. ១០. ៤  
ជាមនុស្សចូលចិត្តដើរឆ្លាយ ចូលចិត្តនាំរៀងត្រួវ ចិត្តស្រាលាប់ខិះអារ  
ក្រក់មុនឈូវក្រាយ ។



## ជ្រើរលាង



- មនុស្សប្រុសស្រីលាកកិត្យាបំខាល់នេះខែ ៥. ១៩. ១៩. ទំនាក់ទំនងចំពោះអ្នកនោះប្រើប្រាស់បច្ចុប្បន្ន មានចិត្តរឹងគូន មានការងារក្នុងក្រុងក្រោមប្រព័ន្ធ ហើយមាន៖លាង។
- មនុស្សប្រុសស្រីលាកកិត្យាបំខែ ១២. ៦. ៨. ២. ៩. ៣ ទំនាក់ទំនងចំពោះអ្នកនោះនឹងបានល្អ មានសេចក្តីសុខប្រើប្រាស់ មានត្រពូលម្មតិ ប្រើប្រាស់បង្កើរអ្នកដឹងប្រសួរពុំភាគ មានអ្នកដឹងបង្កើរប្រាមប្រើប្រាស់។



## ខ្លួនខោះ

- មនុស្សប្រុសស្រីលាក់ត្រាំងនេះខែ ៥. ១១. ៦. ១២. ៧. ៩ ទំនាក់ទាមចាយថា ត្រឹមបានសុខសប្តាយ រកសិដ្ឋាប្រជើនបានសមប្រកប មានចិត្តទំនើន អ្នកធែលស្រឡាត្រំ មានត្រពូសម្រៀតិបិបុរាណិ ។
- មនុស្សប្រុសស្រីលាក់ត្រាំងនេះខែ ៥. ២. ៦. ៣. ១០. ៤ ទំនាក់ទាមចាយថា មិនស្ថុវណ្ណ ត្រឹមមានរឿងភាព ទាល់ខែខ្លួនខោះទីតាំង មានតេច្ចូលចិត្ត ត្រូវលាងឃើនិះត្រឹម សេពតប់អ្នកដែលមិនស្ថុវណ្ណនៅលើ ។




## ខ្លឹវទោរាប

- មនុស្សប្រុសស្រីយាក់តក្វាំងខែ ៥. ១៩. ព. ១. ៨. ២. ទំនាកេដាត  
មិនស្ថិវិធី និមាយសត្វវបុំនប់ប៉ុងប្រទុសជុំខ្សោ នចិនមានជីវិកកុង ខ្លួន ។
- មនុស្សប្រុសស្រីយាក់តក្វាំងខែ ៦. ១២. គ. ៣. ១០. ៤  
ទំនាកេដាត ជាមនុស្សមាននក់ព្យាកាសខាងក្រោម មានត្រពូលបុច្ចុលប្រើប្រាស់ មានថ្មីមាត់អូកដែល  
ស្រឡាត្រង់ចុលចិត្ត ។



## ខ្សោយក្រាម

- + មនុស្សប្រុសស្រីលាក់តែងត្រាំម្បាច់ដៃខែ ព. ១. ៤. ៣. ៥. ៩៩  
ចំណាយទាយថា ជាមនុស្សចិត្តស្រែល ត្រឹមមានកំហិង្ធនាក្នុងខ្ពស់ មានអ្នក  
ដែលប្រជែងឈ្មានី៖ រកសុចិត្តឱ្យខ្សោយលំបាក ។
- + មនុស្សប្រុសស្រីលាក់តែងត្រាំម្បាច់ ដៃខែ ៦. ១២. ៨. ២. ១០. ៤ ទំនាថ់  
ឯងុបាយណូប្រសើរ ឯងុបាយជាន់ពីឱពាក់អារ៉ែយនៃមាតាបីតា មានអ្នកចំ  
ទុកប៉ុនសេឡាច់រាប់អាយត្រឹម ។



## ខ្សោយទី

- ❖ មនុស្សប្រុសស្រីលាក់ត្បាកំមិនខែ ៦. ១២, ព. ១. ៩០. ៤ ចំណាយទាយថា អ្នកនោះមានចិរភ្លការាមិនសមស្តែង ត្រឹមចូលចិត្តមានរឿងក្នុងក្រោសារខ្ពស់ខ្សោយពិហកក្នុងកិច្ចការរកដើម្បី ។
- ❖ មនុស្សប្រុសស្រីលាក់ត្បាកំមិនខែ ៥. ១១. ៨. ៩. ៣ ចំណាយថា អ្នកនោះត្រឹមមានអាយុវេះ ត្រឹមបាយសុខ រកសុទិក្ខុមជីវិតបាយដោយចូរ មានលាកចូលជារឿយទាំងអ្នកនឹងខាងក្រោមតារាងប៉ាន់ បើនិងគិតកិច្ចការអីទាំងត្រឹមបាយសំរែច ។



## ខ្លួនប៊ីតិច

- មនុស្សប្រុសស្រីលាក់ពីត្បាកំមែននេះខែ ៥, ១១, ៣, ៨, ៩, ៩ នៃទីតាំងទាយទាយថា ជាមនុស្សអក់ព្យរកសិទ្ធិបានដោយលំបាក មានចិត្តកោះកាថ្វច្រៀលឈានឃើម ។
- មនុស្សប្រុសស្រីលាក់ពីត្បាកំមែននេះ ខែ ៦, ១២, ៩០, ៤ ទីតាំងថា ជាមនុស្សមានវោហាស៊ែ មានគោរកទ្វាចមានបុណ្យរាសនា រកសិទ្ធិបានដោយសមប្រកប បើវិនិច្ឆ័យកិច្ចការអូរត្រីមានមសំរច ។

## ខ្លួនប៊ីតិច

- មនុស្សប្រុសស្រីលាក់ដែលពីត្បាកំវិកនេះខែ ៥, ១១, ៣, ៨, ៩, ៩ នៃទីតាំងទាយទាយថា ជាមនុស្សអក់ព្យរកសិទ្ធិបានដោយលំបាក មានចិត្តកោះកាថ្វច្រៀលឈានឃើម ។
- មនុស្សប្រុសស្រីលាក់ដែលត្បាកំនេះខែ ៦, ១២, ៩០, ៤ ទីតាំងថា ជាមនុស្សមានវោហាស៊ែ មានគោរកទ្វាចមានបុណ្យរាសនា រកសិទ្ធិបានដោយសមប្រកប បើវិនិច្ឆ័យកិច្ចការអូរត្រីមានមសំរច ។

## ទ្វាករង

- ◎ មនុស្សប្រសព្ទឃាយដែលកើតឡើងការនេះ ខែ ៧. ១. ៨. ២ ទំនាក់ទាយថា ជាមួកមានបុរាណវាសនាល្អស់ តែធ្វើឱ្យនៅ ចូលចិត្តមេត្តាករុណាបែល អ្នកកំសត់អត់យោង តែត្រឹមត្រួតឃាយទៅសេរី។
- ◎ មនុស្សប្រសព្ទឃាយកើតឡើងការនេះ ខែ ៥. ១៩. ៦. ១២. ៩. ៣. ៩០. ៦ ទំនាក់ទាយថាគាលនៅតួចត្រឹមយ្អាពន្លាយចាកច្ច័ន់ ឬវេរាយមក ឡើបានជូបជូរ ត្រពុសម្បតិមាយមធ្យម។



## ខ្លួនទេរ

- មនុស្សប្រុសស្រីលាក់ដូរកើតឡើងចរណៈខែ ៥. ១១. ៦. ១២. ទំនាក់  
ទាយថា ជាមនុស្សចិត្តមិនឡើង គឺប្រជុលដ្ឋាសំបុរាណរបៀប។
- មនុស្សប្រុសស្រីលាក់កើតឡើងខែ ៨. ៩. ៩. ១០. ៤ ទំនាក់  
ថា ជាមនុស្សមានសត្វាមិត្តធម្ម គូរជាជីវការខ្លាច់ខោអូកទាំងពុង មាន  
ប្រាញ្យារៀង់នៃរបៀបរហូតដែលបានសំរែលឡើងដូចជាបុរាណ  
បើធ្វើការដូច និងមានបុរាណសកិខ្យល់ខ្លែង។



៩៩

## ស្វ័យក្តុង

- ❖ មនុស្សប្រុសត្រីរកដែលកើតឡើងពាក្យនេះខែ ៩. ១១. ៨. ២. ៣០. ៩៧យ៉ា  
ថា : ជាមនុស្សមានការវិរឿយហត្ថលេខាដូលចិត្តនិយាយស្តីមានប្រយោជន៍ នៅអ្នកជំងឺស្តីរចាប់អារម្មណ៍ ។
- ❖ មនុស្សប្រុសត្រីរកដែលកើតឡើងនេះខែ ៦. ១២. ៨. ១. ៤. ៣ ទំនាក់ទំនងថា  
ជាមនុស្សមានសំណងខ្ពស់ មានលក្ខណៈជារឿយៗ ជាមនុស្សមានយស  
សកិ មានសម្រួលត្រួតព្រៃន្រៀន ជាមួយមានកំព្យុត្រព្រៃនរាល់ ត្រូវជាមីតិំពាក់  
នៅព្យាកទិន្នន័យ ។



ទំនាក់ទំនង

## ខ្លឹវចុះត

- នគរបាល : លើករសម អ្នកជិនស្រឡាត្រង់របៀបនេះត្រឹម ។  
នគរ អណ្ឌារ : ទិន្នន័យរូសមាន៖ ត្រឹមអក់ពុ ព្យាយត្រឹម ។  
នគរ ពុច : ជាមនុស្សសំបុរាណីមកវា មានទុកធោះ ត្រឹមដោយសារ  
មាត់ខ្លួនឱង ។  
នគរបាលស្សគ៺ : លើករសម មានលាកចូលត្រឹម ។  
នគរសុក្រ : លើបានមានត្រពូលម្បត្តិបិរុណី ។  
នគរ សក់វេរ : លើលាកសំនិមបានបុរាណសកុំដែលអ្នកជិនស្រឡាត្រង់របៀបនេះ  
នគរភាគិក្ស : អក់ពុរាយសំ មានគេចូលទិន្នន័យឈាយដើម (ពេនិយាយ លើ  
ចំពោះបុខ កំពង់គេឈាយអារក្រកំអំពីខ្លួន) ។

## ខ្លឹវចុះត

- នគរបាល : លើលាកសំមានបុរីត្រូវកំណើកច និងត្រពូលម្បត្តិបិរុណី ចូលទិន្ន  
រៀងបានឈាយសកុំ ។  
នគរអណ្ឌារ : មិនលើម៉ីយ៍ ទិន្នន័យ តាប់ក្រវិក្រាង ។  
នគរពុច : រកសុទានដោយលំបាក មានគេឈាយដើមត្រឹម ។  
នគរបាលស្សគ៺ : មានគេស្រឡាត្រង់របៀបនេះត្រឹម ត្រឹមមានលាកចូល ។  
នគរសុក្រ : មិនសុវណ្ណត្រឹមមានការពិនិត្យក្នុងទិន្នន័យឈាយ  
ក្នុងការងារ ។  
នគរសក់វេរ : អារក្រកំយកសំត្រវិប្បយ័ត្ន ។  
នគរភាគិក្ស : មិនលើ មិនមានទុកធោះក្នុងខ្លួន ។

### នគរបាល

- នគរបាល : ចិត្តធ្វើនក់ក្រហាយ . មុខ់ ។  
នគរបាល : ចិត្តការច ចិត្តឈ្មោះទេ ។  
នគរបាល : ចិត្តចូល អាចពិនាក់បានល្អឈាល់ ។  
នគរបាលស្សែត់ : កាលពិតុចលំបាក ឬ៖ក្រាយមកឱ្យបានល្អ ។  
នគរបាលសុក្រ : មិនល្អ ឬឯងមានគ្រោះថ្វាក់ដែលខ្សោយ ។  
នគរបាលសារ់ : មានគេស្រឡាត្រង់របៀបអាជីវ មានលាកចូល ។  
នគរបាលកាទិក្សា : ក្រើនយោនចាកទិនលំនៅ រកសុីមិនសុវាយ ។

### នគរបាល

- នគរបាល : ក្រើនមានចិត្តលោកអង្វែយ មិនរវាល់ិធម្មកណីទេ ។  
នគរបាលសារ់ : ចូលចិត្តដើរក្រើន ចារចាត់ប្រយោជន៍ ។  
នគរបាល : ក្រើនឯងយាយពាក្យមិនបានការ ។  
នគរបាលស្សែត់ : ជាមុនស្សែត្របាល ភាប់ខិះ ។  
នគរបាលសុក្រ : ជាមុនស្សែត្រមានចិត្តទូលាយ ចូលចិត្តរបៀបអូកណីទេ  
មិនរឹសមុខ ។  
នគរបាលសារ់ : ចូលចិត្តសប្តាយចិត្ត ជាមុកមិនប្រការខ្សោយ ។  
នគរបាលកាទិក្សា : អារក្រកំណានស រកសុីបានដោយពិនិត្យ ។

### នគរបាល

- នគរបាល : ក្រើនអក់ព្រញាតិមិត្ត ។  
នគរបាលសារ់ : រោបកស់បាន អូកជុំចូលចិត្ត ។

**ព្រៃតុច** : ចិត្តមុនុតក្រាបការ ហើយសំរាងទីចូរការត្រប់បែបយ៉ាង ។

**ព្រៃត្របាស្យគិត** : ចូលចិត្តឈើឆ្លាម ក្នុងវីរុប្បុកដីថែ ។

**ព្រៃសុគ្រ** : មានចិត្តអត់ច្បត់ក្នុងការងារ ធនវិសាការសំបាកត្រប់បែបយ៉ាង ។

**ព្រៃសវវិរ** : មិនសុវិណ្ណ ចិត្តប្រើប្រាយសមានេះ ។

**ព្រៃភាពិគ្ស** : ប្រើនិយាយលេខលើចប្រើវា តែមិនការការ ។

### ខ្លឹមត្រូវ

**ព្រៃច័ន្ទុ** : ប្រើនអក់ពុ ខែព្រោះព្រោតិមិត្ត ។

**ព្រៃអត្តារ** : ជាមួនឈុរាជសាបាន យោរោះ ។

**ព្រៃតុច** : ប្រើនលីបាកក្នុងចិត្ត ។

**ព្រៃត្របាស្យគិត** : មិនសុវិណ្ណ ការងារខ្លឹម ។

**ព្រៃសុគ្រ** : ឈ្មោះរសម បើនិងសេចក្តីរកណាការជាមួមឱ្យម ។

**ព្រៃសវវិរ** : ជាមួនឈុរិនិន មាយេះ កំបុតកំបុយ ។

**ព្រៃភាពិគ្ស** : ឈ្មោះសំ អូកដឹងប្រយាដ្ឋាន់គោរពការបែកាស ។

### ខ្លឹមមិត្ត

**ព្រៃច័ន្ទុ** : ប្រើនបានជាចិនការកំនែមាតាបីតា ។

**ព្រៃអត្តារ** : ប្រើនបានឈុខ មាយអូកដឹងប្រុងប្រើប្រាស់ ។

**ព្រៃតុច** : ចូលចិត្តចរចារក្រោព្រប្រយោជ័ែ មិនល្អ ។

**ព្រៃត្របាស្យគិត** : ឈ្មោះរសម បើនិងរកដឹងប្រុងប្រាស់ប្រុងប្រាកិត ។

**ព្រៃសុគ្រ** : ជាមួនឈុរិខ្លឹមក្នុងការងារ ។

- ខ្លួនសោរ** : អារករំណាស់ មានមនុស្សទាំងអូក្រចោសមកិច្ច។  
**ខ្លួនជិត្យ** : មានកំពុសំណាងល្អ មានអ្នកធំដូយទំនុកបំរុង។

### ឆ្លើមទំនេះ

- ខ្លួនខ្ពស់** : ជាមនុស្សមានវាយការ និងមានលាកច្បាប់ប្រចើន។  
**ខ្លួនឡាតាំង** : ជាមនុស្សមានភាពធម្មជុំ និងមានភាពធម្មជុំ និងមានភាពធម្មជុំ។  
**ខ្លួនពុទ្ធទាន់** : ជាមនុស្សក្រាប់មានសតិបញ្ញាមុំមុំ។  
**ខ្លួនសុគ្រ** : ជាមនុស្សមានវាយការ រកសុំដោយលំបាក។  
**ខ្លួនសោរ** : ជាមនុស្សរាស៊ីអំ ត្រានប្រព័ន្ធវាយការ។  
**ខ្លួនជិត្យ** : អ្នកធំប្រសួរពុទ្ធភាព តែមិនមានសល់របស់ប្រព័ន្ធ។

### ឆ្លើមទាំងអស់

- ខ្លួនខ្ពស់** : ចិត្តប្រចើនរប់រហោះ បេះបាចអ្នកដីទេ។  
**ខ្លួនឡាតាំង** : រកសុំក្របមុខរបរមិនសូវបាន (រកដោយលំបាក)។  
**ខ្លួនពុទ្ធទាន់** : មានប្រជាប្រឈម និងមានកំពុសំណាងល្អ។  
**ខ្លួនសុគ្រ** : ជាមនុស្សមានកំពុសំណាងល្អ អ្នកធំប្រសួរពុទ្ធបុណ្ណោះ។  
**ខ្លួនសោរ** : ត្រូវមានមនុស្សចោស ដោយអ្នកដីទេនាំយកមកិច្ច។  
**ខ្លួនជិត្យ** : និងមានបុណ្យសក្ខិខ្ពស់ អ្នកធំដូយមុកបំរែ។

## ខ្លឹវនៅរាជ

- តែងទេស្ស : ជាមនុស្សអភ៌ព្រ ខោប្រាតិលន្ទាន ។
- តែងអណ្តារ : ជាមនុស្សចិត្តធម៌មាន៖ ពុំសូវស្អាប់សំដើមុកជីថេះ ។
- តែងពុទ្ធប៉ាន់ : មានបញ្ហាណ្យាសវិវិឌ្ឍមុំមុំ ហើយប្រាថ្ឋាសីហើយ  
ពិធ្យ់រាជធ្លីមួយបានសំណែ ។
- តែងប្រាស៊ីគេតែង : ជាមនុស្សចុះចិត្តការសប្តាយប្រើប្រាស់ ។
- តែងសុគ្រោះ : និងមានមនុស្សទាំងឡាតាំងមកឱ្យ អូកជិតខាងប្រើប្រាស់  
ប្រើប្រាស់ណាយិះ ។
- តែងសោរៈ : ជាមនុស្សមានចិត្តមេត្តាករុណា តែធ្វើគុណាប្រើប្រាស់បានទេស
- តែងអាជីក្ស : និងបានសេចក្តីសុខសប្តាយ ប្រពៃណុសម្បតិបិបុណ្ណិ ។

## ខ្លឹវប៉ា

- តែងទេស្ស : មានបញ្ហាណ្យាសវិវិឌ្ឍមុំមុំប្រើប្រាស់ ។
- តែងអណ្តារ : មានការលំបាកប្រើប្រាស់ក្នុងការប្រកបមុខរបរ ។
- តែងពុទ្ធប៉ាន់ : ជាមនុស្សមានពេកាតខ្លាចជាមនុស្សតែងតែង ។
- តែងប្រាស៊ីគេតែង : សំដើមក្រក់ប្រើប្រាស់មានចិត្តបំពេះ ។
- តែងសុគ្រោះ : មានកសិខ្សោះ មានប្រពៃណុសម្បតិបិបុណ្ណិ ។
- តែងសោរៈ : ជាមនុស្សមានទុកប្រចាំការ មនុស្សទីំយោរាយ  
ក្នុងការងារ ។
- តែងអាជីក្ស : មានការទីំយោហត់ប្រើប្រាស់ក្នុងការក្របរាប់ចិត្តុមជិត ។

## ខ្លួនខ្លួន

- ខែចេត្តខ្លួន : ជាមុនសម្រាប់ប្រព័ន្ធដែលអ្នកដែងស្រឡាញពីរបៀបអាជីវកម្ម។
- ខែអត្ថាវេរ : មានអេនិយាយល្អទៅនឹងមុខ លុខប្រាយខ្ពស់និយាយអាណាពក់ ។
- ខែចុច្ចុច្ច : មានបញ្ហាយឈ្មោះវិវាទ អ្នកដែងស្រឡាញពីរបៀបអាជីវកម្ម ។
- ខែប្រាបាសស្សែត្រ : ចូលចិត្តនិយាយត្រឹមតែបានការ ។
- ខែសុគ្រោះ : ចូលចិត្តដើរលើសប្បាយភ្លេចខ្លោន ។
- ខែសំណង់ : មានភាសីខ្ពស់ និងបានជាតិ មានតេចូលយកចំណុកបំរុង ។
- ខែអាជិគ្ស : ជាមុនសម្រាប់កាត់បុរាណវាសនា ចំណោះដើមត្រឹម ។

## សំណង់សំណង់

បើចង់មើលឱ្យដើមពីរបស់ខ្លួន តើលូបភាគរបកកំហែងលាងក្រោរមើលតាមរបៀបខាងក្រោមនេះ : បើប្រុសលោកឱ្យរបៀបពីចេតិយ៍ទៅ នៃត្របាក់ . បើស្រីឱ្យរបៀបពីចេតិយ៍ទៅនាក់របស់បើចង់មើលពីវិធីកំសើររបៀប អាជិគ្សត្រង់ ចេតិយ៍ ឬវិនេរតាមកែទស្សនី ប្រុប្បុរាបុរាណដែលវិធីកំដើរកើត ។

## សាស្ត្រវត្ថុខ្មែរ និងរបៀប



- បើចង់មិលពីខែកុំព្យូទ័រ ឬម៉ោងដែរ គឺ ខែមិនសិរ្ស្រវត្ថុរបស់ចំណុច
- បើចង់មិលពីខែកុំព្យូទ័រ ឬម៉ោងដែរទៅ ន្វែងជំនួយរបស់បុរីបាន
- បើចង់មិលពីខែកុំព្យូទ័រ ឬម៉ោងដែរទៅ ន្វែងជំនួយរបស់បុរីបាន

- ១- បើត្រូវត្រង់ចេតិយ៍ទំនាក់ទំនាយថា : និងមានកំពុសំណាងល្អ មានលាក់ថា ក្រឹះយា  
អូកដឹងស្រឡាញំចូលចិត្តប្រើប្រាស់ បើមានកីឡាបំប្លែងប្រើប្រាស់ទៅ ។
- ២- បើត្រូវត្រង់ថ្មាស និងសត្រប្រាកំទំនាក់ទំនាយថា : ល្អណាស់បាយ និង មាន  
អូកចំពាប់ចិត្ត បើរកសុជ្ជាតុងរ ប្រើប្រាស់បាយចំណាង មានមនុស្សចំខ្សោយ យក  
លាកមកឱ្យ ។
- ៣- បើត្រូវមនុស្សកំបុតក្រាលទំនាក់ទំនាយថា : អាណាពេកំណាង ចុរប្រយ័ត្ននិងត្រូវមាន  
ទុកទោសច្ចោះ បុរីគ្រោះអាសន្នផ្សេងៗ និងជិនិជ្ជាតាំ រកសុជ្ជាតុងរប្រើប្រាស់ ខាងប់
- ៤- បើត្រូវត្រង់ដួនេះហូង និងប្រាស់មាសទំនាក់ទំនាយថា : ល្អណាស់ប្រព័ន្ធរបស់  
ដែលបំបងប្រាស្តាច់បាយយុរិយ និងបាយសំរេចតាមបំណាង រកសុជ្ជាតុងរបាយ  
បាប់ប្រសើរ ។
- ៥- បើត្រូវត្រង់ភាគី និងនាក់រាជ ទំនាក់ទំនាយថា : មិនល្អ និងមានជិនិជ្ជាតាំប្រើប្រាស់ មាន  
សត្រូវបំបងបាយ ឬមុកទោសដល់ខ្លះ អូកនិតខាងចាក់រុកតិះឡើង នាំរឿង  
ដល់ខ្លះ ។
- ៦- បើត្រូវចំឡើងគារ ទំនាក់ទំនាយថា : និងត្រូវធ្វើដឹកនាំការងារទៅតាមរយៈលក្ខណៈ ឬ  
ល្អបសមត្តរ ។
- ៧- បើត្រូវត្រង់ពិមិធបាយទំនាក់ទំនាយថា : និងមានរឿងការងារដែល នាំកើតឡើងប្រាស់ ដល់ខ្លះ  
ឬប្រយ័ត្នអាណាពេកំណាង ។
- ៨- បើត្រូវត្រង់ទេព្យូហ្ម ទំនាក់ទំនាយថា : និងបាយល្អប្រសើរ និងពិតកិច្ចការរួម  
ប្រើប្រាស់បាយ ។
- ៩- បើត្រូវត្រង់មេមត់ ទំនាក់ទំនាយថា : និងមានតេនាំលាកមកឱ្យ ហិយ  
ប្រើប្រាស់ប្រឡាញំរាយិតប្រើប្រាស់ ។

## ទម្រង់បើកអ្នកចំណុច

បើអស់លោកអ្នកចំណុចថា ពីរព្រៃនរបស់អស់លោកអ្នកជាចិត្ត សំឡាល់  
១០០ឆ្នាំម៉ោង បុរីមិនមេ សូមឱ្យមិនចិត្តខាងក្រោមនេះ :

ចូរយកអាយុអ្នកទាំងពីរមកបញ្ចូលត្រា ហើយយក ពេកវា បើយើងសែស ឈី  
៩. ៣. ០ អ្នកនោះមិនមេមានចិត្តសំឡាល់១០០ឆ្នាំរបស់អ្នកទេ ។ បើយើងសែស  
ឈី ២. ៥. ៦. ៨ ទំនាក់ទំនងថា ជាបុរព្រៃនរបស់អ្នកទិន្នន័យ ។



## សម្រាប់បង្កើតនាស្ថាព្យាណក្រសំរែច្រោម

ពេកដាក់	ពេកដាក់	ជំនាញការ
ទីក	ទីក	លួយការសំនះជាមួយភ្នាល់បុខ
ទីក	ឈើ	លួយការសំអាចរក្សាទាម
ទីក	ដែក	លួយការសំ អ្នកចិត្តឯងជីម
ទីក	ក្រឹង	មិនលូ
ដៃ	ដៃ	លូ
ដៃ	ទីក	លួយការសំអាចរួមរាល់ជាមួយភ្នាល់បុខ
ដៃ	ដែក	លូបញ្ញា
ដៃ	ក្រឹង	លួអាចរស់នៅជាមួយភ្នាល់បុខ
ឈើ	ឈើ	មិនលូ
ឈើ	ទីក	លួយការសំហើយរក្សាទាម
ឈើ	ក្រឹង	អារក្រកំណាយ
ឈើ	ដែក	មិនសុវណ្ណ
ក្រឹង	ក្រឹង	អារក្រកំណាយ
ក្រឹង	ឈើ	អារក្រកំណាយ
ក្រឹង	ដែក	អារក្រកំណាយ
ក្រឹង	ទីក	អារក្រកំមួយលូក្រោយ

ចំណោកធាតុមាសធ្វើជាមួយធាតុអីកិច្ចលូវដ៏។

## ទេប្បីចមិជីជុវត្ថុអនុយោប់បែងចេញ


បើអស់ពោកអូកចមំមិលតុរាជ្យនៃមួយបែងចេញពីឈ្មោះអារក្រកំហោះយា?

- បើសេសលេខ ១. ៣. ៤. ៨ មិនឈ្មោះត្រាត់ប្រាស់ត្រា ។
- បើសេសលេខ ២. ៥. ៦ ឈ្មោះសំរួមរស់ជាមួយត្រាទាន ។
- បើលេខ ០ ឯធម្ឌរំបែកត្រា (ត្រាត់ឆ្លាប់) ។

## ផ្សេងៗនៃតម្លៃផ្ទាល់ខ្លួនអារក្រកំ

- បើពង្រីមទុសុយប្រុស ឯធម្ឌមទុសុយស្រីទំនាក់ទាយថាយថា ឈ្មោះសំរស់នៅជាមួយត្រាទានដុខណាន រាជសីដ្ឋីព្រមទាំងប្រកបដែរក្រាញារបុរាណជាន់ចំណាយថាយថា អារក្រកំមួន នៅលុះដល់ ខាងក្រោមលូឡើងវិញ ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមក្សាស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ពេលវេលាប្រាប់ត្រាត់ប្រាស់ ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមក្សាស្រី ទំនាក់ទាយថាយថា ឈ្មោះ ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមទុសុយស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ត្រាទាន ឬដឹងដឹងពីបន្ទានិញ្ញាបាន ដូចពេលវេលាប្រុស និងពង្រីមទុសុយស្រី ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមក្សាស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ត្រាទាន ឬដឹងដឹងពីបន្ទានិញ្ញាបាន ដូចពេលវេលាប្រុស និងពង្រីមក្សាស្រី ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមទុសុយស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ត្រាទាន ឬដឹងដឹងពីបន្ទានិញ្ញាបាន ដូចពេលវេលាប្រុស និងពង្រីមក្សាស្រី ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមទុសុយស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ត្រាទាន ឬដឹងដឹងពីបន្ទានិញ្ញាបាន ដូចពេលវេលាប្រុស និងពង្រីមក្សាស្រី ។
- បើពង្រីមទុសុយប្រុស ឯធម្ឌពង្រីមទុសុយស្រី ទំនាក់ទាយថាយថា ឈ្មោះមួន នៅលុះដល់ត្រាទាន ឬដឹងដឹងពីបន្ទានិញ្ញាបាន ដូចពេលវេលាប្រុស និងពង្រីមក្សាស្រី ។

# សារណ៍ សង្គមប្រជាធិបតេយ្យ



## នគរបាលទេសខ្ពស់ត្រូវការ

- ❖ ហើយសម្រេចការងាររបស់អាណាពីពិធី ក្នុងប្រជាសង្គម ដើម្បីបានដាក់ប្រព័ន្ធដែលមិនមែនសំបុរាយដោយសុភាគម្មណ៍ ត្រូវប្រការចូរការបំផុះ :
- ❖ ហើយប្រើសិរីយកដ្ឋានដ៏ល្អ ១ ត្រង់ក្រាលរហូតដល់កន្លែងនៅ ១២ ស្ទឹកបំផុះដ៏ល្អ ១៣ មកខាងក្រោមលេខ ១ និង ហើយបំផុះអូកទាំងពីរទៅត្រូវដៃក្រោម បុឡូនតាត់ពេមួយ បុឡូនតាត់ពេមួយ ឬដូចខាងក្រោមនេះ :
- + ហើយបំផុះអូកទាំងពីរនេះ ១ ជាមួយត្រា បុលេខ ២,៣,៤ ខ្លួនតាត់ពេមួយទៅនាយកសំនិមាឈការដែលក្រោមតាមនេះ ។ មានត្រូវបញ្ជីបិទិនិត្យ ដែលត្រូវបានប្រើបាបដោយប្រចើន ។
- + ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៥, ៦, ៧, ៨ ជាមួយត្រា ឬ មធ្យោប្រព័ន្ធម្រូវតិចមានជាបន្ទូរ ឬដូចខាងក្រោមនេះ ។
- + ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១០, ១១, ១២ ខ្លួនតាត់ជាមួយត្រា ឬ ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ❖ ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ❖ ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។
- ហើយបំផុះអូកទាំងពីរ ត្រូវបានប្រើបាប ៩, ១៣ ខ្លួនតាត់ជាមួយត្រា ឬជាយ៉ាង ឬបន្ទូរ ដែលត្រូវបានប្រើបាប ៩, ១៣ ឬដូចខាងក្រោមនេះ ។

## នគរបាល និង ក្រសួង នគរបាល និង ក្រសួង នគរបាល

បើអស់លោកអ្នកចម្លើងថា ពីត្រវិធីកិរិយាបស់អស់លោកអ្នក នៅថា  
មួយភ្នាក់ជាមួយសុខសាន្ត បុមានការណូវកំសោហ្មុងនឹងភ្នាក់ សូមឱ្យមិនដឹងទេ ខាងក្រោមនេះ  
ឯកសារប័ណ្ណែងប៉ុណ្ណោះ បន្ទាប់មកភ្នាក់ មួយភ្នាក់មួយ រហូត ដល់ភ្នាក់។

- បើត្រវិធីកិរិយាបស់អស់លោកអ្នក នៅថា មួយភ្នាក់ត្រឹមត្រូវមិនបានសុខ ពីខ្លាចភ្នាក់  
ឡើងទៅមក រាជសីដ្ឋីបានដឹងសូវលើ ។
- បើត្រវិធីកិរិយាបស់អស់លោកអ្នក នៅថា មួយភ្នាក់ អាចធែកក្រារភ្នាក់រហូតដល់ចាស់  
រាជទ្វូសម្រេចតិបានដោយចូរជាអ្នកដែងស្រឡាញចូលចិត្តត្រឹម ។

### លក្ខណៈប្រាក់ដោយ ៤ យ៉ាវ

១- លក្ខណៈប្រាក់ដែលសំខាន់នៅក្នុង មានសាច់និងផ្តើមសមទិន្នន័យ បើនឹងដុះស្រួល  
ឡើងមកមិនលើ បើប្រាក់ដែលមានសាច់ត្រូវមិនជិត បាយចាមិនលើ ត្រឹម  
អក់តុ បើសាច់ចេញក្រាស់បិរុបុណ្ណោះ និងបើត្រឹមសាច់ពិច អ្នកនោះ នឹង  
ពិចចាតិមិនបានឡើយ ។

២- លក្ខណៈប្រាក់ដែលនៅក្នុង បាក់ដែលនៅក្នុងលើយបុចសំឡូ ឬមួរឈឺព ដុះសម្រាក់  
កម្ពុជា អណ្តាញដែលមានខ្សោច ដុះសម្រាប់ក្រោម ស្រួលដៃរៀបចំបាន ហិង្សា  
ភ្នៀវអូនុយ៉ាជាតិចិត្ត មិនត្រូវជាកំសោស់ ខ្លួនដែលកំពុងដុះសម្រាប់ក្រោម  
បាក់ដែលខុចដុះសំបកសុទម្យាន់ និងនឹងថ្វីដែរលើបាក់ មិនដុះ ឡើង ស្រួលចូល  
សាច់ក្រាស់ បើដែលមានបាក់ដែលខុចខ្សោច នៅនឹងមាយបុណ្យវាសារ បើមិន  
ដុះខ្សោច នឹងបិរុបុណ្ណោះដោយទ្វូសម្រេច ។

៣- លក្ខណៈប្រាក់ដែលអារក្រកំនោះគឺ បាក់ដែលធន ក្រោម ពណិត្យ ស្រួក ក្រោម  
ខ្លាចស្រោមប៉ុន្មាន មិនស្រោមប៉ុន្មាន សែលចំរាប់ខ្លួន និងចំរាប់ខ្លួន បាននឹង

បាតដែលស្ថិន លក្ខណៈដូចរាល់មកនេះត្រួវមានសេចក្តីលើបាត ទាំងអាយុ កំពិន  
បានយើងប្បរ ។

- ៤- បាតដែលត្រួវមានសេចក្តីមិនអាច បាតដែលពិធីជូន  
ត្រួវបានឡើងឡើងឡើង ហើយមានដូចខាងក្រោម ត្រួវបាតដែល  
មិនមែនដែលស្ថិន មិនជាស្ថិន មនុស្សស្ថិនបាតដែលលើ  
រាល់ មនុស្សបាតដែលមិនមានសាច់ មិនលើ មនុស្ស បាតដែលត្រួវបាន  
មានសាច់ត្រួវបាតដែលបាន ។ ហើយបាតដែល តែអាមេរិកដែលអាណាព៌តែ  
ត្រួវមានសេចក្តី និងវិទាសខ្លាត់ខ្លាយ ហើយក្នុងអាមេរិក តែបាតដែលអាណាព៌  
ដែលបាន និងមានត្រួវមានសេចក្តីតែលូមប្រមាណ បាតដែលសម្រាប់នឹងបាត  
ហើយនិងមានបុរាណី ហើយបាតដែល មានអាមេរិកដែលបំប្លាកចំស្រួល អ្នកមោះនិងមាន  
រាល់ក្នុង ហើយដែលបាតដែលបុរាណី អ្នកមោះខ្លួនជាសុខ តែចិត្តជាមុន  
ហើយត្រួវបាតដែលប្របាយ ប្រមាណដែលយុទ្ធបាន អ្នកមោះត្រួវខ្លួនប្រអុស ហើយ  
បាតដែលពិធីពិធី ត្រួយបាតដែលដូចមីក អ្នកមោះត្រួយលែនសិក្សាអាណាព៌ ហើយ  
ត្រួយខ្លាចកិតកម្ម ហើយបាតដែលក្រោមឱ្យពិធីបានក្រហម អ្នកមោះមានពីតុច  
ដែល មិនសុវត្ថិភាព ហើយបាតដែលដែលកាត់ ដែលឆ្វោះមិនកាត់ អ្នកមោះ  
មានត្រូវពិធីបើកាត់ទាំងសងខាង ត្រួវយុទ្ធបានពីត្រូវពិហោង ។
- ៥- លក្ខណៈបាតដែលសមគុរមោះពី មនុស្សស្ថិនបាតដែលស្ថិន មនុស្សបាតដែល ក្រហម  
មនុស្សដែល មនុស្សត្រួវបាតដែល មនុស្សលើបាតដែល មនុស្សអាណាព៌ដែល អាណាព៌  
ហើយបាតដែលបាតដែលប្រសង់អាមេរិកដែលខ្សោចប្រែតុល្យ តែមិនមានបុរាណីរាសនា  
ប្រាកដបាយ ។

៦- ធម្មោះបាតដែលដឹងថា គីមាតដែល ប្រាមខ្លួនរាយក្រឹត្យ  
ធំនឹង និងចំណែកអំពើ អ្នកនោះបានសុខភិបាល មានសុក្រប្រើប្រាស់ ខ្ញុំដឹង  
ថ្វីងខ្លស់អ្នកនោះតាមពីតុចដល់ចំ ក្រវាអេវិយត្បាយប្រើបាន កាយតុច ដែលប្រើបាន  
អ្នកចាយរាយប្រាកំការ ។

៧- ពិភាក្សាថ្មានដែលសមត្ថរដល់រដ្ឋរាយការនោះ គីមូវក្រុមិនាទី រដ្ឋរាយក្រុម  
ប្រសិទ្ធភាពក្រុម រដ្ឋរាយក្រុមិនាទី ដូចមួយប្រព័ន្ធដែលបាន អ្នកនោះ  
និងមានសេចក្តីសុខសប្តាយ ។ ហើយអូវក្រុមត្រឡប់ទៅជាសុទ្ធផ្លូវក្រុម រដ្ឋរាយក្រុម  
ត្រឡប់ទៅជាមានធនីស អ្នកនោះមិនមានសតិបញ្ជីអេវិយ ។

៨- បើខ្លួនដែលសេចក្តីនេះ បាតដែលសាច់រឿង អ្នកនោះជាមួលស្សែម្រោម សុរាប់ នៅ  
អេវិយត្បាយ បើសេសរុបរាយ សាច់ណែន និងមានត្រពូលសុទ្ធម៌ បាតដែលខ្លួន  
ដែលមានពិភាក្សាថ្មីចញ្ចាត់បាន និងបានស្រាវជ្រាវ ដែលបាតដែល ពិភាក្សាប៉ុរាណ  
និងបាន លួចចាប់ខ្លួនដែល អ្នកនោះនិងមានត្រពូលប្រើបាន បើបាតដែលខ្លួនបាន  
ជាអ្នកខ្សោតត្រពូលបាយ ។

## ទទួលខាងក្រោម

សិទ្ធិការុយ : និងបានឈរត្រូវដែលបានចាប់ផ្តើមទ្វាយ អ្នកដែលមានអភ្លាស់ខ្លួន  
ប្រើប្រាស់បង្កើចព្រឹករាជាណាចិន ដែលមានអ្នកនោះនិងទ្វាយដីលួយ ហើយឯកជាមានទ្វាយលួយ  
និងបានចិត្តស្រឡាញ់នៃជំនាញទ្វាយ និងបានចិត្តនៃជំនាញទ្វាយ  
ឱ្យរាយការអភ្លាស់ខ្លួនដីលួយ ហើយកំបានចិត្តរាយការនៃជំនាញទ្វាយដីលួយដែរ ។

## ទទួលខាងក្រោម: ច្របាស់

ហើយដឹងពីលក្ខណៈប្រជុំយ ដែលមាននៅលើខ្លួនរាយក្រុម-អ្នក ចុងដឹងប៉ុន  
ខាងក្រោមនេះ :

## លក្ខណៈទីលប្បញ្ញយរបស់បុរស

- ១- បុរសយកមាមប្រប្បញ្ញយត្រង់សៀវភៅដ្ឋាន្តាំ ជាមនុស្សកំណាព្យស្ថិតបើនិយាយស្តីអី  
ធ្វើបែបជាអ្នកចំ មានមនុស្សការព័ត៌មានបំអាជនត្រឹម ហើយជាអ្នក មានត្រពូរ  
សម្រតិថែង ។
- ២- បុរសយកមាមប្រប្បញ្ញយក្រាមហេមចិត្តឱ្យខាងឆ្វេះ ជាមនុស្សមានកសិ  
ទោកនិងនិយាយការអីទាំង ត្រឹមតែទៅនាសំចិត្តនៅអ្នកដែលហើយគេតុស្សវ ស្ថាប់  
គេត្រឹមផ្តល់ប្រចាំថ្ងៃ ។
- ៣- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេះ ជាមនុស្សចិត្តភាពការ ហើយត្រឹមទាំងអី  
ទៅបានលើឯែងខ្លាង សេចក្តីបែបអីកំបានសំណែងចិត្តប្រចាំថ្ងៃ ។
- ៤- បុរសយកមាមប្រប្បញ្ញយចិត្តរាយច្រមុះ ជាមនុស្សដោតនៅបាន្តាក់ ត្រឹមតែ មានរើង  
កំរើ ហើយយករើងកំរើទាំងឡាយៗ មករក្សាទុកដាក់ក្នុងខ្លួនជានិច្ច ។
- ៥- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេង (កំរើរិមបុមមាត់) ជាមនុស្ស  
មានកម្មក្រាស់ ត្រឹមតែស្ថាប់ក្នុងទីក្រុង បុរស្ថាប់ដោយហេតុធមួយ ត្រូវប្រយ័ត្ន  
ខ្លួនគូរយកសំណង់ ។
- ៦- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេង វិនាយដែល ជាមនុស្សអភ័ព កំព្រាយឱ្យពុក  
តាំងពីទូទៅមក ត្រូវចិត្តឱ្យជិតដោយខ្លួនបងបំបាត់បាន្តាក់ ។
- ៧- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេង គឺចិត្តលេខាក្នុងក្រុងបុរស និង  
ពិនិត្យ អ្នកដែលនឹងគូរបាយស្ថិត និងគូរបាយជានិកាប់ចិត្ត ។
- ៨- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេង វិនាយដែល ជាមនុស្សមោរក ការ  
លាងស់ ចិត្តបកនុសំណាប់មនុស្សទាំង ហើយនិងមានក្នុង ពិនិត្យកំមិនបាន ហើយ  
ចិត្តឱ្យក្នុងលួយតែដែល ក្នុងដៀរចាល វិនាយដែលអស់ ។
- ៩- បុរសយកមាមប្រប្បញ្ញយនៅថ្ងៃសម្រាប់ខាងឆ្វេង ជាមនុស្សអ្នកមានត្រពូរសម្រាប់ត្រឹម

បើនិងអិយាយស្តីមានពេជ្ជីវិធី ។

- ១០- បុរសណាមានប្រចុងយន្តក្រោមហេមិតិកូមខាងផ្លូង ជាមួលស្សាកប់កវិ  
បើនិងគិតការអ្វីទាំងអ្នកកុងអាង ហើយការអ្នកខ្លួនជាអ្នកទំនិញ ។
- ១១- បុរសណាមានប្រចុងយន្តក្រោមហេមិតិកូម ទិកមុខលូ ជាមហាត ស្ថូហើ  
និងបារមាត់ទៅពិនាក់អ្នកដឹង តែក៏ដូចជាដោយនាយក ហើយរកលាក ពី  
បាននាយក ហើយបានដោយត្រួមចិត្ត ។
- ១២- បុរសណាមានប្រចុងយន្តក្រោមខាងលើ ត្រូវរកបច្ចេកតែដោយខ្លួនឯង  
ធ្វើការបែកពើសតាមជាមិកក៏តុត្រាប់ត្រានៃ ទំនាក់ទាយជាលំបាកលាស់ ។
- ១៣- បុរសណាមានប្រចុងយន្តក្រោមខាងក្រោម ស្តាក់ដោយ ដ្ឋែងក៏  
ដោយ ជាមួលស្សាកវិភាស មានសពិបញ្ញាប្រើប្រាស ហើយជាអ្នកមានកត់ក្នុង ។
- ១៤- បុរសណាមានប្រចុងយន្តក្រោមខាងលើ និងប្រើប្រាស មួលស្សាក  
ត្រូវនាំលាកមកុី ហើយនិងមានអ្នកទៅ ប្រើប្រាសមួលស្សាក ដូចជាបារា  
ដល់ខ្លួនឯង ហើយរាយុវិជ្ជ ។
- ១៥- បុរសណាមានប្រចុងយន្តក្រោមខាងលើ ជាអ្នកមានមហាផាណិជ្ជ និងមាន  
អ្នកមានយសសក្តិ ដូចជាបន្ទុមីនុយាយ តំនោះសាធារ អ្នកចិត្ត ចែកច្រកុី ។
- ១៦- បុរសណាមានប្រចុងយន្តក្រោមខាងលើក្រោមចំប់បុងក និងមានភាកយសសក្តិ តែ ប្រយ័ត្ន  
និងមានមួលស្សាកក្រក់ និងកុីទោស ។
- ១៧- បុរសណាមានប្រចុងយន្តក្រោមខាងផ្លូង ជាមួលស្សាកមិត្តុលាយ បើរក  
សម្បត្តិទ្រព្យអ្នក ក៏កែតទ្រឹងដោយខ្លួនឯង តែមានពិនាកម្មរាជ ។
- ១៨- បុរសណាមានប្រចុងយន្តក្រក់(ខាងក្រោម) ចូរប្រយ័ត្នខ្លួនឯុទ្ធយោស់ បើនិង  
ធ្វើខ្លួនឯុទ្ធយោស់ បុរសណាមានប្រចុងយន្តក្រក់ ក៏នៅតែតែមិនមានចំណាំ មិនលូ  
ហើយជាមួលស្សាកសិទ្ធិក៏ បើប្រើប្រាសមួលស្សាក អ្នកនោះក៏តុកុងលេងឡើយ ។


## លក្ខណៈខិលប្រជុំយាបស់ត្រី

- ១- ត្រីឈាមាយប្រជុំយាន់ត្រង់សៀវភៅត្រាងាយនេះ វិ ខាងស្តាំ ជាត្រីធម៌ទិន្នន័យ ក្រោម អំពើចិត្តឲ្យមិនបានប្រជុំយាន់ត្រង់សៀវភៅ នៅ នៃ នឹង ឯកសារ ឬ ជាមួយ ។
- ២- ត្រីឈាមាយប្រជុំយាន់ត្រាស ពាយច្ញេនិងជាត់ត្រាកុងរោង ដែល វិ យុរទេនៅរូប ត្រា ដែលមានកូនារោន៍កំពុំត្រង់ដែរ ។
- ៣- ត្រីឈាមាយប្រជុំយាន់ចេញឆ្លោះចិត្តឲ្យមិនបានប្រជុំយាន់ត្រង់សៀវភៅ នៃ នឹង ឯកសារ ឬ ជាមួយ ។
- ៤- ត្រីឈាមាយប្រជុំយាន់ត្រង់ត្រឡប់ការងារ ជាមួយរោគបារមាប ទេស្តា សម ទៅឈាមកុំ មានជំនាញថាទុងការបំភាពត្រីធម៌ ហើយជាអ្នកមាយ កតាត្រង់ ។
- ៥- ត្រីឈាមាយប្រជុំយាន់ច្រមុះជាមួយឱ្យខិនត្រីធម៌ ប្រកាស់ថា ខ្លួនខ្លួន មិនយកត្រមាប់អ្នកដែល ។
- ៦- ត្រីឈាមាយប្រជុំយាន់មានវិធានៗ ជាមួយរោគបារមាប មាត់អារក្រក ចូលចិត្ត តាំងរឿងរួចរាល់ខាងនឹងត្រាកុងដូចជានិច្ច ហើយនឹងអ្នកមាប កំពុំបានឲ្យ ហើយ នឹងមាន បើដើរ នឹងត្រាត្រូយ ។ ត្រីធម៌ជាត្រីធម៌ជាយាល ។
- ៧- ត្រីឈាមាយប្រជុំយាន់ដើម្បីការងារប្រចាំថ្ងៃ ខាងស្តាំ វិ ខាងនេះ ជាត្រីធម៌ ធម្មោះ ក្នុងចិត្តឲ្យមានសេចក្តីភ្លោះក្រោម ត្រីធម៌ដើម្បីឱ្យមិនកំពុំកុំបាប់ ជានិច្ច ។
- ៨- ត្រីឈាមាយប្រជុំយាន់ត្រង់ត្រឡប់ការងារនេះ នាន់នោះជាត្រីធម៌ អ្នកមាយបញ្ហា ត្រូច ប្រសិរី ហើយបើទី នោះនឹងបានជាត់ ។
- ៩- ត្រីឈាមាយប្រជុំយាន់ចិត្តឲ្យមានស្តាំ វិ ខាងនេះ ជាមួយអក់ត្រីធម៌ ពេលអាណាពអូនចាន់ខ្លួនឯងជាលូលេសទេ ជាគេតាក្រកជាមួយ ។

- ១០- ស្តីយាមានប្រជុលយន៍ត្រង់បំពង់ជាមនុស្សមាយចិត្តជាជារា ហើយសេចក្តី  
ក្រោច ហើយបឹរបស់ខ្លួន កំហើនសំណាប់ដៅ ។
- ១១- ស្តីយាមានប្រជុលយន៍កំខាន់ថ្វេង ជាមនុស្សអភ័ព ធ្វើគុណនិងតែ និងបាន  
ហើយចិត្តធម្មកណ្តារច្រើនអ្នកនោះគូរទេស សូវទៅម្នាក់ចង់លើជាន់ ។
- ១២- ស្តីយាមានប្រជុលយន៍ដើមកំខាន់ស្អែក ជាមនុស្សមាយស្សែហ័រុងខ្លួនទៅការ  
ឱ្យយាមានអភ័យ ហើយគេចាត់ស្តីនោះកិរិយាលូ ហើយជាមនុស្សមាយ  
រាសទារច្រើន ហើយនិងមានបុំណាន់នោះឯង និងបានទៅជាអ្នកទៅ ។
- ១៣- ស្តីយាមានប្រជុលយន៍មាតិរីមខាន់ក្រោម ជាមនុស្សអភ័ព សុចិន ពេញរបាយ  
ហើយនិងចេញទេទិនអ្នកដីទៅកំពាយដោយក្រោម ត្រូវគូរខ្លួនជានី ពិនខ្លួន ។
- ១៤- ស្តីយាមានប្រជុលយន៍ក្រោមដោះ ជាមហាស្សែហ័រុងបានសំណើ នគ្គិសមនុស្ស  
ជិតផ្ទាយនាំលាកមកគូរជានិច្ច ហើយមានបិរាណច្រើន ។
- ១៥- ស្តីយាមានប្រជុលយន៍តែម៉ោង និងល្អូណានេះមានយសសក្តី ហើយនិង  
មានត្រពូរច្រើន ហើយស្រាវជំនានោះ និងបានជាអ្នកទៅ ហើយរូបនានោះ និង  
មានបុណ្យ យសសក្តីដីខ្លះខ្លែស់ ។
- ១៦- ហើយប្រជុលយន៍នៅកណ្តាលបាត់ដីទៅការ លូ ជាមនុស្សមាយរាសទារ ។
- ១៧- ហើយប្រជុលយន៍កណ្តាលខ្លួន ទំនាក់ទំនង ជាមនុស្សមាយសំណានខ្លែស់ ។
- ១៨- ហើយប្រជុលយន៍នៅកណ្តាលដី ទំនាក់ទំនង ជមនុស្សចុលចិត្តដើរច្រើន ។



ពេជ្រិបថែនក្រោមខ្លួន ឬអារុយ៉ា  
តាមក្បានកុទេសរា



# អង្គភាពបិទ្ទេសក្រោមនគរណីរាជរដ្ឋបាល



- បើអស់លោកចង់មិនពីជាតាតាការី អស់លោកអ្នកទៅតាមវិធានបណ្ឌិត។  
      វិញមិនតាមក្បែនគុណសារខាងក្រោមនេះ :
- បើប្រុសលោកអ្នកចង់ពីលេខទី១នូវឯករាជ្យបានដល់លេខទី២ ហើយប្រុសដល់លេខទី៣ រាល់  
      ទីសទំត្រប់អាយុរបស់ខ្លួន ។
- បើស្រីលោកអ្នកចង់លេខទី៤បញ្ហាសម្រោះលេខទី៥ទាំងនេះត្រូវប់អាយុរបស់ ខ្លួន  
      ហើយចំនាយដូចមានខាងក្រោមនេះ :
- បើត្រូវត្រង់លេខ ១ ក្បាលគុណសារទំនាក់ទំនាក់ ឬ បើគិតកិច្ចការ អូមូយនិងបាន  
      សំរចចូចចិត្តយើងបំហែង បើចេញដើរឆ្លាយ ត្រឹមបានលាក់ទៅ ។
- បើត្រូវត្រង់លេខ ២ ខ្លួនគុណសារ ទំនាក់ទំនាក់ មានអ្នកចំណុចយទុកបំរុងដូង ដើម  
      បុត្រិវាទជូបជូបតិចិត្តបងបុនដែលយការឆ្លាយត្រូវជាយុរមកហើយ
- បើត្រូវត្រង់លេខ ៣ ចុងកន្លែយគុណសារ ទំនាក់ទំនាក់ មិនឈូ និងត្រូវបានបង់  
      ត្រួរបស់ បុមាយជិចមកបៀវតបៀវទៅរាយ មានការណោះប្រកែកាសំឡែង  
      ត្រូវរាយក្រឹងប្រព័ន្ធដឹកជញ្ជូនជាយុរមកហើយ ។
- បើត្រូវត្រង់លេខ ៤ តិចិត្តគុណសារខាងក្រោមនេះ ទំនាក់ទំនាក់ នូវនេះនិងមាន លាក់  
      និងបានរបស់ដែលបុនប៉ុនប៉ុនចង់បានជាយុរមកហើយ បើនិយកិតកិច្ចការអី និងបាន  
      សមប្រកបដូចបំហែង ។
- បើត្រូវត្រង់លេខ ៥ តិចិត្តត្រង់កន្លែងលិខ្ទុគុណសារ ទំនាក់ទំនាក់និងដល់ក្នុង ត្រូវបុ  
      មានមនុស្សចាប់ចិត្តស្រឡាញ់ជាតុវត្ថុនត្រូវនិងមានអ្នកចំនួយការការមកវិញ ។
- បើត្រូវត្រង់លេខ ៦ តិចិត្តត្រង់ដើមបុខគុណសារ ទំនាក់ទំនាក់ និងត្រូវធ្វើដើរី ទៅ  
      ការទិន្នន័យ បុត្រិវាទចាកពីទីកន្លែងដែលឆ្លាប់ទៅ ។

- រឿងត្រង់លេខ ៨ ពីប្រមោយអុដសារ ទំនាក់ទំនាក់ និងត្រង់បានប្រព័ន្ធបស់មាន ការងារដែលជាត្រូវ ក្នុងចំណែកថ្មី ត្រង់បានប្រព័ន្ធបស់មានមនុស្សដែល រាយការណ៍ ។
  - រឿងត្រង់លេខ ៩ ពីភ្លើងអុដសារ ទំនាក់ទំនាក់ និងត្រង់បានប្រព័ន្ធមេន្ទី ហើយ ស្រឡាញប៉ុងប្រហារជិត និងត្រង់រិនាស ។

## សេចក្តីថ្លែងជាអ្នករៀបចំ

ເບີກສ່ວນການກົດປັ້ງໄຟງານທຸກແມ່: ດັບຕັ້ງໃຫຍ່ ທີ່ ດັ່ງເຊີ້ມຕາມກູງອຂາຍເປົາ:

## ၁-အာဖိုးနည်းလမ်း

ស្ថិតិករណ៍ដែលមានកំពង់មិនជាប់ ១.៥០ម៉ែត្រ ទៅជាមានហាយចំណាត់ ប្លុយ  
ក៏ដោយ ត្រួតពេងជាមួលស្សាកាទ មានទោស៖ មោហ៌:ត្រួតមានចិត្តប្រប្លុយ មិនត្រូវ  
រាលាក្សសំដើរ ត្រួតគេតិតប្រយោជំសុំនូវការ ហើយមិនស្សីរវោះត្រង់នឹងស្សីបាន  
ប្រសិនបើស្ថិតិករណ៍ មានរួមចិត្តដែលទ្វាត់ចំណូនទៅ បុរសជាបីមានការលំបាកក្នុង  
ចិត្តជាតុប៊ែង ក្នុងការផ្តល់បច្ចុប្បន្ន ។

ଭାର୍ତ୍ତା-ବିଜ୍ଞାନ

ស្ថិតិកម្មដែលបាយកំពង់ (១.៥០-១.៦៥ម៉ែត្រ) នៅចាត់ទុកចាត់ជាស្ថិតិដែលបាយកំពង់បញ្ចប់ ស្ថិតិបែបនេះ មានលក្ខណៈពេញឈរប៉ាត្រាលី ។ នាយកបិន្ទ័យនឹងអ្នកដៃថ្ងៃ ក្រោមនាយកបាយកំពង់បាយបានបានបាយកំពង់បាយលក្ខណៈពេញឈរប៉ាត្រាលី ។

## ବା-କାଳୀଙ୍କ ଦୁଃଖ

ស្ថិតិកំណើនមានកំពស់លើសពី ៩.១៦ ម៉ែត្រ ឡើងទៅត្រួវតែមានច្បាស់  
កម្មមុខហើយករបាយត្រូវបិទច្បាស់។ រាយកិច្ចិកនិងរោងចក្រសង្គម

សែសជំរើ ខ្លួនធ្វើឯកតែបានបែលរោះ នារីដែកទេរោះមានការកិច្ចសង្កែវ  
ចុលចិត្តបណ្តុះការមួយណ៍ ឬឱ្យបាយការខ្ពស់ពាមចំណោម ។

#### ៥-មានជីថលចិត្តចង្វារស

ត្រូវដែលមានមានមួយចិត្តបុរស ត្រឹមមានចិត្តមិនល្អ មិនស្ថា អេក្រងខាស់ ចុលចិត្ត  
តែសមាតម និងបុរសប្រើប្រាស់ចំណោមចិត្តចង្វារស ដែលមានចិត្តចំណោមបានត្រូវពេលរាជ្យជាន់ ។

### ៤. បច្ចុប្បន្ន

#### ១. បច្ចុប្បន្នតែងតែ

ត្រូវកែរណាដែលមានបុរុមាណតែស្ថិន រក្សាទុក្ស មានកំនុគំគ្គល ចុលចិត្តិយាយ  
ដើមពេល និងតុះពោះដំរើលពេលដែល ។

#### ២. បច្ចុប្បន្នតែមចក្ខុច

ត្រូវឃាតដែលមានបុរុមាណតែមចក្ខុច ចុលចិត្តិយាយត្រឹម និយមការណិតិម្ភារណ  
មានចិត្តិយាយជាជីវប៉ុណ្ណោះរបស់សាច់ដែលទាំងពីរ ។

#### ៣. បច្ចុប្បន្នតែក្រុវាស់

ត្រូវឃាតដែលមានបុរុមាណតែក្រុវាស់ ជាមួលស្សែងចុលចិត្តការសហរដ្ឋប្រជាធិបតេយ្យ បុរសត្រូវ  
បំពេញការសហរដ្ឋប្រជាធិបតេយ្យចំណោម ។

#### ៤. បច្ចុប្បន្នតែខ្សោយត្រូវ

ត្រូវឃាតដែលមានបុរុមាណតែខ្សោយត្រូវ ជាមួលស្សែងដែលខ្សោយត្រូវការការងារ តុស្សវិទ្យាយ  
ខ្សោយនិងជីវការ ។

#### ៥. បច្ចុប្បន្នតែក្រុវាស់ក្រុងក្រុង

ត្រូវឃាតដែលមានបុរុមាណតែក្រុវាស់ក្រុងក្រុង ជាក្រុងដែលមានចិត្ត ហិរញ្ញវត្ថុ និង  
និងមានភកិតិភាពចំពោះស្អាមី ។

## ខ្លោច

### ១ - ផ្ទាល់ឈ្មោះទៅលើវត្ថុ

ស្ថិតិមានទ្វាយយកដែលចំណាំរបស់ពីរដែលបានបង្កើត ព្រមទាំងមានពណិករបម្រឹង ជាមួយការការពារករណីនិងក្រសារ ហើយនិងអ្នកជនខាង។

### ២ - ផ្ទាល់ទេរសភ៌

ស្ថិតិមានដែលមានចំណាត់ការស្ថិតិមាន ដែលមានពណិកស្ថាប័ន ជាមួយការការពារករណីនិងក្រសារ និងអ្នកជនខាង។

## ចិត្តឈើម និង នោម

### ១ - ចិត្តឈើមនិត្យក្នុងទំនាក់ទំនាក់

ស្ថិតិមានដែលមានចិត្តឈើមនិត្យក្នុងទំនាក់ទំនាក់ ជាមួយការការពារករណីនិងក្រសារ បុរសក្តុរក្តុ និងអ្នកជនខាង។

### ២ - នោមគ្រប់គ្រង

ស្ថិតិមានដែលមានចិត្តឈើមនិត្យក្នុងទំនាក់ទំនាក់ ជាមួយការការពារករណីនិងក្រសារ បុរសក្តុរក្តុ និងអ្នកជនខាង។

## សំណើនៅ

### ១ - សំណើនៅដំឡើងខ្លួន

ស្ថិតិមានដែលមានសម្រេចចំណាត់ការ ជាមួយការការពារករណីនិងក្រសារ និងអ្នកជនខាង។

### ២ - សំណើនៅល្អូល

ស្ថិតិមានដែលមានសម្រេចចំណាត់ការ (មិនខ្សោះមិនគិត) ជាមួយការការពារករណីនិងក្រសារ និងអ្នកជនខាង។

## សម្រាប់ ជាយដីលើខេត្តស្រុក

សិទ្ធិការព្រៃនជា	វិមទុសុយស្សុមចង្វានី
ជួរប៉ុចសេកវេភកម្មាន់ត្រោ	ជំណែកឱ្យសំដីលី
កាលចំកំបៅកក្រោងសំពោច	ប្រាមថែមចង្វានីខោះសេវក្រ
មុខក្រាយស្សុមក្រាណ្របីនឹងទីខាង	មាត់សេកវេភកម្មាលិកសំចាស់
វិមទុសុយខ្ពស់ខីសំដីខ្ពស់	កាលទាបក្រអុលប្រើឯកអូនុញាប់
មុខស្រស់ពារិមចិត្តឱមក្រាល	ប្រីនធមេច្បាស់យកសំលេស់សេចក្តី
វិក្សាលទំពេកវេភកម្មុចស្សា	ចិត្តឱមចង្វានីប្រាប់ខ្ពស់
មុខខ្សាត្រូវដ្ឋីកខ្សាចអូនុសំដី	តំបនីអូកុណាកនឹងបានជង្វើច
វិក្សាលទំពេកវេភកម្មុទន្ទាយ	ប្រីនធមេច្បាស់លិបខ្ពស់
ផាប់ខិះឱងឱណាស់វិនស្សុរតុដៃ	ទំពេរាជៈលូចឱ្យការណ៍តែមត្រោ
វិមទុសុយវេភកជាលក្សាលមចង្វានី	សំដីសារិកប្រាប់ខ្ពស់
សាច់ស កវិនសំលេងវោ	កាលមចង្វានីតំតងខ្សាចពេ
វិមទុសុយមួយទៀតមាយាយីន	កាលស្សុមកំប្រើឯកដីឱងទីនទេ
មុខខ្សាត្រូវដ្ឋីកខ្សាចខ្ពស់	ប្រីនធបានជាមីលកំមន្ទាយ
សាច់ជ្រាយវេភកប្រើកប្រីនធតិត	ក្រុយវាទោលិកូគិតិនាយ
កជ្ជិចពាលសំវេកវេភកម្មុទន្ទាយ	មុខក្រាយប្រីនធភីកពីប្រាង់បោរំ
សកំរូញមុខវាប្រីនធប្រុក	ដើមប្រើបាយកិត្តិវិធីតិចតុលិប្រាប់
វេភកតុចជង្វានីបានពាលា	ចំណោះការបានឱ្យការព្យូទ័រ
វិមទុសុយវេភកកោះលោងគុណិស្សា	សកំពុងជង្វានីតំពោម
បិកឃុំបិកិតិតិនំនេយំ	ដើមសកំវេភកចិត្តិក្រោ
វិមទុសុយការកោះរក្សាងកិត្តិក	ដើមខោះប្រើបាយកិត្តិក្រោ

ការទាបកម្ពុពុពុសុពុប្រាប់	ប្រាមដែរូចខ្សាប្រើនៃតគិត	។
ការចំណោមលោកស្រី	មុខក្រែមប្លាមខីអូចឆ្នាតិព	
ប្រមុះកំពិតចិត្តអូចវិរត	និយាយតគិតប្រើនៃកុហក	។
វិមនុស្សមានចាត់មាត់សំពេច	មុខក្រាយខ្សោកទាចក្រោមមានក	
ប្រមុះទន្លេខ្ពស់ក្រោក	ដើងការងារមួកបាកតែសី	។
វិមនុស្សមុខគុកកុកក្រោក	សំលេខស្អាតករវកវី	
សាទ់សមុខគុចខ្ពស់ដល់មី	ក្នុតសីក់សមជាត់ដោយយារាំ	។
សំលេខពុំងបីដើម្បីសិតិ	កំហែងដូចភោគតប្រើនៃកូនក្រាម	
ជីវិ៍រីរូចកំក្រកខ្សោកយុទ្ធសាស្ត្រ	ចិត្តថាដោយយារាំសីជីឡារា	។
បីមានចំណោមចេះអីកី	អូតក្រោលដើម្បីតាមៗ	
ពញ្ជាយពាយតគិតចិត្តលោកស្រី	ខាងទីផើជីឡារដាច់មាប់	។
វិមនុស្សខ្ពស់ខិចសិចមុខសុទ	ចង្វែះសិតស្សិចសំដឹកបំបាត់	
អូកនោះមុតខាងសម្រាប់	រាយបាត់ចាកកំបែកបំពតការងារដែ	។
វិមនុស្សការពីមាត់ដូចសេះ	ដូកខ្សាណកិនិងដែនដ្ឋាសពោះត្រ	
អូកនោះពាលាថោរចំប្រែ	សាច់ព្រាតិជីនៃពិនិត្យបាន	។
វិមនុស្សពោះដែលមុខមុលស្សុច	ការការងារដូចខុចមិនខាង	
ចិត្តសោតប្បុស្រាប់ប្រមាណា	បានខាងលូចសិចលេខលេចលេង	។
វិមនុស្សក្រុចកម្មាន់ត្រ	សាច់ខ្សីវិស័យខ្សោកមួយអំ	
មិនិសមសិនិទេនោះប្រើនិង	ពុជពុងកំប្រើនៃនោរចោកមាប	។
វិមនុស្សថាមខ្សាចង្ហាបីឱ	ពោះចំកំពិនក្រាលត្រីដីរំប	
ដូកពស់អូកនោះប្រើនិងសុភាព	គិរិយាបទាបចេះគូរសម	។
វិមនុស្សដីកំក្រកសុល្បែក	ដើម្បីប្រើប្រាស់ការងារស្អែមបាន	

ក្រុលភាងរលទាបម្រានប់	យោះត្រីនមានម្រោចអក់ពួកទ	។
វិចិថទន្យមុខទន្យរាយ	សាច់ក្រោមមុខក្រោយក្របខប្បែង	។
ដើមកសេកអ្នកនោះត្រីនពេងខ្លួន	ទេសក្បឹនលាសលាសជាំមាត្រា	។
ហើយត្រូវត្រីកំពើមានប៉ុណ្ណោះ	មិនសុវត្ថក្រោកកិអូកឃាតា	។
បុណ្យសោរកំបើនត្រីនយុរាយា	ចិត្តសោរកំជានឹងអីមែន	។
ហើយមានម្រោចអីគឺដែលយុរាយា	ហើយជាង្វោកកិត្យកំ	។
ហើយធ្វើឡើល្អាច្នៃត្រូវត្រូវត្រូវ	ជូន្មានកំពីពេជ្ជំយោគ	។
វិមុនសុយមាត់សេកកំភ្លុកទន្យរាយ	ក្រោច្ចារំបុងក្រោយទាបក្រតាន	។
ដើមបច្ចុប្បន្នកិណិតិត្រូវប៉ុណ្ណោះ	ប្រាប្រាកំសុពលភពមានា	។
វាយការសំពេជ្ជីខាងខិលខុច	ការងារការតែការចុំកិច្ច	។
គ្មានសក្តានជោះនៅឱចិនមាតា	ទេសកំពីរាយុចចែវប៉ែប្រា	។
វិច្ឆាសត្រូរឈាលក្រាលតុចប្បួច	មាត់តុចប្រហូចចែងៗខី	។
មុខក្រោយច្បាមខ្សាចង្ហារត្រី	ចិត្តសោរកតិុយុទ្ធសុរតុប៊ែ	។
លោកប្រាស់បញ្ជាផលិនុយណែក្រាតិ	មួយទៀតមានយាយជូន្មានដែន្នូរ	។
អូកនោះដោរស ខ្ញុំពេមិនរួច	កិត្រានេះខិលខុចិត្តមុកជំនួយ	។
សម្រាកទំនាយទាំងនេះឯង	មិនបែងពិចិត្តខ្ញុំការិយាលោក	។
ដោយចេងតាមបទក្បែរហេការ	ទំនាយមកជាង្វោកត្រូវប៉ែប្រា	។
វិមុនសុយកើតមកកុងដែនកត	រាល់រុបមានត្រូវប៉ុចចែវការ	។
អូកឃាត់ដោរសិទ្ធិកម្ពស់	ទាស់ទុំលោកទាយមិនខុសបែប	។

៩១

## លោកសារនាមខ្លួន

កាលបីអស់លោកមានអាយុ១៣, ២៥, ៣៨, ៤៥, ៦១, ៧៣, ៨៥, ៩៥, ៩៨  
ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ខ្លួន និងការបង្កើតរបស់ប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ប្រជាធិបតេយ្យ ។

កាលបីលោកមានអាយុ ១២, ២៤, ៣៦, ៤៨, ៥០, ៧២, ៨៤, ៩៦,  
៩៨ ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ខ្លួន និងការបង្កើតរបស់ប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ប្រជាធិបតេយ្យ ។

កាលបីលោកអ្នកមានអាយុ ១១, ២៣, ៣៥, ៤៧, ៥៥, ៦៥, ៧៥,  
៨៥, ៩៥, ៩៨ ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ខ្លួន និងការបង្កើតរបស់ប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ប្រជាធិបតេយ្យ ។

កាលបីលោកអ្នកមានអាយុ ១០, ២២, ៣៤, ៤៦, ៥៨, ៦០, ៧២, ៨៤,  
៩៦, ៩៨ ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ខ្លួន និងការបង្កើតរបស់ប្រជាធិបតេយ្យ ។

កាលបីលោកអ្នកមានអាយុ ៥, ១០, ២៣, ៣៥, ៤៧, ៥៥, ៦៥, ៧៥,  
៨៥, ៩៥, ៩៨ ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ខ្លួន និងការបង្កើតរបស់ប្រជាធិបតេយ្យ និង  
ការបង្កើតរបស់ប្រជាធិបតេយ្យ ។

កាលបីលោកអ្នកមានអាយុ ៥, ១០, ២២, ៣៤, ៤៦, ៥៨, ៦០, ៧២, ៨៤,  
៩៦, ៩៨ ទៅម៉ោងទី២ ឆ្នាំ២០១៩ តើត្រូវដឹងពីរបៀបប្រជាធិបតេយ្យ និង

យ៉ត្តមីរបាយ មុខបរិសែនអូកញ្ចប់ និងមានការខាងមុខដោយទៀតជាមួយ បុ និងប្រវា  
មានជមឺដំឡាតាំក្នុងប្រព័ន្ធសានិងមានការណែនាំប្រកាសចិត្តខាង ។

កាលបីលោកអូកមាយភាយ ៩. ១៩. ៣៣. ៤៨. ៦៧. ១៩. ៩១.  
ទំនាក់ទាយថា ឆ្នាំនេះគំរោងការណោកអូកនិងបាយសំរែចិត្តចំណែក នៅក្នុងនិងមាន  
ការអនុវត្តបន្ទីចបន្ទីចចិត្តនៃទេសទៅ អូកនិងបាយទីនឹងការតំណែងខ្ពស់ ។

កាលបីលោកអូកមាយភាយ ៦. ១៩. ៣០. ៤២. ៥៦. ៧៨. ៩១. ទំនាក់ទាយថា  
និងមានត្រូវការក្រោរកំណើនការ ដោយជាការសិទ្ធិប្រាក់ចុះ ចុរាប់អូកអាណត្រូវបានបង់  
ទំនាក់ទាយថា និងមានត្រូវបានបង់បាន ។

កាលបីលោកអូកមាយភាយ ៥. ១៨. ២៤. ៤៩. ៥៣. ៦៥. ៨៨. ៩៩.  
ទំនាក់ទាយថា ឆ្នាំនេះជោគជ័យសិរីបានលើលោកអូកនិងបាយ ហើយ  
គិតកិច្ចការអូក ត្រួតពិនិត្យការប្រើប្រាស់ប្រចាំថ្ងៃ មានអូកចំណែកចំណែកចំណែក  
អូក នៅក្នុងប្រព័ន្ធដូចជាបាយក្នុងប្រព័ន្ធដូចជាបាយអូកដែលបានបង់បាន ។

កាលបីលោកអូកមាយភាយ ៤. ១៦. ២៨. ៤០. ៥២. ៦៤. ៨៦. ៩៨.  
ទំនាក់ទាយថា ឆ្នាំនេះនិងបាយសំរែលាកដលយានប្រជុំ ទោះជាមានស្រួលប៉ុន  
ប៉ែងព្យាយាយការណ៍ដោយ ។

កាលបីលោកអូកមាយភាយ ៣. ១៨. ២៨. ៣៨. ៥៩. ៦៣. ៨៨. ៩៩.  
ទំនាក់ទាយថា ឆ្នាំនេះលោកអូកនិងមានទុក្រព្យូទ័រត្រួតពិនិត្យ  
ប្រព័ន្ធ ពិសេសអូកប្រព័ន្ធដែលបានបង់បានប្រព័ន្ធដែលបានបង់បាន កំមានមិត្ត  
ភក្តិ ប្រុងកិច្ចស្ថាប់គ្នា ចុះឈើនូវលាយការណ៍តាមកុំព្យូទ័រកុំព្យូទ័រ អូកនិងប្រព័ន្ធទី  
កំន្លែង តែមិនជាសំខាន់អូកទេ ។

កាលបីលោកអូកមាយភាយ ៩. ១៨. ២៨. ៣៨. ៥០. ៦៤. ៨៦. ៩៨.  
ទំនាក់ទាយថា ឆ្នាំនេះលោកអូកមិនគូរបានបង់បានប្រព័ន្ធដែលបានបង់បាន ។

## ឯែងសង្គមឲ្យខ្វះទី-ប្រព័ន្ធ

ក្នុងការរៀបអាពាយីពិភាក់ ឈាងអូរដាមាតាបីតា ត្រួតពិវិរក សម្រួល្យជាបរស់ក្នុងស្រីក្នុងប្រុស ដើម្បីថែរក្សាតាមឲ្យសិទស្សន៍ចំណុចរុងរាយ

ចូរការបំតាមរបៀបនេះ :

- ចាប់ពីឆ្នាំទី១ (ផ្ទៃ) រហូតដល់ឆ្នាំទី១២(ក្នុង ឧចាហរណ៍) :  
យុវជន (ក) កើតឆ្នាំរោង ជាច្នាំទី ៤ ឬ យុវជន (ខ) កើតឆ្នាំមិថុនា ជាច្នាំទី ៦ ត្រូវយកឆ្នាំរោងទៅសម្រាប់មិថុនា (ចំនួនពិចសងចំនូនគ្រប់) ទៅសល់សេស ឬខែ ឬចំនួនខែទៅចូរការបំតាមព័ត៌មាយខាងក្រោម :
- ◆ បើសេសលេខ ១. ៥. ៩. ១១ និងបានជាបីប្រព័ន្ធ ទៅមានចិត្តស្តី ខ្លាចត្រា ត្រូវមានចិត្តរឹង មាន៖ រៀងទូទៅ ។
- ◆ បើសេសលេខ ២. ៥. ៦. ៨ និងបានជាបីប្រព័ន្ធ រូមរស់ជាមួយ ត្រាងូយាល់ អាចធ្វើយក្សាខែរិញ្ញាខោះ ។
- ◆ បើសេសលេខ ៣. ៧. ១០. ១២ នៅរូមរស់ជាមួយត្រាងូយាល់ ត្រូវជួលប្រព័ន្ធដើម្បីការណែនាំប្រកែកត្រាតាមឲ្យយើង មិនខ្លាចត្រាខែរិញ្ញាខោះ ។

# ស្រោចនាយក



## ទិន្នន័យសង្គមទូទៅ

- បើប្រឈរឱ្យរាប់អាយុពេញ គិត្យាតំចុះឈើ ១ ឆ្នាំដូរឈើ នៅឯណ៌ឈើ ៤ ហើយអាយុមិនពេញឆ្នាំ ឱ្យការព័ម្ពយឆ្នាំចេញ ។  
ឧទាហរណ៍ : ឃុំជំនាញ (៣) អាយុ២៨ឆ្នាំ នៅខែ ២ខែ នឹងត្រូវបែងចេញចំណេះការព័ម្ពយឆ្នាំចេញ នៅកាយុពេញ ២៣ឆ្នាំ ។
- បើក្រើសឱ្យរាប់ឆ្នាំចុះឈើ ៥ ឆ្នាំដូរឈើ ៦ ហើយក្រើសឱ្យការព័ម្ពយឆ្នាំចេញចំណាយក តែអាយុពេញហើយឱ្យទាយពាមក្សាមខាងក្រោម :
- បើត្រង់ត្រង់ឈើ ១ ម៉ោងថ្ងៃ នៅដីមឆ្នាំនិងត្រូវមានលាកចូលឈុំដល់ រណ្ឌភាព ឆ្នាំនិងមានសេចក្តីរខាយចិត្ត ធ្វើយមានបាត់បង់ត្រពុយម្បត្តិខែៗ ឬ៖ ឈុំដល់ចុំឆ្នាំ និងបាយសេខ ត្រពុរាបស់ខែលកាមបាត់បង់និងបាយមកវិញ ។
- បើត្រង់ត្រង់ឈើ ២ ម៉ោងថ្ងៃ និងកែតការនៅក្របាយក្នុងចិត្តប្រព័ន្ធដំនឹកតុំបាយ ពិតបុខគ្រាយ ត្រាតិមិត្តត្រលារបង្ហាញរឿងករ ឬ៖ ឈុំដល់បាត់កំរណ្ឌភាពឆ្នាំ នឹងបាយ លាក គោលបំណងបំងុំមកហើយ និងបាយសំរចចុំបំណាយ តែលោកអ្នកត្រូវក្នុង ត្រួតឱ្យរាជការម៉ោងឆ្នាំ ចូរប្រយ័ត្នមានគ្រោះថ្នាក់ដោយអត្ថិភាព ។
- បើត្រង់ត្រង់ឈើ ៣ ម៉ោងថ្ងៃ ដីមឆ្នាំនិងមានលាកចូល តែគ្នរកំសេតកប់និង មួលឈ្មោះព្រៃន្តិក្រាជុំនៅក្នុងឱ្យកែតិក្នុងអនុវត្តដល់ខ្លួនចូរប្រយ័ត្នក្នុង ត្រួតឱ្យរាជការប្រាកប្រាណ ឬ៖ ឈុំដល់ចុំឆ្នាំ នឹងបាយសេចក្តីសុខត្រូវបែងក្រោម ។
- បើត្រង់ត្រង់ឈើ ៤ ម៉ោងថ្ងៃ ដីមឆ្នាំនិងមានគ្រោះអាសន្នដល់ខ្លួន និងមាន មួលឈ្មោះបង្ហាញរឿងករ ឬ៖ ឈុំដល់បាត់កំរណ្ឌភាពឆ្នាំនិងបាយលាកចូលជាមួយ នៅ សុដ្ឋិត្តិរឿងបាយដែលបានប្រើប្រាស់ តែប្រយ័ត្នមានអ្នកដំរករឿងចាប់កំហុស ។
- បើត្រង់ត្រង់ឈើ ៥ ម៉ោងថ្ងៃ និងត្រូវបាយដីមឆ្នាំប្រចាំថ្ងៃ និងបាយ ប្រចាំខែ និងបាយ

របស់ពីចោរាប់មិនធ្វាប់មាន បើត្រូវប្រយ័ត្នមនុស្សសម្រាប់ខ្លួនទៅការ  
ដល់ត្រូវសារ ឬដល់ចុងឆ្លាំទីបណ្តុះទីឱ្យវិញ ។

- ហើយគ្រប់លេខ ១ ទំនាក់ទំនង ដើម្បីនឹងត្រូវមានគ្រោះការចំណាំ ប្រក្រារកំណើយព្រៃយ  
ដោយសារពាក្យសំដើរបស់ខ្លួន ចូរកំណើយករាយអ្នកដែល ឬដល់ពាក់កណ្តាល  
ឆ្លាំទីបានលើតាប់ប្រសិរីទីឱ្យវិញ ត្រូវបានអ្នកជំឡាយករាយ ផ្ទុល់ប្រយោជន៍  
ឃាមទីឱ្យ ចូរប្រយ័ត្នចុងឆ្លាំនឹងមានមនុស្សទាំងរីងចូលដួល នាំឱ្យខុចខាតណាក  
របស់ខ្លួន ។
- ហើយគ្រប់លេខ ២ ទំនាក់ទំនង ដើម្បីនឹងមានភាពឱ្យស្ថិតិថ្មី ត្រូវបានបុរាណស្ថិតិថ្មី  
របស់ខ្លួននឹងបានចំណោះ កណ្តាលឆ្លាំមានការក្រោះក្រាបាយចិត្តប្រយ័ត្នមនុស្ស  
ជិតខាន់ច្រៀលជូនត្រាមឈ្មោះ ចុងឆ្លាំនឹងមានលាកដើម្បី និងជីវិះ ។
- ហើយគ្រប់លេខ ៣ ទំនាក់ទំនង ដើម្បីនឹងមានគ្រោះការក្រោះក្រាបាយចិត្តប្រយ័ត្ន  
បង្ហាញចំបង្ហាញ ឬដល់កណ្តាលឆ្លាំ នឹងមានអ្នកជំចុះយក្រោមវេច្ចីន ចូលឲ្យជូនការ  
ឱ្យបានវិកចំនួន ឬដល់ឆ្លាំ នឹងត្រូវបានលាកចូលដូចមែន ។

### ចំណែកអ្នកចូលឲ្យជូន-ប្រយ័ត្ន

ក្នុងរាយការណាមីកិរិយាភ្លោះ រស់នៅជាបុយឆ្លាត់ប្រើប្រាស់បានសុខសាមួយ ចំណែកបង្ហាញនេះទៀត  
តែងទាន់ពាក្យសំដើរ ឬបានសំណងច្បាស់ ហើយចំណែកបង្ហាញនេះ ត្រូវពិនិត្យ  
សម្រាប់ត្រូវបានស្ថិតិថ្មី ។

- ត្រូវអាមិត្យ និងត្រូវបានស្ថិតិថ្មី និងត្រូវបានស្ថិតិថ្មី ការចែកចាយរូមសំជាបុយឆ្លាត់បានសុខ  
សហរបាយ នៅរោងចាប់ពីចុងឆ្លាំទីឱ្យវិញទៅម៉ោង ។
- ត្រូវអាមិត្យ ត្រូវលាងវិញ និងត្រូវអាមិត្យ ត្រូវបានពាក្យសំដើរពីការក្រោះក្រាបាយចិត្តប្រយ័ត្ន  
មានការទាន់សំដើរក្នុងរឿង ។

- ត្រូវការពិនិត្យ ត្រូវសុក្រ និង ត្រូវបញ្ចូលជាមធ្យោមពេលខាងចិត្តមិនសូវខ្លាចរអាជ្ញាត្រីយ
  - ត្រូវលោរ៍ និងត្រូវបញ្ចូលជាមធ្យោម មានពាណិជ្ជកម្មសំខាន់ខាងក្រោម ដែលត្រូវបានបញ្ជាក់
  - ត្រូវអង្គភាព និង ត្រូវប្រហស្ថិត លួមធ្យោម ដែលស្វាប់សំខាន់ខាងក្រោម មានអង្គភាពស្រីបានបញ្ជាក់
  - ត្រូវចំណាំ ត្រូវបញ្ចូលជាមធ្យោម មិនលូលាតេក មិនអារក្រក់ពេក ។
  - ត្រូវប្រហស្ថិត និងត្រូវបញ្ចូល និងត្រូវបញ្ចូលជាមធ្យោម ក្រើមដែលអង្គភាពស្រីបានបញ្ជាក់
  - ត្រូវប្រហស្ថិត និង ត្រូវលោរ៍ មិនលូឡើយ សំដើរង្ហោសដាក់ត្រាប្រកាសយកណ្ឌែៗ ។
- | ការរៀបអាពាប់ពិាទរវាងគួរស្រាយឱ្យកិរិយា មាតាបិទា ឬបីជីសនិសត្រូ នៃត្រូវ និងពេលវេលាល្អ ដើម្បីឱ្យបុគ្គលិករាបស់ខ្លួនរួម ។

### **ចំណិតស្តីមួយនាមត្រូវកិត្តិ**

- មនុស្សកិត្តិត្រូវការពិនិត្យ ជាមនុស្សចិត្តស្រាយលូលិត្តិលូលិសិចត្រឹម នៅពេលខាងចិត្តស្រាយលាងព្យាតិ តែត្រូវកិត្តិត្រូវបានបញ្ជាក់ ។
- មនុស្សកិត្តិត្រូវបញ្ចូល ជាមនុស្សចិត្តស្រាយលូលិត្តិលូលិសិចត្រឹមអ្នកចំ ពីឯករាជ្យតិសន្តាន មិនសូវបានបញ្ជាក់មានត្រូវបានបញ្ជាក់ ។
- មនុស្សកិត្តិត្រូវអង្គភាព ចិត្តប្រចិនិនីងរុស ភ្នាប់រី ប្រចិនិនីងឱកម្មាយ មិនសូវបានបញ្ចូលជាសំខាន់ខាងក្រោម ។
- មនុស្សកិត្តិត្រូវបញ្ចូល ជាមនុស្សមានស្នាមចិត្តល្អ ប្រចិនិនីងមានត្រូវបានបញ្ចូល ជូន ។


- មនុស្សកៅតថ្វីបាស្សត ជាមនុស្សគ្រឿនអភិវឌ្ឍកាលទៅក្នុង លុះចាស់ទោះខើប បានទទួលលាកដលល្អប្រសើរ ព័ត៌មាននឹងរូបចំពោះមាតាបិតា ។
- មនុស្សកៅតថ្វីសុក្រ ជាមនុស្សមានចិត្តស្អាត់ប្រចាំថ្ងៃដែលជាមនុស្សមិនស្អាត់ប្រចាំថ្ងៃ ដូចជាពេលចិត្តសេតកប់មិត្តភក្ត ។
- មនុស្សកៅតថ្វីស៊ីវ៉ែរ ជាមនុស្សមានចិត្តពិបីនិង ចុលចិត្តធ្វើបុណ្យទាន ព័ត៌មានចិត្តការស្អាត់ប់ស្អែរមំពេង ។



## ស្រុកទេសខាង

ការរៀបអាពាយីពិតាប់រវាងគូរស្សាមីភីរិយា មាតាបិតាគរុបីរំដើសនឹង ថ្វី  
ខែ ឆ្នាំ ឯធម៌ពេលវេលាល្អ ដើម្បីឱ្យបុគ្គ ឯធម៌បុគ្គិតារបស់ខ្លួនរាល់ខោដោយក្នាត  
បានសុខសាន្ត មុលដុំឡាចោយទេសម្បត្តិដីត្រជាក់ត្រជុំ ។ ព្រមាជកមាសនេះ  
ចាល់បុរាណ ត្រឹមឯធមកប់មិនដោតជោរានី គូរស្សាមី ភីរិយាបំរុងរៀបការ ។

## ស្រុកទេសខាង



## របៀបមើលស្នូមពិនិត្យតាមខាងក្រោមនេះ

- ដើម្បីសិក្សាប័ណ្ណលេខ១ ទៅលេខ២ រវាងរហូតដល់លេខ៨ ធិនតែត្រប់ភាពរបស់ខ្លួន ។
- ឯងគឺរាយប័ណ្ណលេខ១ ទៅលេខ៨ កប់បញ្ជាស់ រហូតដើម្បីតែត្រប់ភាពរបស់ខ្លួន ។  
ដើម្បីត្រង់លេខណាស់មើលតាមចំណាយខាងក្រោមនេះ:
  - ១- ដើម្បីត្រង់លេខ១ និងលេខ២ ចំណាយថា មិនលូឡើយ រួមស់ជាមួយត្រូវបានស្វែងរក ឬចំណាយថា មិនលូឡើយ រួមស់ជាមួយត្រូវបានស្វែងរក ។
  - ២- ដើម្បីត្រង់លេខ២ ៦ ចំណាយថា លូយកស់ អាជីវិសយកជាទេរ៉ែលាហ្វេប អាពាប់ពិពាប់ជាន់ រួមស់ជាមួយត្រូវបានស្វែងរក មុលផ្តើមត្រូវសម្រេច នានា ដោយតារាងស្រីត្រប់ប្រការ ។
  - ៣- ដើម្បីត្រង់លេខ៣ តែចំណាយទាយថាទានរួមស់នៅសុខសាន្តតែមួនជូន ឬសុខ ក្នុងក្រោយព្រមទាំងត្រូវបានស្វែងរក ។
  - ៤- ដើម្បីត្រង់លេខ៦ ប្រើប្រាស់ ចំណាយទាយថា លូប្រជើរ ឬរួម ត្រូវបានស្វែងរក អាពាប់ពិពាប់នៅលើលេខនេះ និងតាមរោងចក្រិតឱ្យសិក្សាបានស្វែងរកដោយត្រូវសម្រេច សម្រេច ត្រូវជានឹកប់អនុវត្តន៍បាន ។
  - ៥- ដើម្បីត្រង់លេខ៥ ចំណាយទាយថា ដើម្បីបានស្វែងរក ត្រូវបានស្វែងរក នៅក្នុងអាជ្ញាករិត និងអាជ្ញាករិយាយ ។

## សក្រារមិនជាសំរប់ស៊ែ

អ	ឃ
ឈ	ុ

- ពីដីមិលរបស់ដែលចាត់ ពីមិលអក្សរឡើង ហើយវិញម្នាល់របស់លប់អក្សរ  
មួយផ្តុចច្បាស់ បើលប់ប៉ះអក្សរយាយមួយ ឯកទាយពាមទំនាក់ទាយខាងក្រោមនេះ :
- ១- បើលប់ប៉ះអក្សរ អ ទំនាក់ទាយថា របស់នោះនឹងត្រូវបាត់បង់ពុំភាពរកយើង  
**វិញ្ញាច្វីយ៍ ។**
  - ២- បើលប់ប៉ះអក្សរ ឃ ទំនាក់ទាយថា របស់នោះនឹងត្រូវបានលើច្បាស់ហើយនៅត្រូវ  
**បាន របស់នោះបានវិញ្ញាប់ ។**
  - ៣- បើលប់ប៉ះអក្សរ ឈ ទំនាក់ទាយថា នឹងត្រូវរករបស់នោះយើងវិញ្ញាប្រាម ។
  - ៤- បើលប់ប៉ះអក្សរ ុ ទំនាក់ទាយថា ការនឹងរកយើងត្រូវធោយពិបាក ហើយ  
**ចំណាយពេលយុវវគ្គ ។**

## សាស្ត្រានំក្នុងប៊ែនទេន

ហើរលាក អ្នកចង់មិនជាតុកជាតាកសិ តាមព្រមានត្រូវបានដាក់ ចូលមិនតាម  
ខាងក្រោមនេះ :

### ត្រូវរាយ

	ភ្លៀសាធ	បុពិ	អត្ថយ៍	
ធនក្រក្បែណ្ឌ	៤	៦	១	ពិមិនាសា
ហនុមាយ	៦	៩	២	
ឧន្តារ	៦ ៤ ៥		៣ ៩ ៥	ប្រាងក្រក្បែណ្ឌ កសិរី នសកញ្ញា
សុជាយុ	៥	៩	៨	
	៥	៩	៨	
	៨	៩	៣	
ពាយ់រុ				
បសិម សុតា				
និរី				

- ១- ហើរប្រុសឱ្យរាប់ពីត្រោរាយទៅពិមិនាសា ។ ហើរសិរីរាប់ពីសិរាទៅសុជាយុ ហួត  
ដល់អាមុរបស់ខ្លួន ហើយឱ្យដកមុយឆ្លាំដោយហើរប្រុសឱ្យត្រូវបានចូលមិនតាម  
ក្រោមនេះ :
- ២- ក្នុងមុយឆ្លាំដែកឆ្លាំដែកជាបីថ្ងៃក ក្នុងទំន្វូកមានទៅខែ គីឡូម៉ែ ៦ តែ ៨ គីឡូម៉ែខ្លួន  
ខ្លួនទៅ ១ ២ ៣ ៤ គីឡូម៉ែខ្លួន ហើរប្រុសឱ្យត្រូវបានចូលមិនតាម  
ព្រមាមខាងក្រោម :

- បើត្រូវត្រង់អាជិករ ឈមខ្ពុងខ្លួនឯងសាន់ទំនាក់ទាយចាប់ការពិភេទដែលជាបាហរ របស់ព្រះរាជក្រឹត្តវិញ្ញាតចាកស្សានលំនៅ ទំនាក់ទាយចា អារក្រកំណានសំណានីន្ទ ក្រាត់ ប្រព័ន្ធក្នុង ម្បារាំងឡើតនិងត្រូវទទួលទុក្ខទោសពីអ្នកដំ ។
- បើត្រូវត្រង់ស្ថារ ឈមខ្ពុងខ្លួនឯងសាន់ទំនាក់ទាយចាប់ពិភេទបោរាងមានមក ដូចប្រពះរាជ ត្រូវបានរប្រាយសំយោងចំ គុរជាមីតេញិត្តពីព្រះរាជ បើលាកអ្នក រាយ ទៅត្រូវឈប់ឈប់ ទំនាក់ទាយចាប់ណូលយាស់ បើរកសិដ្ឋាផ្លូវ ប្រពេកបមុខបរឡើង និងបានចិត្តប្រសិរីប្រសិរី និងបានបុណ្យសកិ ខ្លៃជាតុ ខាង ។
- បើត្រូវត្រង់ការឈប់ឈប់ត្រូវខ្លួនឯងសាន់ទំនាក់ទាយចាប់ កាលពិភេទបោរាង ទូរឱ្យសាយរាជ ។ ជាគង់ការសិទ្ធិសំ មានលាកចំអស្ឋារីនិងត្រូវបានប្រពេក របស់យោងការបំប្រសិរី ។
- បើត្រូវត្រង់ថ្មីក្នុងខ្លួនបុរាណ៍ ទំនាក់ទាយចាប់ កាលប្រពះរាជបានដូចប្រើនិងបានសិទ្ធិ ជាមហ៌រី ហើយត្រូវបានសាយរោះប្រាប់ប្រាប់ និងបានសិទ្ធិសំ ទាយចាប់ ឲ្យយានសំបាន បើធ្វើដីណើរបាយត្រូវបានសាយរោះប្រាប់ប្រាប់ ឲ្យបានសិទ្ធិ ជីវិតឡើង។ និងបានឲ្យការបំប្រសិរី ។
- បើត្រូវត្រង់អាជិករកុណុយខ្លួនបុរាណ៍ ទំនាក់ទាយចាប់ កាលប្រពះរាជប្រាត់ពីនាន សិទ្ធិ មិនឲ្យទេ និងមានគ្រោះអនុរាយបានបែកបីប្រហែកកុនទៅ ចូរកំពើដីណើរបាយត្រូវបានសិទ្ធិ និងប្រាត់ចូរកំពើ ។
- បើត្រូវត្រង់សុព្រោះត្រូវខ្លួនបុរាណ៍ ទំនាក់ទាយចាប់ កាលប្រពះរាជបានដូចប្រើនិងបានសិទ្ធិ ជាមហ៌រី ជាគង់ការសិទ្ធិសំឲ្យបំប្រសិរី និងត្រូវជូនបីប្រព័ន្ធដែលប្រាត់បាន ឲ្យរាមការីយៈ ។

- អគ្គួយៗកុងខ្ពស់អង្គារ កាលបុត្រព្រះបានពិមីសារ ទ្វីងដោលើមភាគ ទំនាកេចាយ ថា អារក្រកំយោស់ និងមានអុក្រទោសកំយោស់ក្នុងក្រុមដៃបានពិមីបង្ហាញ ដូច ប្រយ័ត្នចំណោះលេខនៅក្នុង ។
- ត្រង់ចំណុករួមខ្ពស់អគ្គួយៗ កាលយក្សក្រុងសិងហ៍ បានទ្វីងនោយភាគ ទំនាកេចាយ ថា លូយោស់និងត្រូវបានជួយដុំបានពិសត្តាមមុលផ្តុំប្រព័ន្ធសម្បត្តិប្រកប កិច្ចការរកសុំបានបំប្រើប្រាស់ ។
- ត្រង់អាជីវក្រោមខ្ពស់អគ្គួយៗ កាលដែលពិមីសារ អស់ព្រះជនុ បានទៅរោងរាយសុខ ឯង្វាយស្អែក ទំនាកេចាយ ថា អារក្រកំមុន ធើបណ្តុំប្រាយ ។
- ឯុទ្ធខ្ពស់ទៅក្នុងក្រុម កាលព្រះលក្សាយៗក្នុងខ្ពស់ជាមួយដើម្បី ទំនាកេចាយ ថា លូប្រើប្រាស់ និងកុំសេរីសេរី នាមឱ្យខាតបង់សក្តារៈ ។
- អង្គារកុំណូលខ្ពស់ទៅក្នុងក្រុម កាលព្រះលក្សាយៗ ត្រូវនិងបងបាយនាយករោង ឬដឹង ទំនាកេចាយ ថា និងមានរោចការ និងត្រូវរៀបចំឡើង និងមានមុនុយសេរី ។
- ចំណុកខ្ពស់ទៅក្នុងក្រុម កាលព្រះលក្សាយៗបានទូទៅខ្ពស់ពីគ្រោះថ្វាក់ ទំនាកេចាយ ថា លូយោស់ និងបានដោតដែយ ល្អោអាស់មាសត្រូវ និងបានទូទៅលយោសេរី ។
- នៅវេក្ខុងខ្ពស់និរតិ កាលយក្សក្រុងសក្តីមកការណ៍ដែលមិនមែន ទំនាកេចាយ ថា លូយោស់ ហើយនិតិវិធីកិច្ចការអ្នក និងបានសំរេចត្រប់បែបយ៉ាង ហើយនិតិវិធីអ្នក មានលក្ខយោសេរី ។
- អង្គារក្រោមខ្ពស់និរតិ កាលយក្សក្រុងសក្តី ឯុះចោលភាគ សម្បត្តិ ទំនាកេចាយ ថា មិនធម្មជា និងត្រូវដោលើនោយតុំបាន ។
- បច្ចុមកុងខ្ពស់ក្នុងក្រុម កាលនាងសិកាត្វារបានជួយដុំនិងត្រូវបានរិប្ស ទំនាកេចាយ ថា

លីការនិត្យដែបគ្រាប់ប្រជុំ។



ເບີນດົກສະຫຼວງ

## ត្រូវបាន

ផ្លាច់បុត និង ផ្លាច់បុត	សម្រេចពិអកជំនួញ
ផ្លាច់បុត និង ផ្លាច់ស្សវា	សម្រេចពិភ័យ
ផ្លាច់បុត និង ផ្លាចំខាល	សម្រេចពិសិលកំទា
ផ្លាច់បុត និង ផ្លាចោះ	សម្រេចពិសី
ផ្លាច់បុត និង ផ្លាគោរ	សម្រេចពិទុកបុក
ផ្លាច់បុត និង ផ្លាចំម្បញ្ញត្រ	សម្រេចពិសិលកំទាមិនលូ
ផ្លាច់បុត និង ផ្លាចំមិ	សម្រេចពិទាយក្រុមឈ្មោះ
ផ្លាច់បុត និង ផ្លាចំមេ	សម្រេចពិទេរតា
ផ្លាច់បុត និង ផ្លាចំវក	សម្រេចពិអកចេចបានជំនួញ
ផ្លាច់បុត និង ផ្លាចំរកា	សម្រេចពិបុជ្ជី
ផ្លាច់បុត និង ផ្លាចំច	សម្រេចពិទាយពល
ផ្លាច់បុត និង ផ្លាចំក្តុ	សម្រេចពិទាបីន

## ត្រូវដឹង

ផ្លាច់ស្សវា និង ផ្លាច់បុត	សម្រេចពិភ័យ
ផ្លាច់ស្សវា និង ផ្លាច់ស្សវា	សម្រេចពិសី
ផ្លាច់ស្សវា និង ផ្លាចំខាល	សម្រេចពិសិលចព្រះរាជទាយ
ផ្លាច់ស្សវា និង ផ្លាចោះ	សម្រេចពិទាយយ្វារំ
ផ្លាច់ស្សវា និង ផ្លាគោរ	សម្រេចពិឃនុម្មាយ
ផ្លាច់ស្សវា និង ផ្លាចំម្បញ្ញត្រ	សម្រេចពិទាបីន
ផ្លាច់ស្សវា និង ផ្លាចំមិ	សម្រេចពិទាយបុជ្ជី
ផ្លាច់ស្សវា និង ផ្លាចំមេ	សម្រេចពិសី

ផ្លែក្រុវិទ្យាអិង ផ្លាក់រក	សម្បត្តិទូកប័ណ្ណទឹក ( ហ៊ិណ្ឌុត )
ផ្លែក្រុវិទ្យាអិង ផ្លាក់រក	សម្បត្តិទាមពល
ផ្លែក្រុវិទ្យាអិង ផ្លាច់ចំ	សម្បត្តិព្រះពេជ្រ
ផ្លែក្រុវិទ្យាអិង ផ្លាក់ក្រា	សម្បត្តិស្វេចមា

ហមកកុងដីតាតា អាណកកំណាយសំ

### ក្រោមខាង

ផ្លែក្រាយ និង ផ្លាក់ចំ	សម្បត្តិស្រីលក់ទា
ផ្លែក្រាយ និង ផ្លែក្រុវិទ្យា	សម្បត្តិស្វេចព្រះរាជទាយ
ផ្លែក្រាយ និង ផ្លែក្រាយ	សម្បត្តិទាមរយៈសំ
ផ្លែក្រាយ និង ផ្លាគ់ចោះ	សម្បត្តិឈូញពេជ្រ
ផ្លែក្រាយ និង ផ្លាគ់កោះ	សម្បត្តិទាមរយៈពេជ្រ
ផ្លែក្រាយ និង ផ្លែក្រុវិទ្យា	សម្បត្តិជានេះមាស
ផ្លែក្រាយ និង ផ្លាក់មិច	សម្បត្តិអ្នកត្រួត
ផ្លែក្រាយ និង ផ្លាក់មិះ	សម្បត្តិទូកឈូល
ផ្លែក្រាយ និង ផ្លាក់រក	សម្បត្តិអ្នកលក់ត្រី
ផ្លែក្រាយ និង ផ្លាក់រក	សម្បត្តិមនុស្សសាមញ្ញ
ផ្លែក្រាយ និង ផ្លាច់ចំ	សម្បត្តិមត្តិ
ផ្លែក្រាយ និង ផ្លាក់ក្រា	សម្បត្តិមេញ

### ក្រោមខោះ

ផ្លាគ់ចោះ និង ផ្លាក់ចំ	សម្បត្តិស្រី
ផ្លាគ់ចោះ និង ផ្លែក្រុវិទ្យា	សម្បត្តិទាមរយៈប៉ាង
ផ្លាគ់ចោះ និង ផ្លែក្រាយ	សម្បត្តិឈូលសំពេជ្រ

ឆ្នាំចោះ និង ឆ្នាំចោះ	សម្រតិលេដ្ឋី
ឆ្នាំចោះ និង ឆ្នាំរោះ	សម្រតិអូកធើផ្លូវ
ឆ្នាំចោះ និង ឆ្នាំម្យាត្រ	សម្រតិព្រប្ប
ឆ្នាំចោះ និង ឆ្នាំមិ	សម្រតិបានពិការវិវាទ
ឆ្នាំចោះ និង ឆ្នាំមែ	សម្រតិមទុសយុអារាង
ឆ្នាំចោះ និង ឆ្នាំវក	សម្រតិភាពជ្រើរ
ឆ្នាំចោះ និង ឆ្នាំរក	សម្រតិនាយកល
ឆ្នាំចោះ និង ឆ្នាំច	សម្រតិទួកដោរ ( ម្នាក់ទួកចំណែង )
ឆ្នាំចោះ និង ឆ្នាំក្រ	សម្រតិអារក្សិកចិត្តិមក្ខុមិនុយ ។

## ថ្វីវគ្គ

ឆ្នាំរោះ និង ឆ្នាំចូត	សម្រតិទួកបុក
ឆ្នាំរោះ និង ឆ្នាំស្មោរ	សម្រតិយុទ្ធមាន
ឆ្នាំរោះ និង ឆ្នាំខាល	សម្រតិនាយកសំព័រ
ឆ្នាំរោះ និង ឆ្នាំចោះ	សម្រតិអូកធើផ្លូវ
ឆ្នាំរោះ និង ឆ្នាំរោះ	សម្រតិទេញ
ឆ្នាំរោះ និង ឆ្នាំម្យាត្រ	សម្រតិលេដ្ឋី
ឆ្នាំរោះ និង ឆ្នាំមិ	សម្រតិនាយកបឹង
ឆ្នាំរោះ និង ឆ្នាំមែ	សម្រតិមត្តិ
ឆ្នាំរោះ និង ឆ្នាំវក	សម្រតិព្រប្បទិន្នន័យ
ឆ្នាំរោះ និង ឆ្នាំរក	សម្រតិលេដ្ឋីរក្សុងចំប្រកាសចិត្តិមក្ខុ
ឆ្នាំរោះ និង ឆ្នាំច	សម្រតិរម្យត្រា
ឆ្នាំរោះ និង ឆ្នាំក្រ	សម្រតិធម្ម នៅជាមួយបញ្ហាបាយសុខ

## ន្លែងម្បាច់

ន្លែងម្បាច់ ឬឯង ន្លែងជុំទ	សម្រេចតិចឱលកំត្រឹបកមដាច់ខាត
ន្លែងម្បាច់ ឬឯង ន្លែងផ្លូវ	សម្រេចតិចាបីន
ន្លែងម្បាច់ ឬឯង ន្លែងខាយ	សម្រេចតិចាងមាស
ន្លែងម្បាច់ ឬឯង ន្លែងថោះ	សម្រេចព្រហ្ម
ន្លែងម្បាច់ ឬឯង ន្លែងកោះ	សម្រេចឈើដី
ន្លែងម្បាច់ ឬឯង ន្លែងម្បាច់	សម្រេចឈើឡោក្នុងកោះ
ន្លែងម្បាច់ ឬឯង ន្លែងម៉ឺ	សម្រេចឈើឈើ
ន្លែងម្បាច់ ឬឯង ន្លែងម៉ែ	សម្រេចឈើចុំ
ន្លែងម្បាច់ ឬឯង ន្លែងវក	សម្រេចឈើអុកដា
ន្លែងម្បាច់ ឬឯង ន្លែងរក	សម្រេចឈើម៉ោ
ន្លែងម្បាច់ ឬឯង ន្លែងច	សម្រេចឈើព្រះរាជា
ន្លែងម្បាច់ ឬឯង ន្លែងក្រ	សម្រេចឈើកដុម្ដីរ ។

## ន្លែងម៉ឺ

ន្លែងម៉ឺ ឬឯង ន្លែងជុំទ	សម្រេចឈើយក្រុម ធម្មណាស់
ន្លែងម៉ឺ ឬឯង ន្លែងផ្លូវ	សម្រេចឈើយក្រុងឈើយុរទោល់
ន្លែងម៉ឺ ឬឯង ន្លែងខាយ	សម្រេចឈើអុកត្រូ
ន្លែងម៉ឺ ឬឯង ន្លែងថោះ	សម្រេចឈើបានពិការរិភាគ
ន្លែងម៉ឺ ឬឯង ន្លែងកោះ	សម្រេចឈើបីន
ន្លែងម៉ឺ ឬឯង ន្លែងម្បាច់	សម្រេចឈើឈើ
ន្លែងម៉ឺ ឬឯង ន្លែងម៉ឺ	សម្រេចឈើបុរាណិទ
ន្លែងម៉ឺ ឬឯង ន្លែងម៉ែ	សម្រេចឈើសំអគ្គមហែលី



ព្រះមហិរញ្ញវត្ថុ	សម្បត្តិសេដ្ឋី
ព្រះមហិរញ្ញវត្ថុ	សម្បត្តិសេខា
ព្រះមហិរញ្ញវត្ថុ	សម្បត្តិទាយយក្យំង
ព្រះមហិរញ្ញវត្ថុ	សម្បត្តិអូកលេង ( ហាយដាចខាង )

### នគរបាល

ព្រះមហិរញ្ញវត្ថុ	សម្បត្តិទេតា
ព្រះមហិរញ្ញវត្ថុ	សម្បត្តិសេដ្ឋី
ព្រះមហិរញ្ញវត្ថុ	សម្បត្តិទុកដួល
ព្រះមហិរញ្ញវត្ថុ	សម្បត្តិមនុស្សអារក្រាស
ព្រះមហិរញ្ញវត្ថុ	សម្បត្តិមនឹក
ព្រះមហិរញ្ញវត្ថុ	សម្បត្តិសេច
ព្រះមហិរញ្ញវត្ថុ	សម្បត្តិស្រីសុំអគ្គមនោសិ
ព្រះមហិរញ្ញវត្ថុ	សម្បត្តិមួលសៀនាំ
ព្រះមហិរញ្ញវត្ថុ	សម្បត្តិអូកចិត្តិមនោ
ព្រះមហិរញ្ញវត្ថុ	សម្បត្តិស្រីលក់ត្រី ទិន្នន័យឱ្យឃើញ
ព្រះមហិរញ្ញវត្ថុ	សម្បត្តិមហាផ្ទោះ នាក្រកំណាស់
ព្រះមហិរញ្ញវត្ថុ	សម្បត្តិទាយសំព័ៅ ។

### នគរបាល

ព្រះវត្ថុ	សម្បត្តិអូកចេញចូលចូល
ព្រះវត្ថុ	សម្បត្តិទុកអំណូនធមិក
ព្រះវត្ថុ	សម្បត្តិអូកលក់ត្រីមិន្នន័យ
ព្រះវត្ថុ	សម្បត្តិភាគជ្រ

ន្លៅវក និង ន្លៅរោះ	សម្រតិច្ឆាប់អ្ន
ន្លៅវក និង ន្លៅម្យាត្រ	សម្រតិអូកជា
ន្លៅវក និង ន្លៅមិះ	សម្រតិសេដ្ឋី
ន្លៅវក និង ន្លៅមែ	សម្រតិអូកចិត្តិមតោ
ន្លៅវក និង ន្លៅវក	សម្រតិយក្សយិអារីក្នុង
ន្លៅវក និង ន្លៅរា	សម្រតិមនុស្សចិត្តគ្រជាក់
ន្លៅវក និង ន្លៅច	សម្រតិទុកដៃ
ន្លៅវក និង ន្លៅក្តុ	សម្រតិមនុស្សសាមញ្ញ

### ន្លៅរា

ន្លៅរា និង ន្លៅជុំព	សម្រតិហុជី
ន្លៅរា និង ន្លៅផ្លូវ	សម្រតិមិនីវិណល
ន្លៅរា និង ន្លៅខាយ	សម្រតិមនុស្សសាមញ្ញ
ន្លៅរា និង ន្លៅថោះ	សម្រតិខាយណល
ន្លៅរា និង ន្លៅរោះ	សម្រតិប្រុវក្តុងដោកពិបាកចិត្តិមក្នុង
ន្លៅរា និង ន្លៅម្យាត្រ	សម្រតិមេញ្ញា
ន្លៅរា និង ន្លៅមិះ	សម្រតិសេដ្ឋី
ន្លៅរា និង ន្លៅមែ	សម្រតិស្រីលក់ត្រីមិនុ
ន្លៅរា និង ន្លៅវក	សម្រតិមនុស្សគ្រជាក់
ន្លៅរា និង ន្លៅរា	សម្រតិមនុស្សចេញចូល
ន្លៅរា និង ន្លៅច	សម្រតិសេក្តុងរោះ
ន្លៅរា និង ន្លៅក្តុ	សម្រតិដ្ឋកន្លែក្តុងតំបន់

### ន្លៅច

៩២

ផ្លាច និង ផ្លាច់ពេត	សម្រតិទាយណែល
ផ្លាច និង ផ្លាស្បែវ	សម្រតិព្រះពេជ្រ
ផ្លាច និង ផ្លាខាល	សម្រតិមហី
ផ្លាច និង ផ្លាចោះ	សម្រតិទុកដារ
ផ្លាច និង ផ្លាគេង	សម្រតិរម្យភាម
ផ្លាច និង ផ្លាម្យាត្រ	សម្រតិព្រះភាគា
ផ្លាច និង ផ្លាមិច	សម្រតិទាយយ្ញាំង
ផ្លាច និង ផ្លាមិះ	សម្រតិមហាថោះ ( អារក្រកំណាន )
ផ្លាច និង ផ្លារក	សម្រតិទុកដារ
ផ្លាច និង ផ្លាច	សម្រតិសេខកុងរាង
ផ្លាច និង ផ្លាក្រុង	សម្រតិមេដ្ឋារ ( ធម្មណាន )

### ទីវត្ថុទាំងអស់

ផ្លាក្រុង និង ផ្លាច់ពេត	សម្រតិទាយិន
ផ្លាក្រុង និង ផ្លាស្បែវ	សម្រតិស្អោចមា បាយកំពើងីឡូ
ផ្លាក្រុង និង ផ្លាខាល	សម្រតិទេញ
ផ្លាក្រុង និង ផ្លាចោះ	សម្រតិភាគកុងីឡូក ពីបាកចិត្តីមកុន
ផ្លាក្រុង និង ផ្លាគេង	សម្រតិណូឡេជាទាមឃើមបាយសុខ
ផ្លាក្រុង និង ផ្លាម្យាត្រ	សម្រតិកុងីឡូ
ផ្លាក្រុង និង ផ្លាមិច	សម្រតិអូកលេង ( អុកឡ្វោចិនឹង )
ផ្លាក្រុង និង ផ្លាមិះ	សម្រតិទាយស៊ែក
ផ្លាក្រុង និង ផ្លារក	សម្រតិមួលសុរីយណ៍

ឆ្នាំក្រោ និង ឆ្នាំរក	សម្បត្តិថ្លែកកុងនគរូមប្រោ
ឆ្នាំក្រោ និង ឆ្នាំច	សម្បត្តិអ្នកលេងទុកច្រព្យមិនអង់
ឆ្នាំក្រោ និង ឆ្នាំក្រុ	សម្បត្តិត្រានសត្វ ។

**អធិប្បយ :** សម្បត្តិកុងនេះចាត់ជាថ្នាក់មានពាណិជ្ជកម្ម ដូចជាសម្បត្តិស្អោច សម្បត្តិត្រប្បុ សម្បត្តិអភិវឌ្ឍជាមាត្រា សម្បត្តិទាំងនេះ ចាត់ជាដារមួយសំណាល់ហាយការការណ៍ ដែលត្រូវបានបង្កើតឡើង និងមានការបង្កើតឡើង សម្បត្តិនាយកបីនេះ សម្បត្តិសេដ្ឋិ សម្បត្តិកុងមីនី សម្បត្តិទាំងនេះ ចាត់ជាថ្នាក់មានពាណិជ្ជកម្ម រកបានរក្សាទុកអង់ តែចេញខ្លួនខ្លាយបន្ទីច ដើម្បីបង្កើតឡើង សម្បត្តិក្រោតីនេះ ដែលត្រូវបានបង្កើតឡើង សម្បត្តិសេដ្ឋិ សម្បត្តិកុងមីនី សម្បត្តិទាំងនេះ ចាត់ជាថ្នាក់កំសាមញ្ញត្រូវប្រើកំណែង ខ្លាយខ្លួនឱ្យប្រើប្រាស់ ប្រើប្រាស់ គិតទីនាយកសមណ្ឌល ។ ក្នុងវេរចាកកំង់ផ្លូវជាតុវប្រជុំ ខាងមុខមានតែសេចក្តីចង្វឹវចង្វឹល ដែលក្រ ហើយចោរទាបដី ។

## សិទ្ធិការណ៍នៃគ្រប់គ្រងការ

**ពិធីភ្លើត :** បីខាងមិថុនាបំពី ១-២-៣-៤-៥ មខាងរក្សាទុក្រោម កំរាប់ចុងក្រោម បីរាប់ទៅ  
ហើយយើត្យបានបុន្តោយការប្រើប្រាស់ក្នុងចិត្តហើយពិនិត្យមិនតាមនោះ  
ពេលវ្វិកពេញពី នៅត្រង់រស្សី ល្អាចហើយត្រូវមិនតាមក្បែងដូចមានខាង  
**ក្រោម :** សិទ្ធិការណ៍នៃគ្រប់គ្រងការ និងការងារ។

**យុទ្ធសាស្ត្រនៃកិច្ចការ**

៩	00	X		0	0
៦		00	X		0
៣	0		00	X	
៤		0		00	X
៥	X		0		00
៦	00	X		0	
៧	0	00	X		0

## នទ្រព្ទចជំនាយ

សូន្យដើមបាលាតា ន្វាមទៅស្ថានយា សិងមានលាកចំពេកត្រ ។  
សូន្យពេសិងហេដប្រព័ន្ធដោយលាកចិត្តបុនប៉ែង ។ សូន្យទនោះការ  
កម្មង់នោះឆ្លាយជិតជែង ចូរអូកកំចរយាភ្លាត ។ ដូចសូន្យតាតុក្រការឃាតា  
អាត្រាសិងសុខសប្បាយ ។ ការបានវិនិច្ឆ័នៅអនុវត្ត ទោះនោះជិតឆ្លាយ និងកើតមាន  
ការភិតកំរើ ។

ឈានឱ្យកំដរគួរឯកគិត មិនក្បែនពិនិត្យនៅលាច់លុលមកដល់ ។ ត្រូវសូន្យទ  
នោាពលូសលំយកចុះកំផ្លល់ពេតព្យុនដែលគោរព ។ ការបានវិនិច្ឆ័នៅសោរ សូន្យ  
ទានច្រាកំរើក និងខូចបំណាន ដូចសូន្យទំនាក់ទំនាក់ មិនការចាត់ជែង យកចុះ  
ត្រាន់ប្រើប្រាស់ការ ។

សូន្យពេនោះសោរសិងជាតា តតកំពុពេក ជីវិបៀវតបៀវនានីយោយា ។  
ទោះទាយជិតការការបានមរយា សូន្យទិន្នន័យច្បៃត្រ ។ នោះសូន្យពេនោះទំនៀត  
ឈើក្រាល ឈើដឹង នាប់បាត់ស្រាកស្រាយសោរ ។ ដូចសូន្យ មិនការចិនជាតា កំខ្នច  
នីយោយា ជីវិនោះជាប្រាកដ ។ សូន្យដោត្រានិត្តាត់ ពាក្យក្នុងប្រមាណ កុហកវា  
សោរលើចស្សាត់ ។

ទោះខ្ញុំកំដរវារព័ន្ធ សារពិនិត្យបាន នូវសត្វធ្វើបានចិត្តប្រាក សូន្យឈ្មារ  
ឆ្លាយតែខ្លាត កំឲ្យិវិវាទ ដូចសូន្យតុំយើញរោះ ហើយត្រូវការបានជាប្រើប្រាស់  
កដិបើយ តុំនោះគោប់ឲ្យិរិញ្ជ ។ សូន្យទុំឲ្យទោម្យបាន ហើវារព័ន្ធបាន យុរាគាប់និង  
យើញមិនខាង ។ ទោះកើតកូនថែខ្លួនប្រាយការបានជាស្អាមិតមេរិបនិងកុំមរយា ។  
សូន្យទិន្នន័យអាត្រា សូន្យពេនោះយា សោរសិងប្រព័ន្ធផោកបោក ដូចសូន្យនាប់  
ត្រូវកម្មងក្នុងនោះអតប្រុងសិងសញ្ញាពល គូរសំដែងថ្វាកំច្បៃងចំបំពុំឈ្មោះ ត្រូវ  
សំរែចចប់ផ្លូវបោក ។

## ជំនាយសត្វថ្មី

សិទ្ធិការនេះនឹងប្រើដើម្បី ចំណាយសព្វសត្វទាំងឡាយ គិតល្អ ឬងចក់ កែវ ខ្សោយ ក្នុង ពិនាក់នៅ ផ្លូវព្រំចេក សត្វទាំងនេះបើវាប្រឈ័រឆ្នាក់លើអូកណា អូកនោះនឹងមានភ៌ពីរីនឹងហេតុ ត្រប់ប្រការ ដូចមានចំណាយតទៅនេះគឺ :

- បើវាប្រឈ័រក្នុងថ្ងៃអាជីវិត ចំណាយថា ត្រូវមានទុកលើបងបួនដិតនាយ
- បើវាប្រឈ័រក្នុងថ្ងៃចេក ចំណាយថា ត្រូវលើកិត្តិកម្មាយ ប្រព័ន្ធកុម្ភៈត្រូវប្រយ័ត្ន ត្រូវ ឯុវជ្រាសសព្វអណីកកី មានកី ឯុវកាត់ក្រឡកដែលយើងបណ្តិច ឯុបុជាទុរាណី ឯុ សុន្យរូប មានបាយកញ្ចាន់ ហើយឯុបុជានៅក្រោម។
- បើវាប្រឈ័រក្នុងថ្ងៃពុធ ចំណាយថា ត្រូវលើកិត្តិសាច់សាខាបិតមិត្តសំឡាល់ ច្បាត់ ជីវិះស្ថិរមិលតុជា។
- បើវាប្រឈ័រក្នុងថ្ងៃពុធ ចំណាយថា ជីវិះច្បាត់ឆ្នាក់លើបី-ប្រព័ន្ធកុនរបស់ខ្លួន។
- បើវាប្រឈ័រក្នុងថ្ងៃសុក្រ ចំណាយថា ត្រូវលើកក្រហើរ សត្វបី។
- បើវាប្រឈ័រក្នុងថ្ងៃសែន្ទា ចំណាយថា ត្រូវលើខ្លួនឱង។

## ជំនាយថ្មី៖សាមានិតិ

### ជំនាយសត្វនេះសាមានិតិ

- បើប្រឈ័រមុខយើង ចំណាយទាយថា យុទ្ធសាយអូកដិតឱ្យប្រព័ន្ធសម្បត្តិ ដោយ មានសេចក្តីអាយិតអាស្សរ មេត្តាគ់យើងឡើងឡើតឱង។
- បើប្រឈ័រពីខាងក្រោមយើង ចំណាយទាយថា នឹងមានសត្វមកបៀវតបៀវតប្រព័ន្ធ សម្បត្តិយើង។ ខាងស្តាំទាយថា ឯុប្រយ័ត្ន កំរងមានទុកទាស ។ នៅចំណាយថា បងបួននឹងឯុប្រព័ន្ធសម្បត្តិ។

- បើជ្រុះលើក្រាយ ទំនាក់ទាយថា អ្នកនោះនឹងមានភោរ៌កាយបាន បុចា និង មានក្នុងចោលូ ។
- បើជ្រុះលើត្រឡប់ ទំនាក់ទាយថា គួរព្រមទាំងត្រូវខ្សោះយ្មាន ។
- បើជ្រុះលើ ក ទំនាក់ទាយវា គួរព្រមពាណីសដែល ត្រូវនាំរួច ឬ ឈ្មោះ ប្រកែកបែកសាមត្តិត្រា ។
- បើជ្រុះលើច្បាស ទំនាក់ទាយថា នឹងមានគោលការណ៍ ក្របី កុនចោលូ ។
- បើជ្រុះលើដីឱ ទំនាក់ទាយថា នឹងមានខ្ពស់កំដៅរបុស-សិរីប្រើប្រាស់ ។
- បើជ្រុះលើដី ទំនាក់ទាយថា នឹងមានប្រព័ន្ធខ្លួនចោលូ ។

### **ឧំនាយកិត្យកម្មិត**

បើសង្គមនៃវាបុណ្យនៃច្បាស និងឈាមចុរាយដូចតទៅនេះ

- បើវាបុណ្យនៃច្បាសកិត្យ នៅទីសបុត្រិណាត្រីក និងមានភ្លៀវមកការនៅបុណ្យ នៅឯណាទេញពី ។
- បើច្បាសត្រង់ត្រូវគួរព្រមទាំងបានបួនប៉ុំ ។
- បើច្បាសស្ថិត និងកើតមានលាកដល់យើង បើច្បាសល្អ ត្រូវបួនប៉ុំនិងមានចោរណី មកបៀវតបៀវ ។
- បើវាបុណ្យកុងច្បាសចំណុច និសកត្វីពេលព្រីក ទាយថា គួរព្រមទាំងមានចោលមកលួច បើពេញពីមានគោលការណ៍លំយើង បើច្បាសត្រង់ត្រូវបួនប៉ុំ និងកើតមានលាកដល់យើង ។ បើច្បាសស្ថិតនិងមានបងបួនប្រាត់ប្រាយត្រា បើច្បាសល្អនិង មានមិត្តសំណាត់មករកយើង ។
- បើវាបុណ្យកុងច្បាសរហូត និងទីសទកុណិយពេលព្រីកទាយថា មានគេបំរុងនិងមកដើរ ទោសដល់យើង ពេញពី និងមានគោលកិចចំណិកាបារដល់យើង ពេលច្បាសចំណុច

និង មានទុកធោះ ឬប្រយ័ត្ន់ក្រោមមានភ័ព្យលេខៗដែល ផ្តល់សំណង់មួយចំណាំ និងមានមិត្តភករកដើម្បី និងមានអ្នកជំនាញក្នុងវិសាល់ ។

- ហើរបុលក្នុងផ្ទៃពុទ្ធឌីសនិរតាពលព្រឹក ទាយថា និងមានពេមកឯុជាករ ដូច យើង ពេញពី និងមានប្រាត់ប្រាសវិនាសចាប់ឡាត្រង់និងពេមកឯុជាករដែល យើង ផ្តល់សំណង់មួយចំណាំ និងមានអ្នកជំនាញក្នុងវិសាល់ ។
- ហើរបុលក្នុងផ្ទៃប្រាសវតែ នៅទីសប្តិធមពលព្រឹក ទាយថា មានស្របប៊ុន្មាគ ធ្វើទោស ពេញពី និងមានពេមកឯុជាករដែល ពុំនោះសោរមិនត្រួតព័ម្យ ថាគារ ចាយប់ពុំជាអ្វីយ ផ្តល់និងមានពេមកឯុជាករដែល យើង ផ្តល់សំណង់មួយ ជាករ មានដំឡើងនៃអស់មានត្រវិធី ផ្តល់និងមានឈ្មោះប្រពេកភ្លាស់ និងមានពេមកឯុជាករដែល យើង ។
- ហើរបុលក្នុងផ្ទៃសុក្រ ទីសមូន្យារ ពេលព្រឹកទាយថា និងបានរៀបចំរឿងផ្សេងៗ ពេញ ពី និងមានបងបួនិជ្ជាត នៃអ្នកជំនាញផ្តល់និងមានពេមកឯុជាករ ផ្តល់សំណង់ ត្រូវប្រយ័ត្ន និងមានឈ្មោះប្រពេកភ្លាស់ ផ្តល់និងមាន ពេមកឯុជាករដែល យើង ។

## ទទួលទៅពីការងារនៃក្រសួងសាធារណៈ

កំណើកផ្តល់ការទិញ :	ផ្តល់ការទិញដែលប្រាកមសំបុត្រជូន ។
កំណើកផ្តល់ចំណាំ :	មានការប្រាកមសំបុត្រ ។
កំណើកផ្តល់អនុវត្ត :	បានប្រាកមសំបុត្រភាពក្នុង ។
កំណើកផ្តល់បាត់ :	និងមានសិរីសុណ្ឌី មានលក្ខភ្លើង ។
កំណើកផ្តល់ប្រាសវតែ :	និងបានប្រាសវតែ ប្រាសវតែដែលសមបំណែង ។
កំណើកផ្តល់សុក្រ :	និងបានរបស់ឈ្មោះជាផោកណាល់ ។

កំរើកថ្វីសេវា : និងមានទុកត្រាងាត ពុំជាអីយណា ។

## ិចិត្តភាសាយន្តែក

ប្រសិទ្ធភាព៖ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ដើម្បីអាការ៖  
ការប្រើប្រាស់ត្រូវបានប្រើបានទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ដើម្បីអាការ៖

- ១- កំរើកសិរសា ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ២- កំរើកកំ្រែកស្តី ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៣- កំរើកកំ្រែកនេះ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៤- កំរើកត្រចៀកស្តី ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៥- កំរើកកំ្រែកត្រចៀកស្តី វិ ច្រមុះ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៦- កំរើកបញ្ហាមួយ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៧- កំរើកបញ្ហាមាត់ខាងក្រោម ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៨- កំរើកផ្លូវដែលបានប្រើប្រាស់ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ៩- កំរើកដែលបានប្រើប្រាស់ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ១០- កំរើកដែលបានប្រើប្រាស់ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ១១- កំរើកត្រូវបានប្រើប្រាស់ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ១២- កំរើកត្រូវបានប្រើប្រាស់ ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ១៣- កំរើកក្រោមសិរសា ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។
- ១៤- កំរើកចុងដែន្មី ទំនាក់ទំនាក់រាយកំរើកទូទៅស្តីបិស់សកល ។

- ១៥- កំរើកភ្លាស់ស្តាំ ចំនាយទាយថា និងមានលាកប្រសើរភ្លាត់ហេរាង ។
- ១៦- កំរើកភ្លាស់ផ្លូវ ចំនាយទាយថា មិនឃុំទេ ។
- ១៧- កំរើកដូតដើមស្តាំ ចំនាយទាយថា និងមានមួយភូមិក្នុងស្រុករក្សាយើង ។
- ១៨- កំរើកដូតដើមផ្លូវ ចំនាយទាយថា និងមានមួយភូមិក្នុងស្រុកឱ្យខុំភ្លាស ។
- ១៩- កំរើកខ្ពុង ចំនាយទាយថា និងមានអ្នកចំសែលាត្រ បុំផែនឲ្យប្រយ័ត្នកែង គេស្វា  
ឡ្វេសម្បត្តិយើង ។
- ២០- កំរើកដ្ឋី ចំនាយទាយថា និងមានអ្នកដែលស្រស់ស្រាតៗយើង ។
- ២១- កំរើកដោះស្តាំ ចំនាយទាយថា និងមានលាកប្រសើរពេកភ្លាត់យា ។
- ២២- កំរើកដោះផ្លូវ ចំនាយទាយថា និងកើតិចិនិជ្ជាត់បៀវតបៀវទេ ។
- ២៣- កំរើកច្ញាល់ស្តាំ ចំនាយទាយថា និងមានលាកប្រសើរពេកភ្លាត់យា ។
- ២៤- កំរើកច្ញាល់ផ្លូវ ចំនាយទាយថា និងបានឡ្វេសម្បត្តិបិរិយុទ្ធទុ ។
- ២៥- កំរើកច្ញាស់ស្តាំ ចំនាយទាយថា និងមានសាច់ញ្ចាតិលើករើបើងឱ្យចិត្តចិត្ត ។
- ២៦- កំរើកច្ញាស់ផ្លូវ ចំនាយទាយថា អ្នកចំស្រស់ស្រាតៗវិនិច្ឆ័យភ្លាយើង ។
- ២៧- កំរើកដើមស្តាំ ចំនាយទាយថា និងមានស្រីឲ្យលាកដល់យើង ។
- ២៨- កំរើកដើមផ្លូវ ចំនាយទាយថា ឡ្វេសម្បត្តិធម៌និងឱ្យមេដោ ។
- ២៩- កំរើកធមិន្ទ ចំនាយទាយថា និងមានស្រីស្រស់ស្រាតៗយើងជាយិត ។
- ៣០- កំរើកត្រូវកំភ្លើកក្រាម ចំនាយទាយថា និងកើតមានអ្នកទេស មិនឃុំទេ ។
- ៣១- កំរើកត្រូវកំភ្លើកលើ ចំនាយទាយថា និងកើតមានលាកប្រធិនពេកភ្លាត់ ។
- ៣២- កំរើកភ្លាស់ចំពីរខាង ចំនាយទាយថា និងមានយុទ្ធមានស្រស់ស្រាតៗ ប្រសើរ  
ពេកណាល់ ។
- ៣៣- កំរើកចម្បុចដែស្តាំ ចំនាយទាយថា និងបានអ្នកធម៌ស្រួលជីប្រសើរពេកហេរាង ។

៣៤- កំណើកចង្វួលដែលធ្វើឡើង ទំនាក់ទាយទា និងបានធ្វើនាយកដោយលើតែ ទំនាក់ទាយទា មានមុនសំនាយដោយខ្សោយដែរក្រា ។

៣៥- កំណើកចង្វួលដែលស្តី ទំនាក់ទាយទា .....

៣៦- កំណើកចង្វួលដែលធ្វើឡើង ទំនាក់ទាយទា មានឈ្មោះប្រពេកត្រា ។

៣៧- កំណើកស្អាត្រូវ ទំនាក់ទាយទា និងស្របតាមការបំអាយ គូរឃាកយសជល់ឡើង

៣៥- កំណើកស្អាត្រូវ ទំនាក់ទាយទា និងមានឈុនខាង ឱ្យច្រឡប់សិរីពេកហោក ។

## គ្រូនាយកដ្ឋាន (NAPOLEON)

យកលេខថ្ងៃ ខែ ឆ្នាំ បុរកចុលត្រាងបែវបានក្រោម :

ឯការណ៍៖ ពីថ្ងៃចិត្ត ខែចេត្ត ឆ្នាំជុំពុំ យើងរាប់អាទិត្យលេខ១. ចិត្តលេខ២. អភិវឌ្ឍន៍លេខ៣. ពុធលេខ៤. ព្រហស្បតីលេខ៥. សុក្រលេខ៦. សែន្ទេខ៧

- ចិត្តលេខ១ បុស្ថុលេខ២. .... .... ....
- ជុំពុំលេខ១ ឆ្នាំលេខ២. .... .... ....
- ចិត្ត → 2.3.4.5.6.7.1
- ចិត្ត → 6.7.8.9.10.11.12.1.2.3.4
- ជុំពុំ → 1.2.3.4.5.6.7.8.9.10.11.12.

8.11.2.5 | 8.11.78 | 10.12.2.4

26 | 34 | 16

ចំណាំ៖ ១- សរសរលេខថ្ងៃ ខែ ឆ្នាំកំណើនឡើងដើម ហើយវាយលេខ តាម លំដាប់ រហូតត្រូវបំពេញ ត្រូវបំពេញខ្លះដូចត្រូវខាងលើ ។

២- បុរកលេខថ្ងៃ ខែ ឆ្នាំតាមខ្លួន ហើយបុរកលើលើកដៅ ត្រូវការតំឡែល

- ៣- បែងចែលបុកខាងក្រោមជាតាមខ្សោយ ក្នុងខ័ណ្ឌមាន ៥ខ្សោយ ។ ខ័ណ្ឌទី១  
ចាត់ទុកជាបច្ចើមវិញ (វិយទី១) . ខ័ណ្ឌទី២ ចាត់ទុកជាមជ្រើមវិញ  
(វិយទី២) . ខ័ណ្ឌទី៣ ចាត់ទុកជាបច្ចើមវិញ (វិយទី៣) ។  
៤- បុកសរុបដែលបុកទាំងបីខ័ណ្ឌចូលត្រាយដើរបុកនាន់នាយក់តាមនេះ


## និធីខាយ

- បើដែលបុកមានលេខចូលត្រាសារបី ទាយថា ជាក្នុងអគ្គិភ័ពជាតិបុគ្គលិក ឬណាស់ ។
- បើមានលេខចូលត្រាមួយឡើង ប្រចើនគូរនោះ ទាយថា អ្នកនោះមានវាសនាល្អ ។
- ទាយតាមវិយ : បើដែលបុកខ័ណ្ឌយកច្រើនជាមួយ ទាយថា កសិខ្លស់ក្នុងវិយនោះ ។
- បើយើងដែលបុកសរុបទាំងពាណិជ្ជកម្ម មិនថា វាសនាទាបខ្សោយតែខ្សោយកំណើត មកពីអាមេរិក ។
- ៦៤ មិនថាកាសនាមធ្លីម កំណើតមកពីប៉ានមនុស្ស ។  
៧៦ មិនថាកាសនាមខ្លស់ធម្មុណាស់ កំណើតមកពីទេរិលោក ។
- ១- លេខចំនួនពាល់ខាងពីរជាតិបុគ្គលិក
- ២- លេខចូលត្រា តីលេខ២ លេខ១១
- ៣- បែមវិយលេខ២១ កសិមធ្លីម . មជ្ឈឺមវិយលេខ៣១ កសិខ្លស់ . បច្ចុមវិយ  
លេខ១៩ កសិទាបបន្ទិច ។
- ៤- ដែលបុកទាំងពាណិជ្ជកម្ម តីជាអ្នកមានវាសនាល្អស់ កំណើតមកពីទេរិលោក ។

## គរាយសាខាអាយុ

កាប់ដែលបុកតាំងពីខ្ពស់ទី១ រហូតដល់ខ្ពស់ទី១២ រួចវិលមកខ្ពស់ទី៣ដោយបាល់  
ត្រប់ភាយ ។ ត្រប់ភាយទៅត្រង់ខ្ពស់មាតិវិញ្ញាយតាមលេខខ្ពស់នេះ (បើលេខពិច  
ាសិទ្ធិបាល បើលេខត្រឹមភិទ្ធស់) ។

## តារាងទូរស័ព្ទ



ଶ୍ରୀକୃଷ୍ଣମାତ୍ର

- សំរាប់លេខតាមខ្ពស់និមួយទាំងគ្រប់ទៅការ ហើយអោយពេញចិត្តនៅក្នុងវត្ថុ នៅក្នុងខ្ពស់នាក់បីទាយតាមខ្ពស់លេខនៅទៅ ។ ហើយពិភាក្សាដែលត្រង់បានឡើងខ្ពស់នៅទៅ ហើយដឹងថ្មីថ្មីខ្ពស់ ហើយពិភាក្សាដែលត្រង់បានឡើងខ្ពស់នៅទៅ នូយាស ិន្ទាយជីវិត មានលាកដិលបុរាណុលេវត្រីវ ។ ហើយត្រង់ឡើងទៅដឹងបន្ថាចំណុចប្រព័ន្ធដែលចុះនៅទៅ ទាយថា និងប្រយ័ត្ននិងមានត្រាគ្នៀត បុរាណជីវិត ។
  - តាមក្រុមហ៊ុនឡើងអុងទេះ ថែកចេញជាទារិយៈ
    - ទី១ សរុបលទ្ធផល ៩៦ ហ៉ាន់ខ្ពស់
    - ទី២ សរុបលទ្ធផល ៦៤ ហ៉ាន់ករណី
    - ទី៣ សរុបលទ្ធផល ៥២ ហ៉ាន់ទាប
  - របៀបធ្វើការងួចឆ្លាយចំអស់  
ត្រាន់តែសរុបលទ្ធផលអ្នកខ្លះចូលខ្ពស់ពី ៩៨៦៤ ខ្លះ៥២ មនុស្សនៅលើពិភពលេខ ការងារចំមួល មានលំនាំងចំពោះទារចំអស់ ។

## ក្រោរាប់រោចជូន

### ភាយុ ទិន ន្លែវកំណើន

១- ឈ្មោះ និង លេខថ្ងៃ ខែ ឆ្នាំ ខ្សោយ

អាណិត្យ១, ច៉ូន, អង្ការ៣, ពុទំ, ព្រោមស្ទឹក, សុក្រ, សោរ៉ែ


២- ឈ្មោះ និង លេខខែ

- អាណិត្យ ឆ្នាំ, ច៉ូន ខ្ងាត, អង្ក់ខ្លួន, ពុទំ អក, ព្រោមស្ទឹក កុក, សុក្រ នៅក្នុង សោរ៉ែទីទូលាយ ។

- មិតសិរៀ, បុស្សី, មាយ៣, ជំនួន, ចេត្រេ, ពិសាខ់, ដែស្សាត, អាសាច់, ស្រោចយ៉ែ, ក្រុបុទ្ធហ៍, អស្សុជ័១, កំពើកំទេ ។

៣- ឈ្មោះ និង លេខឆ្នាំ

- ចុំពេ, ឆ្នុរោះ, ខាលោ, ថោះទេ, រោងេ, មុរាងំនេ, មិនិត, មិមេ, វកេ, រាង១, ចេះ១, ក្នុង១ ។



៨៩

## គារការចំនួនអាយុ

ពេរាជការបំរកចំនួនអាយុរបស់មនុស្សម្នាក់ចាន់ ជាដែលបុងគេត្រវិថី :

- ១- ឆ្នាំកំណើនរបស់មនុស្សខ្លះ និងឆ្នាំបច្ចុប្បន្ន
- ២- ចំនួនអាយុមនុស្សខ្លះ នៅក្នុងខំរោ ខ្ពស់១០. ខ្ពស់២០. ខ្ពស់៣០. ខ្ពស់៤០. ខ្ពស់៥០. ខ្ពស់៦០. ខ្ពស់៧០. ខ្ពស់៨០. ខ្ពស់៩០. ខ្ពស់១០០ ការរាប់គិរាប់ចាប់ពី ឈ្មោះឆ្នាំកំណើន រហូមទាករកិរិយាធុំបច្ចុប្បន្ន ។
- ខ្ពស់១០ រាប់ដល់ចំនួន១០ កំណែតំថៃ១០ឆ្នាំ ហើយដើរីសពី១០ តម្លៃបុកនិង១០ ឈឺត្សាបុកនាយ តិចចំនួនអាយុមនុស្សខ្លះ ប៉ុណ្ណោះឯង ។
- ខ្ពស់២០ រាប់ដល់ចំនួន២០ កំណែតំថៃ២០ឆ្នាំ ហើយ ។
- ខ្ពស់៣០ រាប់ដល់ចំនួន៣០ កំណែតំថៃ៣០ឆ្នាំ ហើយ ។
- ខ្ពស់៤០ រាប់ដល់ចំនួន៤០ កំណែតំថៃ៤០ឆ្នាំ ហើយ ។
- ខ្ពស់៥០ រាប់ដល់ចំនួន៥០ កំណែតំថៃ៥០ឆ្នាំ ហើយ ។
- ខ្ពស់៦០ រាប់ដល់ចំនួន៦០ កំណែតំថៃ៦០ឆ្នាំ ហើយ ។
- ខ្ពស់៧០ រាប់ដល់ចំនួន៧០ កំណែតំថៃ៧០ឆ្នាំ ហើយ ។
- ខ្ពស់៨០ រាប់ដល់ចំនួន៨០ កំណែតំថៃ៨០ឆ្នាំ ហើយ ។
- ខ្ពស់៩០ រាប់ដល់ចំនួន៩០ កំណែតំថៃ៩០ឆ្នាំ ហើយ ។
- ខ្ពស់១០០ រាប់ដល់ចំនួន១០០ កំណែតំថៃ១០០ឆ្នាំ ហើយ ។
- បើកំណែតំថៃឈឺត្សាបុកនាយ តម្លៃបុកនិងចំនួនលេខខ្លះទិន្នន័យឈឺត្សាប្រចាំនួនអាយុ របស់អ្នកនាយ ។



**សម្រួចទាយទាំ** : ១០ភែ១០, ២០ភែ១៨, ៤០ភែ១៩, ៥០ភែ១២, ៦០ភែ១៣  
៧០ភែ១០, ៨០ភែ១៨, ៩០ភែ១៩, ៩០ភែ១៩, ៩០ភែ១៩

ជីមិនីរកប្រភាក់កំណើនមនុស្សម្នាក់។ គេត្រូវដឹងចំនួនអាយុរោងការ និង  
ផ្តល់បច្ចុប្បន្ន ។

**ឧទានទន្ល័យៈ** : នាយកុខាយុទេស្តាំ ហើយន្ទាំបច្ចុប្បន្នទិន្ន័យរាជពីរាយ  
សុខគិតន្នរំលាយ ?

### ធម្មតាព័ត៌មាន

ជាដីបុមីយើងថ្នាក់រាជាណដៃធ្វើង (មិនធម្ម) ។ ចំណុចដែលយើងត្រូវកំណត់សំរាប់  
រាជមាន១២ចំណុចទី ថ្នាំងទាំងពានិងចុងក្រុងដែង ថ្នាំងខាងកណ្តល់ប្រមាណនិងចុងប្រមាណទាំង  
ដែងថ្នាំងទាំងពានិងចុងប្រមាណចង្គុលដែង ថ្នាំងខាងកណ្តល់ប្រមាណនិងចុងប្រមាណចង្គុលខ្មោច ។

ត្រូវថ្នាំងកណ្តល់ប្រមាណចង្គុលខ្មោច កំណត់ឈ្មោះន្ទាំបច្ចុប្បន្ន ថ្នាំងទី២នៃកណ្តល់  
ប្រមាណ កំណត់ខ្ពស់១០ និងពេល ចុងក្រុងប្រមាណដែកំណត់ខ្ពស់២០ និងពេលចុងប្រមាណចង្គុល  
ខ្មោច កំណត់ខ្ពស់៣០និង៥០ ថ្នាំងទី៣នៃប្រមាណចង្គុលកំណត់ខ្ពស់៤០ និង៩០០  
ថ្នាំងទី១កណ្តល់ប្រមាណកំណត់ខ្ពស់៥០ ថ្នាំងទី២កណ្តល់ប្រមាណនាមដែកំណត់ខ្ពស់៦០០ ។

- ការរប់ខ្ពស់ តីវប្បធម៌ជាប់លេខ១ ក្នុងខ្ពស់គុចទៅចំ ។
- ការរប់ឈ្មោះន្ទាំ តីវប្បធម៌ន្ទាំបច្ចុប្បន្នរៀងលំជាប់តាមឈ្មោះន្ទាំចាប់ពីថ្នាំង  
កណ្តល់ប្រមាណចង្គុលខ្មោច ទៅថ្នាំងកណ្តល់ប្រមាណនាមដែង និងបន្ទូទៅតាមថ្នាំងនិងប្រមាណ  
ដែលបង្កើតឡើងនូវការ ។
- ចំពោះលេខរោង (១.២.៣.៤.៥.៦.៧.៨.៩) តីវប្បធម៌ស្របតាមបញ្ជីចំណុច  
ដោយរាប់លេខ១ ចាប់ពីចំណុចបន្ទាប់ពីខ្ពស់នៅទៅ ។

ដូចនាយកុខាយុទេស្តាំ ។ យើងយើងពីខ្ពស់៤០ ទៅត្រូវថ្នាំងទី៣នៃប្រមាណ  
ចង្គុល ដូចនេះ យើងរាប់ទៅត្រូវថ្នាំងចុងប្រមាណចង្គុល ២ត្រូវថ្នាំងប្រមាណចង្គុលខ្មោចហើយ

ព្រៃងចុងម្រាមនាងដែល វិរចហើយយើងកាប់លេខាជាតា គិតម្យាត្រូវបានប្រៃងបំពលម្រាមចុង  
ឡាច មមីប្រៃងបំពលម្រាមនាងដែល មម៉ែប្រៃងចុងបំពលកុនម្រាម វករប្រៃងចុងទី២ រាល  
ប្រៃងចុងបំពលធនប្រៃងចុងកុនម្រាម ក្រុរប្រៃងម្រាមនាងដែល ប្រៃងចុងម្រាមនាងដែលគិចយុទ  
គិចរប់អាយុទេ នៅនាយសុខ ដូច្នេះនាយសុខកើតន្ទាំ ឥឡូវ ។



## តារាងនៃប្រព័ន្ធស្តីសាធារណៈ

មុនវិថីចាក់ព្រមទាំងជាពេលវេលាបានប្រើប្រាស់ប្រព័ន្ធដូចខាងក្រោមនេះ:

នៅម៉ោង ៨:៣០ ភ្នំពេញ អរបាល សមាសមួយពាន់ ពុទ្ធសាស្ត្រ សរុប  
គ្រាល់បាយមិ ៩ម៉ោង សរុប គ្រាល់បាយមិ ៩ម៉ោងសរុប គ្រាល់បាយមិ ៩ម៉ោង  
ពុទ្ធសរុប គ្រាល់បាយមិ ៩ម៉ោងសរុប គ្រាល់បាយមិ ៩ម៉ោង គ្រាល់បាយមិ ៩ម៉ោង  
សរុប គ្រាល់បាយមិ ៩ម៉ោងសរុប គ្រាល់បាយមិ ៩ម៉ោងសរុប គ្រាល់បាយមិ

បុរីណ្ឌភាពដើមហើយ ត្រូវនឹងការលើកចំពោះបែលការដែលខ្ពស់ត្រូវការសិក្សាទ្វួន  
ឡើងតាមនោះ ។

បើត្រូវតាមលេខណាគ ចូរមិនតាមលេខនោះឡើង ដើម្បីជួលឯកសារបើយុទ្ធម៌  
ដែលត្រូវចាក់មានចុចខាងក្រោម :

១	២	៣	៤	៥	៦	៧	៨	៩	៩០	៩១
១១	១២	១៣	១៤	១៥	១៦	១៧	១៨	១៩	១៩០	១៩១
២១	២២	២៣	២៤	២៥	២៦	២៧	២៨	២៩	២៩០	២៩១
៣១	៣២	៣៣	៣៤	៣៥	៣៦	៣៧	៣៨	៣៩	៣៩០	៣៩១
៤១	៤២	៤៣	៤៤	៤៥	៤៦	៤៧	៤៨	៤៩	៤៩០	៤៩១
៥១	៥២	៥៣	៥៤	៥៥	៥៦	៥៧	៥៨	៥៩	៥៩០	៥៩១
៦១	៦២	៦៣	៦៤	៦៥	៦៦	៦៧	៦៨	៦៩	៦៩០	៦៩១
៧១	៧២	៧៣	៧៤	៧៥	៧៦	៧៧	៧៨	៧៩	៧៩០	៧៩១
៨១	៨២	៨៣	៨៤	៨៥	៨៦	៨៧	៨៨	៨៩	៨៩០	៨៩១
៩១	៩២	៩៣	៩៤	៩៥	៩៦	៩៧	៩៨	៩៩	៩៩០	៩៩១

- ១- នេះកាលជម្ចូកដើរកសិល្បៈ ព្រះម៉ោងបុរាណ សេដ្ឋចម្ងាយទេសនារោច្រាប់កំបាន  
សំឡេង ជាព្រះអរហត្ថុ ចំនាយទាយថា អារក្រកំមួល ឲ្យប្រាយ ប្រាទ្រាសី និងបាន  
សំឡេងតែយ៉ាង ។

២- នេះកាលយោសកកុមារ ដែលសិល្បៈឱ្យទាន់សុវត្ថិភាពស្ថាប់ពេមិនស្ថាប់ បែរជា  
ស្ថាប់ក្នុងសេដ្ឋិទេរិញ្ជ យោសកកុមារទម្រង់បានជាសិល្បៈម៉ោងត្រួរសម្រាតិត្រួរ  
ចំនាយទាយថា អារក្រកំខាយដើម ឲ្យខាយចុង និងមានជាតវាសន្យាប្រាប់រៀនក  
បោក ។


៣- នេះកាលម៉ោងទូព្រះចារមីស្សុប ចំនាយទាយថា អារក្រកំយោស់បើម៉ោងជីនិ និង  
លើច្បែង បើបាត់របស់របរសី និងសុវត្ថិភាព ។

៤- នេះកាលព្រះសម្បូទេបានព្រាស់ ហើយត្រួរទេសនារោច្រាសបញ្ញវិយនិងមនុស្ស  
ទេវិធាន់បញ្ជាយ ចំនាយទាយថា និងម៉ោងបុដ្ឋិអំនាចត្រប់ប្រការប្រសើរបំផុត ។

៥- នេះកាលព្រះជនក ហេដិទិកណា ត្រួរពេល ចំនាយទាយថា មិនឲ្យទេ បើម៉ោងត្រួ  
ចិត្តលើរិទេកាយមិនយក នៅក្នុងទៅ ។

៦- នេះកាលមុរុតុបុរស ទៅសិល្បៈឱ្យសេដ្ឋិ បានជំបាយយកបាយទៅជាកំបានព្រះ  
បារុចកណ្តុះ អំពីពេជោកំភ្លាយខ្លួនជាសិល្បៈ ចំនាយទាយថា និងឲ្យយកាស់បាន  
សំរាប់ប្រយោជន៍ត្រប់ប្រការ ។

៧- នេះកាលគីឡូនេះប្រាសាមទាន់សាមារិតិ ស្រីមេ០០នាក់ មាននាងសាមារិតិ ជាប្រជាម្ល័យត្រូវស្ថាប់អស់ ចំនាយទាយថា អារក្រកំពេកយោស់ បើម៉ោងបោតុកិត កីតិ  
និងចាត់កែ បើម៉ោងជីនិ និងលើច្បែងបើបាត់បង់ត្រួរសម្រាតិ និងសុវត្ថិភាព ឲ្យបាន  
៨- នេះកាលព្រះពេញ ឲ្យចត្រុន ឲ្យចក្ខាត និងស្អែចការពាណិជ្ជកម្ម ឲ្យបាន ឲ្យចុខេះថា  
សិល្បៈមិនបិទសុទ្ធម៌ ចំនាយទាយថា ឲ្យពេកបើធ្វើសិល្បៈ ត្រប់យ៉ាងនិងសំរាប់  
មិនគិតបាន ។



២-ខ្លះការបរយោសកកុមារ ដែកសេច្ចិតិស្សន៍ជាន់សម្បាប់ ទៅមិនស្ថាប់ បែងចាយបំពុំលេងដី  
ឡាកិត្យ យោសកកុមារអមកបានជាសេដ្ឋិ មានប្រព័ន្ធម្យត្តិវគ្គោះ ទំនាក់ទាយទាយថា ភាគរកទៅខ្លះ  
ដើមិនមានចុង និងមានជាករណនា ប្រសើរពេកហោក។

- ៩៤- នេះការលកាងចិត្តមាយវិកា ព្រះរាជាណីស្សុប ចំនាយទាយថា ហើយបែន្នេះ  
ចំពោះការអើង បង់ខាតត្រឹម ប្រកបដោយគ្រោះថ្នាក់ការចណាស់ ។
- ៩៥- នេះការលកាប្រែមិនរាល់ ស្ថូចមានចុះមិនស្ថូចនៅក្នុងព្រះម៉ែប ព្យាប់ព្យារ  
រួចតែខ្មែរស្ថូចនៅក្នុង ចំនាយទាយថា មិនល្អបើស្ថូចនរកមិត្តកំសេតកប់ទីឱ្យ ។
- ៩៦- នេះការលក់ស្ទើ យកយោសកកុមារចិត្តឯមជាកុនធជី ចំនាយទាយថា ប្រសិរី  
ពេកពិត ហើយការអើង សិងបានសំបែកច្បាស់(ហើយបែកច្បាស់ត្រូវត្រង់នេះហើយ  
កុចាប់ឡើង) ។
- ៩៧- នេះការលក់ម៉ែត្រ បំបែកតុកភីកុម៉ែត្រពាលនេះព្រះ  
សារីបុត្រព្រះមោទណ្ឌាយ ឬមួលចោះសំភីកុម៉ែត្រម៉ែត្រកំព្រឹងបំមកវិញ អំណីៗ  
នៅទៅ ម៉ែត្រ ភីកច្បាកំល្យាម ចំនាយទាយថា ហើយការអើងបែកបំបែក  
ការនោះនឹងមិនម៉ែត្រឡាយ ដល់ខ្លួនវិញ ។
- ៩៨- នេះការលក់អាពិបាយិតស្ទើ មានមេត្រសម្រួលិ៍៩០ការដី តាត់ចំនាយអូរទៅជា  
ថាម អំណីៗទេមក ឈុមនីមួយាដាច់យកមេត្រសម្រួលិ៍ឬកប្រគល់ទុកជាក់ ឯុទ្ធវិញ  
យុទ្ធមួលដើម ចំនាយទាយថា ឲ្យលាស់ ហើយការអើង សិងបានប្រយោជន៍ត្រប់  
ប្រការ ។
- ៩៩- នេះការលកាប្រោចិសាត់ យោងយកកំណើត កើតជាសត្វក្រុចត្រូវកែវិងនេះត្រ  
សំបុក ចំនាយទាយថា ត្រូយចិត្តយោង ហើយកិច្ចការអើង ការនោះចិត្តឯមិនខ្សោយ ។
- ១០- នេះការលក់ប្រពន្ធជីមិនបានប្រពន្ធនេះត្រូវមិនត្រូវ ម៉ែត្រ មិនល្អ ហើយប្រកប  
ការអើងជាមួយគ្នាប្រើប្រាស់ត្រូវបានប្រពន្ធ ។
- ១១- នេះការលកាប្រោកសិរីបានឡើងសោយរាង ចំនាយទាយថាល្អលាស់  
ហើយការអើងប្រើប្រាស់បែកចិត្តសេចក្តីប្រាស់ ។

- ១៤- នេះកាលទាន់ រាយកອខ្ឌិយា ចងគ់មួនប្រព័ន្ធសម្បត្តិថាម្ចាស់ ដែលទាន់ជាមួយ  
បណ្តុះស្ថូចកំត្រូវនឹងអាសុខឃើង ទំនាក់ទាយចាំបាច់ ហើយបានរួមចិនិត្យល្អទេ  
ត្រួសវិនាសខ្ពស់ ។
- ១៥- នេះកាលទាន់បុរាណី ទៅភ្នំពេញប្រព័ន្ធភាយទៅជួលឈរទាយជាក់  
បានប្រព័ន្ធបច្ចុប្បន្ន ឯកចំណេះរាយកំពុងទៅជាបុម្ភាស ស្ថូចប្រជាមិនឈរឱ្យ  
ទៅជាសេដ្ឋិ ទំនាក់ទាយចាំបាច់ ឬយកសេដ្ឋិ ដើម្បីការរួមចិនិត្យល្អទេ ។
- ១៦- នេះកាលក្នុងពីរ ឡើងបានចិនិត្យសិលិកស្ថាមួលឈរឱ្យរាយ  
លំពាល ឬប៉ុកទៅប្រើប្រាស់បាន កិច្ចារិះមីត្រូវបានបង្ហាញដោយចិនិត្យ  
ឬស្ថាមួលឈរឱ្យ សិលិកស្ថាមួលឈរឱ្យទៅជាប្រាក់ ។
- ១៧- នេះកាលអនុកិរិតិកុ បានប្រាក់៩០០អាមីនី ចងគ់សិកដើមីត្រូវបង្ហាញ  
យករាយចំណុច ពេលនោះបានឱ្យចួលប្រព័ន្ធសម្បត្តិប្រព័ន្ធដើម្បីសារកំបាន  
សំរែចប្រព័ន្ធដោយ ទំនាក់ទាយចាំបាច់ ដើម្បីបង្ហាញដើម្បី ត្រួសចិនិត្យល្អទេ  
ប្រាក់ ។
- ១៨- នេះកាលបានសម្រួលិកសល ហោយបានការប្រាក់ ស្ថូចកំពុងទៅក្រោមប្រព័ន្ធផ្លូវ  
បង្រៀនការ សំរាប់ស្ថូចក្នុងពេលហោយបាន ស្ថូចកំពុងទៅបានសេចក្តីផ្លូវ  
សប្តាយដកបមក ទំនាក់ទាយចាំបាច់ ហើយតារារី មានក្នុងជួលឈរឱ្យ ហើយប្រើបង្ហាញ  
បានសំរែចប្រព័ន្ធដែលមួលឈរឱ្យ ។
- ១៩- នេះកាលបានសម្រួលិកសល ស្ថូចមានបំណុលចំណុចល្អិតិកិកុ ទីបាន  
ឯកសារការបង្ហាញ ិម្យានការរាយកំពុង ជាក្នុងនោះទាន់ ត្រួសបានមិន  
ទំនាក់ទាយចាំបាច់ ហើយតារារីប្រើបង្ហាញសំណង ឬដើម្បីប្រើបង្ហាញ ត្រួសចិនិត្យល្អទេ
- ២០- នេះកាលបានសម្រួលិកសល ស្ថូចមានបំណុលចំណុចល្អិតិកិកុ ទីបាន  
ឯកសារការបង្ហាញ ិម្យានការរាយកំពុង ជាក្នុងនោះទាន់ ត្រួសបានមិន  
ទំនាក់ទាយចាំបាច់ ហើយតារារីប្រើបង្ហាញសំណង ឬដើម្បីប្រើបង្ហាញ ត្រួសចិនិត្យល្អទេ
- ២១- នេះកាលបានសម្រួលិកសល ស្ថូចមានបំណុលចំណុចល្អិតិកិកុ ទីបាន  
ឯកសារការបង្ហាញ ិម្យានការរាយកំពុង ជាក្នុងនោះទាន់ ត្រួសបានមិន  
ទំនាក់ទាយចាំបាច់ ហើយតារារីប្រើបង្ហាញសំណង ឬដើម្បីប្រើបង្ហាញ ត្រួសចិនិត្យល្អទេ
- ២២- នេះកាលបានសម្រួលិកសល ស្ថូចមានបំណុលចំណុចល្អិតិកិកុ ទីបាន  
ឯកសារការបង្ហាញ ិម្យានការរាយកំពុង ជាក្នុងនោះទាន់ ត្រួសបានមិន  
ទំនាក់ទាយចាំបាច់ ហើយតារារីប្រើបង្ហាញសំណង ឬដើម្បីប្រើបង្ហាញ ត្រួសចិនិត្យល្អទេ
- ២៣- នេះកាលបានសម្រួលិកសល ស្ថូចមានបំណុលចំណុចល្អិតិកិកុ ទីបាន  
ឯកសារការបង្ហាញ ិម្យានការរាយកំពុង ជាក្នុងនោះទាន់ ត្រួសបានមិន  
ទំនាក់ទាយចាំបាច់ ហើយតារារីប្រើបង្ហាញសំណង ឬដើម្បីប្រើបង្ហាញ ត្រួសចិនិត្យល្អទេ



នៅ - យេវការបិយយក្បាហត្ថែងវិញ្ញានប្រចាំកម្លើលក្ខុបីពាស្តាប់ ទំនាក់ទាយតែ  
បិទលេខ បិទិតការទិន្នន័យទិន្ន បិទិយប្រកបដោយអប់រំរាយ ។

ទេរីត មំនាយទាយថា លូណាស់បើមានបំណងប្រាថ្ញាចំពោះការងារអីវិសិទ្ធបាយ  
សំរចផុតនាប់ដួងចិត្តប្រាថ្ញា ។

២៤- នេះកាលព្រះចក្ខុបាលចេញទៀតបុសព្រាយមាមចម្លើងចម្លើង ឬ ឈុំត្រាតែបែកខ្សោយ  
ខ្សោយ ឬឱបាលសំរចព្រះអរហត្ថ មំនាយទាយថា បើមានបំនុះចំពោះកិច្ចការអី  
ការនោះនឹងបានសំរចដួងចិត្ត តែលីបាកជានីបំជុំត ។

២៥- នេះកាលព្រះវេស្សីន្ទា ស្ថិចចុះឈុំមកការនៃករិត្យភ្នំពេញ កែវការធម្មតាប្រការ  
បង្កើលចុះមកមួយជាតារមីរបស់ព្រះអង្គមំនាយទាយថា លូណាស់បើប្រាថ្ញាតាមរយៈ  
នឹងបាលសំរចផុតនាប់ពិតប្រាកដ ។

២៦- នេះកាលកិលយក្ស បានស្ថិចចុះឈុំដោយត្រូវចំណេះដឹងពីការបង្កើលសង្គមបំ  
មំនាយទាយថា មិនឈ្មោះ ឬិគិតការអី ត្រូវបង្កើលបំពាក់បំពាក់ ឬឱបាកិយានីងបង្កើលពីដំណើរិលីយេ ។

២៧- នេះកាលយោសកកុមារ បានសេដ្ឋិចិត្ត ធ្វើជាកិយានីងបង្កើលពីដំណើរិលីយេ  
មំនាយទាយថា បើប្រកបអីវិ ត្រូវបានសំរចដួងចិត្ត បើមានទុកទោស ត្រូវ  
មានគេចូល ឬិនិងចេញដែលរកនាកិត្យ នោះនឹងសំរចដោយសិរី ។

២៨- នេះកាលនាយចន្ទុសុកិរិយ សំណាប់ប្រើបានឯកជាមិនអាមេរោយ៖ពេលមេដ្ឋាំ ឬ  
ស្ថាប់ទៅកើតជានរក មំនាយទាយថា បើរករបរបានដោយលីបាកិយានីងបង្កើល  
បង្កើលបំពាក់បំពាក់ ឬឱបាកិយានីងបំពាក់បំពាក់ ។

២៩- នេះកាលនាយចន្ទុសុកិរិយ (សុជាតា) ចេញទៀកចំត្រូវលក្ខាតិ បានទទួល  
កំណែកាយដោយរន្ធនេះវិញ ត្រូវមានបិរាណជាដើម មំនាយទាយថា បើបំរែង  
ចំពោះការអីវិនឹងបានសំរចដោយការពិត ។

៣០- នេះកាលវិកុមេ០០អង្គ នៅក្នុងប្រុងការសិធន៍មី កើតវិវាទឈ្មោះប្រែកក្នា ព្រះ  
យោតមិនស្ថាប់ ឬឱស្ថិចកេរីសចេញទៀតទៅតែប្រែបង្រៀន នាយក នាយិក  
តែកំបង្គត់អាបារដែលវិកុមេ០០នោះដល់ស្ថិចកេរី មំនាយទាយថា ឬិគិតកិច្ចការ

៣៩- នេះការប្រែបចុប្ញើត កំពុងដោះស្រាយប្រាស្តាប្រ នាំសំព័មកបូជា ស្មូច  
គោរព បូជាកិច្ចុមួយមុខមួយការ ស្មូចទាតកំព័ន្ធដែលបានប្រការមកបូជាដែល  
ម៉ោយទាយថា បើឱីដការរោកមួយការនៅម៉ោយឯធម្មតាប់ពីការបំរុះជាមិច មិន  
សូវត្រូយបានមេ ។

នាន់- នឹងការប្រព័ន្ធឌីសត្វកើតជាអ្នកម្រាល អ្នកចេញផ្សាយនូវអនុវត្តិយសុត្រ រួមទាំងការប្រព័ន្ធឌីសត្វកើតជាអ្នក ដ្ឋានបំអន្តាកំត្រាង និងការប្រព័ន្ធ មិនសរុប ហើយឯងធ្វើជាយើងទៅយោ គ្រឿងប្រយោជន៍កំណើនបានប៉ែន្ទិញ។

៣៤- នេះការបុទ្ទរិតីក្រាយជាអភូមហេសិ អំណើនេចចោរងក្នុង៤០០រូបរិយាយ  
ត្រាស់ជាព្រះបាបុដកុឡុទាំងអស់អង្គ ទៅលាយទាយថា បើមានបំណងចំពោះការអូរ  
ការខ្លោះឱ្យបានសំរាប់ដឹងចុចបំណាម្ពោះ។

នៅ- នឹងការប្រព័ន្ធដីសត្វ ចាប់កំណើនកើតជាសត្វដី ទទួលសុលក្ខារការណ៍ខ្លះ  
ក្នុងត្រូវបានរៀបចំឡើង ការបំបាត់ក្នុងមកច្ញាយអង្គភ័យដីត្រូវរាយជា  
អារក្រកណាស់ ខ្លះរាយដីនឹងកិច្ចមនុស្សនឹងកិច្ចរឿងដោយ រត្តាឃ៊ុំ



៣៨ - នេះការលេកសកម្មរបស់យុទ្ធសាស្ត្រទៅថាលើលើកវិវាទក្នុងការ នៅឯុទ្ធសាស្ត្រទៅ អគ្គិភ័យ  
ទៅក្នុងក្នុងជាក្នុង តំបាយចាយទាំង ដើម្បីជួយបានរាយការ យើងចូលរួមក្នុងការ នៅ  
ដើម្បី ពួកខាងក្រោម តែមួយជាតិទៅសំណង ។

៣៨- នេះកាលព្រមបានិសត្វុរឿទាលនៃត្រា ដោយការដើងជល់សុខទាំងម្នាយរាបដល់កែវ  
តាមបាការកើតឡើងក្នុងដែច្ចាមអង្គ ទំនាកេយទាយថា លូណាល់បើបាត់របស់ត្រពួយ  
និងរកយើត្សវិញ ។

៣៩- នេះកាលយោសកកុមារ ម្នាយយកទៅធោលីពំន់រស់រាជ សេដ្ឋិនិសយកទៅ  
អភិបាលដែរក្រោមឯកដូចជាក្បែស ទំនាកេយទាយថា បើនិងផ្សេងជាតវាសាយដើរបាន  
អារក្រកំខាន់ដើម លូខានេចបុង តែមុខជាទានសំនេច ។

៤០- នេះកាលតាតូវកំ សុំជាតិត្រីស្ថាតីត្រោះរៀស្សូនាទាន ហើយទានិសត្វុលប់មក  
ស្រួលកិច្ច ទំនាកេយទាយថា បើនិងផ្សេងរករាង និងបាលសំរេចដូចបំរាយ បើកើតក្នុងការ  
នាំគ្នា និងបាលជាតិដី បើបាត់របស់និងយើត្សវិញ ។

៤១- នេះកាលពេមយកកុមារ នាយសារជីវាំយកទៅកប់ក្នុងដី ទំនាកេយទាយថា បើ  
និងរករាង និងបាលសំរេចដូចសេចក្តីបាន បើកើតក្នុងការនិងបាលណ្ឌោះនៅ  
បើរបស់ត្រពួយបាត់ និងរកយើត្សវិញ ។

៤២- នេះកាលបើនាន់បុរុមវិតិកើតក្នុងជាតិយុក តសិនិសយកទៅិច្ឆាសមស្រណាត្វៃ  
ដូចជាក្បែស ទំនាកេយទាយថា បើនិងធ្វើការអីទាំង កំប្រឈឺរិតិត ដោយមានគេជីយូរ  
ទំនុកប៉ុន ។

៤៣- នេះពេលព្រមបានកុស្សារដែល ឡាតាមទាន់សុំជាតិ ដីរីករោន់កើតដោយក្រែ  
មហិមា ទំនាកេយទាយថា បើមាមប្រកបរបរការងារអីទាំងបានមុន ស្រួលកិច្ច  
ក្រោយតែមុខជាទានសម្រេចជាមិនខាន ។

៤៤- នេះកាលបុណ្ណាយក្ស នាំយកព្រមពិច្បា ហិរញ្ញិតជូនត្រពួលបំមកស្រួលកិច្ច  
និងបុគ្គលិត កិរិយា និងព្រមបាក្សត្រដូចដើមវិញទំនាកេយទាយថា បើនិងគិត  
កិច្បុការអី និងបាលសំរេចបាន ។



៤១-ឯេត្តការណ៍បើនាមបញ្ហាអារម្ពិជីកទីក្នុងដ្ឋានយុទ្ធប៊ូល និងបើសម្រាប់បើកចិត្តឱ្យ ប្រឡាត្វូរមួយចំណោម  
ដែលយុទ្ធប៊ូល បើនិងធ្វើការអីវា កីប្រសើរពិត ដោយមាននៅ ចុះយ៉ាទំនុកបំរុង ។

- ៤៤- នេះកាលព្រមទៅមេរី សំដើមចិនសាធារណៈជាសាស្ត្រ និងសត្វជីវិតទាំងឡាយ ទំនាក់ទាយថាទាបីបំណងនូវហេតុការណ៍ដូចមេដឹងបានសំបែកនូវការពិតខោះ ។
- ៤៥- នេះកាលព្រមសម្រាប់មួយតួអាណាពិភាក្សា ទំនាក់ទាយថាទាលូណាស់ ហើយការពិភាក្សានឹងបានឈ្មោះតែ មិនតែ បុគ្គលិកនឹងឈ្មោះអស់មាសត្រូវ ត្រូវបិទិយវិធី ។
- ៤៦- នេះកាលកុម្ភូយោសក បានកំណាប់មាសត្រាក់ ដែលមាតារបស់កំឡុងវិញ ។ ស្ថូចបានប្រើប្រាស់ក្រមុំមកធ្វើកលបុរាយ ពន្លៅមុខស្ថូចឱ្យធ្វើជាមហាស្ថ្រី ទំនាក់ទាយថា លូណាស់ ហើយពិតជីលោះ និងមានអ្នកធ្វើនូយ៉ា ហើយបស់ត្រពូរតាត និងរករដិត្រូវឲ្យ ។
- ៤៧- នេះកាលព្រមជំនួក លងចិកបាននាងទេពជីតារោងចោរពីសម្បប្រព័ន្ធបាន សោរយកដូរស្ថុប្រពៃវរបិនា បានទាំងកំណាប់មាសមួយរយៈពីរ យកមកក្នុងបុរាយ ទាន ទំនាក់ទាយថា លូណាស់ហើយកើតជីនឹងបានជានីត្រ ហើយស្ថូចរកវិនិយិក និងបានដូចចិត្តដែលបីង ។
- ៤៨- នេះកាលព្រមនាងកណ្តូលកែសិ កើតឡើងចំណួនបី ឱ្យសេដ្ឋិបីតាមលោក មកធ្វើជាបី នមកចោរចោរជាបី កំណោមលោមនាងយកទេសំណាប់ នៅជោរនាង បានដើរដីបុរាយនេះ កំសំណាប់បានមួន ទំនាក់ទាយថា ហើយចំណួនបីប្រពន្ធបានត្រូវ ត្រូវមិនបានសុខ ហើយចុរាប់ច្នៃនឹងបានរួចទុកដុករោះនោះពិត ។
- ៤៩- នេះកាលព្រមអនុវត្តចេញលាយប្រើប្រាស់ ហើយបានសំបែកព្រមអរហត្ថុ ទំនាក់ទាយថា ហើយនឹងឈឺច្នៃ ហើយធ្វើឈឺច្នៃ ហើយធ្វើឈឺច្នៃ ។
- ៥០- នេះកាលអនិន្តបុរាណកប្រាយឱ្យ យំសោរស្អាយបុគ្គ ដែលស្អាប់ទៅហើយខោះ ទំនាក់ទាយថា រកត្រពូរសម្រាប់ត្រីទៅ មិនបានសំបែកដូចប្រាប្រាប្រា ហើយជូនចុរមុខជាតាមបង់មិនខាង ។

- ៥១- នេះកាលមធ្យកុណលី ទៅបុគ្គលិកទូទាត់អទិនុបុព្វត្រាប្រាបូលី ជាបីតា ឯុខ្មោះ  
ជាកុសករុវរពុទ្ធសាសនា ទំនាយទាយថា ឲ្យយកសំ ហើមនហេតុអីនិងមាន  
គេដូយ ហើយប្រចាំឆ្នាំអីនិងបានសំរេចដូចចិត្ត ។
- ៥២- នេះកាលនាមរាបិយីកសាងកុដិប្រព័ន្ធពោកសង្ឃ មានត្រោះពុទ្ធដោបារាង  
ទិន្នន័យ ធម្មិកដែល ផ្តល់ជូនដល់នាមឱ្យបានជាអភុមហេសិស្សច ទំនាយទាយថា ឲ្យ  
យកសំ ហើមទីត្រួតពិនិត្យបានវត្ថុទោះមកដូចចិត្ត ។
- ៥៣- នេះកាលយាតករបុរសសំណាប់គោដឹម្បីយកសាងលក់ ិកពិមិនិត ឲ្យស្ថាប់  
ទៅបានទៅកើតកុងមហាផ្ទៃទី ទំនាយទាយថា មិនឈ្មោះ ហើយស្រួលរករាជាណាច្នោះ  
បានដោរ នៅត្រួតព្រកបដោយទុកទោសជានិច្ច ។
- ៥៤- នេះកាលទូរគុណបុរស ច្ញាយចង្វារៗបិណ្ឌបាត្រដល់ត្រារ៉ាសមុទ្ិេ ឬមកបានជាយកដ្ឋាន  
ទំនាយទាយថា ឲ្យយកសំ ហើមទីត្រួតពិនិត្យបានទំនាយទាយថា ឲ្យចិត្ត ។
- ៥៥- នេះកាលត្រោះនាមរាបិយី កើតរកតែស្រួលបានព្រមទាំងខ្លួនដោយបាបកម្ពារ  
ស្រួលជាក់ស្រើស្រើ ទំនាយទាយថា មិនឈ្មោះ ត្រួតពិនិត្យយកស្តីវានៅត្រារ៉ាសំជាក់  
ពើរបស់ខ្លួន ។
- ៥៦- នេះកាលស្អែចជាត់បោរិស្សចំ០១ ព្រមទាំងកិរិយា និងសត្វទ្វាត់ ចតុបាន  
យកទៅសំណាប់ ដឹម្បីត្រួតពិនិត្យបានហើយបាននាមចម្បុទិន្នន័យសំដើង ឬ  
នេសនាបានរួចជិតទាំងអស់ត្រាចំនាយទាយថា អារក្រក់ខាងដើម ឲ្យខាងចុង ហើយ  
ហើយហេតុកែទីកើតឡើង និងទទួលប្រាក់ច្បាក់ នៅមានគេដូយឱ្យកុងអស់ឡើង  
វិញ ។
- ៥៧- នេះកាលទៅទូបានកើតជាប្រាកែវសំណាត់ បានបង់សំណាត់ជាប់ឈើកុងទីក  
ឲ្យបានទៅត្រូវឈើបុសក្រោរទាំងពីរខ្នាត់ ទំនាយទាយថា មិនឈ្មោះ ហើយតិន្នន័យ  
ការងារអី ការនោះកីមិនសំរេចបំនងដោរ ។



- ៦៤- នេះកាលអចិន្តក សាមរិម្ភលាមាតាបិតា និងព្យាពិអបសម្រួល ជាកិត្យ  
កំដូចនឹងថារេដែល០០នាក់ ពាក់កណ្តាលដូចវិទសំណាក់ដោកពេតិវីអំនាច សច្ចោកុ  
របស់លោកថារេដែល០០នាក់ ព្រមទាំងលោក បានសំឡេច្ឌាប់អរហត្ថុ ទាំងអស់អង្គ  
ទៅទំនាក់ទាយថា បើមានបំណងយ៉ាងយា គម្រោងសំណង ដូចចិត្តពិត នៅមាន  
អបសត្វចូលមកការកំង ។
- ៦៥- នេះកាលសុប្បរុទ្ទទេ ព្រះចារណីស្សុប ទំនាក់ទាយថា មិនស្សុទេបើមានបំណង ធើ  
អូរ អំពើនោះ នៅតុវិវាស ។
- ៦៦- នេះកាលព្រះពោធិ៍សត្វ កែវជានាក់សុខឆ្នាំ ទៅដីកដីចិត្តនៅប្រទេសទូទៅ  
អណ្តូវិកម្មយ៉ាងចំ ទំនាក់ទាយថា បើស្សុងរកប្រយោជន៍នឹងបានសំរាប់ដូច  
បំណង ។
- ៦៧- នេះកាលសុមនទេវតា ទៅការស្សិយនឹងក្រោងច្បារអនាថែបណ្តិតសិរីកែពុក  
នៅនោះ ដោយពាក្យសំដីរបស់ខ្លួន ទំនាក់ទាយថា ខ្ពស់ប្រយោជន៍ព្រះមាត់មិនឈូ  
៦៥- នេះកាលសត្វសុខ មានសេចក្តីប្រែប្រឈមបច្ចេកទូទៅដោយសារប៊ុបាយ ឬ៖  
ស្សាប់ទៅបានទៅកែវជានាក់ទេវបុគ្គ ទំនាក់ទាយថា បើស្សុងរកទ្វាងស្សីតិ  
និងបានបុំទ្ផូមិនបានជាស្សាតរែ ។
- ៦៨- នេះកាលមិត្តវិទ្ទក ត្រូវបិះណ្តុពារេចបានក្នុងសម្រេច ឬ៖អំណ្តុពេះបែលវេរោះ  
មួយបានចូបនឹងប្រែប្រឈមបច្ចេកទូទៅ ដែលកង្វារដែកកំណុងខេក្តាល ឯខ្លួនកំត្រូវកង្វារខេដែរ  
ទំនាក់ទាយថា បើទៅរៀបចំប្រើប្រាស់ព្រះពារេចចូលមកបរិភ័ណបៀវ ។
- ៧០- នេះកាលអភិទន្ទត្រប្រាប្បួល ទំនាក់ទាយថា ឲ្យឈាល់ ហើយបិះងត្រង់យោ និងបាន  
សំឡេច្របយោជន៍ត្រង់នោះ ។
- ៧១- នេះកាលការកសុខ ឲ្យចូកប្រាន់ បានចូបនឹងព្រះខិណ្ឌ ស្សុត កំពង់ស្សីតិអូរ  
ឯព្រះខិណ្ឌស្សុត លោកទីវិញ្ញុនឹងដើម្បីបានចាក់ពីខាងក្រោម ពេលនោះ



ពន្លេ នេះការលាងស្តោរណាយកិសម្បាប់ចិត្តឱងទៅសារហាយដីនៅ តំបនយាយជា ចិត្តឱង បើឯកសុងរកមិត្ត ក្នុងការបំបាត់ ក្រោនត្រួវដោយមិត្តមិត្ត។

ចិវិភាគត្រូវកំមកត្របលើត្រានីផ្តុរបស់គាំទៅ កំខាធាមសំរាប់ទៅ ទំនាក់ទាយ ថា បើប្រព័បរមាធិញ្ញិមជីវិត ដោយការងារអីត្រូវប្រើប្រាស់ត្រូវមាត់ បើតុំខោះទេ ត្រូវឱ្យនាសង្ហែនដោយពាក្យសំដើរ ។

តំ២- នេះកាលលោមទិន្នន័យថាទានចុបនឹងត្រានីសម្រាលមួក ឬនិងចាប់បើក អីឡូវិញ កំណើនកំណើនប្រព័ប្រាស់ខ្លួនយ៉ាងត្រូវបាន ទំនាក់ទាយ ថា បើនឹងប្រព័បរមាធិញ្ញិមជីវិត និងមានតេង្សោយឈ្មោះឱ្យសំរាប់ចេងច្រោះ ។

តំ៣- នេះសង្គតពេតកិតកូវ នាយកិសាង អុដកូមចេញទៅដើរដាក់ដោយខាងក្រោមដី មិត្ត សេដ្ឋិចាប់ចូលការ ទំនាក់ទាយ ថា បើប្រុលបិញ្ញាដូរឃើញទីត្រូវប្រើប្រាស់ និងមានតេង្សោយឈ្មោះឱ្យសំរាប់ចូលការ បើស្វែងរកប្រយោជន៍ត្រឹមកិត្តទោស តែមិនអីទេ ។

តំ៤- នេះកាលមិត្តាសេដ្ឋិ ទៅដោះនាយកិសាង ដោយយល់ចាប់ជាប្រើប្រាស់ការការពារ ត្រូវបាន បើស្វែងរកប្រយោជន៍ត្រឹមកិត្តទោស តែមិនអីទេ ។

តំ៥- នេះកាលនាយកិសាង សមាប់បូងធម៌ ទៅសារាយទិន្នន័យទៅទំនាក់ទាយ ថា មិនល្អទេ បើស្វែងរកមិត្ត កំសោះក្រោមត្រូវបាន បើស្វែងរកប្រយោជន៍ត្រឹមកិត្តទោស ។

តំ៦- នេះកាលសង្គចរចនា ពំសាច់ដើរការតំបាត់តាមនេះសិន្ទុមួយ ឬនេះក្រោមការយើងត្រូវបាន កំណើនកំសាច់ចោរ សង្គខ្លួន កំនាប់យកសាច់ខោះទៅ ទំនាក់ទាយ ថា មិនល្អទេ ត្រូវរាលក្នុង ដុំសាច់កំអត់មិនសំរាប់ប្រយោជន៍ទេ ។

តំ៧- នេះកាលការការពុលកុមារទៅចូរកំងងិលិកិមួយកន្លែក ឬនិងបានដើរដោយដីនេះឱ្យ សង្គរត្រប់ទិន្នន័យទៅទំនាក់ទាយ ថា បើស្វែងរកប្រយោជន៍អី និងបានសំរាប់ចូលការ បំណង ។

តំ៨- នេះកាលត្រានីមហាមេត្តុណ្ឌាលសំដែងមិហិរញ្ញ ដើរឯកត្រានីមត្រួតពេកកិច្ច យកបានត្រានីមទំនាក់ទាយ ថា បើបំនងស្វែងរកវិត្តិភីខោះវិត្តិភីខោះនិងបានសំរាប់ចូលការ ។



រៀង-ខេសកាលត្រៃសម្រាប់បុណ្យបិទិយ ដើម្បីតារាងិមចិត្ត ឱ្យកនឹងនាយក  
ជាព្រះមេដារ ជំនាញទាមទារ បើចំណែងសុបកវគ្គអូយោះ វត្ថុរាយៈិនធទានសំណែតិត ។



៤៩- ព្រះការឃប្បោនមេត្តិទៅកដ្ឋានល បានចូលរឹងសក្ខាណជី ខ្លួន ខ្លាប់បង បករាំ  
ផ្លូវត្រោះនាម ចំណាយទាយថា មើលច្បាស់ស្វែងរកប្រយោជន៍ ឬមានអំណែង  
នៅត្រីនាមអនុការឃករំភោ។

- ៨៥- នេះកាលកម្មុលបរិញ្ញជាការ កាត់ដែកព្រឹងជាប្រស្ថា នាយកដោតកណ្តាលផ្ទវេល  
ថ្ងៃក ពេលនោះព្រះសារូបុគ្គលេងមកពីធម្មតាគ្រាយឱ្យទូទៅទិន្នន័យរៀលការប្រើ  
ក្រុងការចំណោមនានកំទេស្សរប្រស្ថាខោកធ្វើយករួចរួមឱ្យលាកស្សុវិញ្ញានាមធ្វើយិន  
រួចចំនាយទាយថាទាំងប្រលងមុខវិថ្នាដូចមួយ និងជាប់បើកើតជានេះនឹងឈ្មោះទេ ។
- ៨៦- នេះកាលនានកំរិះមហិ និមន្តន្រោះខិះក្រោម ទៅនានក្នុងជានិច្ចពេលនោះ  
មានសញ្ញាប្រក្សាបែករៀមលើការការណ៍ទៅលើជាប់កំរិះក្រោមមហិមិនយើងកំពិចារណា  
ចំពោះព្រោះទៅ ឈាកមិនប្រាប់កំរាយលាកសុទតទៅ ជាប់មហិស្សប់ទៅ កើត ។
- ៨៧- នេះកាលព្រោះនានមេត្រីទៅរកដឹងល្អាចល បានដូចបន្ទិនលត្តរកចិនីខ្លាច់ ខ្លាចបង  
មកវាំងដូរព្រោះនាន ចំនាយទាយថា បើចេញទៅស្រែងរកប្រយោជន៍នឹងបានសំរាប់  
កែវត្រីនាមអនុវត្តន៍យករាយចុលមកវាំងក ។
- ៨៨- នេះកាលមាតុលាសកបុរសអ្នកចិត្តិមាតា តែដោយដើរិក្សាក្សោះពុង កិរិយា  
កំត្រួតពាណាព្យាប់ទៅ ចំនាយទាយថា មិនល្អទេ បើត្រួតការដឹងទាំងពុងត្រីនូវឯ  
ទៅ ជាបងិជ្ជជុចប្រយោជន៍ ។
- ៨៩- នេះកាលព្រោះពាទិសត្តកើតជាសត្តសេក បានទៅពំយកស្សុវិញ្ញានេះចិត្តិមាតា  
បិតាបុគ្គភីយា ឬដូចមួយកំជាប់លើ ត្រាប្រុយីសេកកំប្រកាសកនត់កន្លែកនវិនិ  
ទមិត្រាប្រុយីបានស្សុប់ហើយ កំលែងសេកនោះវិញ្ញាន ចំនាយទាយថា បើមានទុក្សី  
កើតនិងមិនស្សុប់ បើស្រែងរកត្រូវសម្រេច និងបានចុចប្រាត្រា ។
- ៨១០- នេះកាលព្រោះនានមត្រី សុបិន្ទិនិមិត្តយើងថា ត្រាប្រុយីម្នាក់មកពុំឡើងរួមយក  
ត្រីមរបស់ព្រោះនាន ចំនាយទាយថា មិនល្អទេ និងត្រាត់ត្រាស្ថាតា ហើយខ្ញុ  
ប្រយោជន៍ ។
- ៨១១- នេះកាលនានអសន្តិធម្មតា បានចុងឈប់ខ្លាតោកទៀនុងទិកហុំ ព្រោះបានចុកពុទ្ធបាន  
សង្ឃរួមជូនដែលនានមានរូបណ្ឌូសសំច្រេច អគារមិនយើងដឹងដោរ ចំនាយទាយ

ថា លូយាស់ បើមានបំណងកិច្ចការអីនឹងបានសំរាប់ពី ។

៨១- នេះកាលត្រោះពេលធម្មតាកំប្រុង ធ្វាក់ក្នុងទីកសមុទ្រ ព្យាយាមបាច់ទីកសមុទ្រដើម្បីយករោង ទំនាក់ទាយថា បើសេងរករបស់បាត់វិនិមិត្តយើត្រូវនៅបើមានជីវិតផ្សេងៗ ។

៨២- នេះកាលមច្ចោះពេលពាក្យត្រូវពេល បង្ហាញព័ត៌មានពីការបង្ហាញ ឬស្ថាប់ទៅកើតក្នុងមហាអវិជ្ជការ ទំនាក់ទាយថា អារក្រកំយកស់ បើសេងរកលាកវិនិមិត្តខានប្រយោជន៍ ត្រាងសំដី ។

៨៣- នេះកាលត្រោះសមាសមួកទីបានឈរឱ្យ ធ្វាក់ពីក្រឹមត្រូវ ឬតាកំបង្ហបខ្ទាត់ត្រោះអង្គ ទំនាក់ទាយថា បើមានរាជរួមឱ្យបានទោសកើតឡើង និងវិភាគកើតឡើង និងវិភាគទីរីករាល់ ។

៨៤- នេះកាលត្រោះបានអាតិ សត្រូវកែរូបិត ដើម្បីមួយកដែនវិញ្ញា មានគីជ្ជជាស្ថុកចំណុះ នៅត្រូវប៉ែចាត់ដែនខោវិញ្ញា ទំនាក់ទាយថា បើមានរឿង កើតក្នុងត្រូវិនិច្ឆាត់ពេល តុំខោសោភិនិមិត្តប្រព័ន្ធសម្បត្តិទីនេះ ។

៨៥- នេះកាលនាងសុជាតា ទៅបង់ស្រែអាយុក្នុងវិការដើម្បីត្រោះប្រើប្រាស់ ត្រាងសំបុត្រិយ នាងកំបីចុះបាយសង្ឃ័យ ទំនាក់ទាយថា លូយាស់ បើចង់បានវគ្គី និងបានវគ្គីខោដិត ។

៨៦- នេះកាលនាងបញ្ចុបាតា បានប្រជែងដីស្អែ ដល់ត្រោះខិះការសាធារណៈជាយោបោះ អនិស្សាយនាងបានរួបអារក្រកំ នៅបានសម្បសុយិត្ត ទំនាក់ទាយថា បើបានទីនេះ និងបានពិត តែរបស់ខ្ងាងមិនឈូចាត់ថ្លែទេ ។

៨៧- នេះកាលនាងបង្ហាញកើតឡើងក្នុងក្រហាយ ត្រាងត្រាត់ប្រាសហិក្នុង និងមាតា បិតា ទំនាក់ទាយថា មិនឈូទេ បើទីកិច្ចការអីនិងជាទោស សត្រូវដែលខ្ពស់ ។

៨៨- នេះកាលត្រោះចេរិមត្តទៅស្វាត្រាយដែលរួមិនិមិត្ត ក្នុងត្រាងសំនចត្រោះ

អារម្មណ៍ទាំងអស់អនុ ចំនាយកាយថា បើស្ថិស្ថរកលាក សក្តារៈ និងបានសំរេច  
ដូចសេចក្តីប្រចាំថ្ងៃ ហើយនឹងឱ្យជួយ ។

៥៥- នេះកាលចុម្ភបន្ទុកត្រូវ កើតសេចក្តីអង្គភាពចង់សិក ព្រះគ្រឿងពាណិជ្ជកម្ម  
សំរេចព្រះអារម្មណ៍ ចំនាយកាយថា បើមានអូកទោស និងមានអូកចំណួយ ។

៥៥- នេះកាលសិប្បញ្ញចាំឆ្នោត ប្រព្រឹត្តអាមេរិកខ្លួន មិនធ្វើព្រះមាតាបីតា លុះ  
ស្អាយចំឡើងក្នុងបានឃើញ ចំនាយកាយថា មិនឈ្មោះ បើប្រកបការងារអីទែន្នៅ  
វិទ្យាសាស្ត្រចាន់ជាមិត្ត ។

៥៥- នេះកាលអង្គុជីមាកិកុមេខិត្តិមួនបិយុត្តាព្រកុម្មស្ថុក តុកជីវិញ្ញាតំតេចចេញ  
ផ្លូវការការបារិយេត្តាព្រមទាំង ចំនាយកាយថា បើស្ថិស្ថរការណាសក្តារៈ ត្រឹម  
ិនបានសំរេចដូចប្រចាំថ្ងៃ ។

៥៥- នេះកាលអហិរន៍:កុមា (អង្គុជីមា) ឡើប្រួលដែទម្ពុ តុករបៀបង់រាជជាសិស្ស  
៥០០នាក់ ចំនាយកាយថា បើបំរើមួចមេច សិងបានសំរេចដូចបំណាន ។

៥៥- នេះកាលអហិរន៍:កុមា (អង្គុជីមា) សំណាប់មនុស្សទៅនាក់លុះបានជួប  
ទិន្នន័យអង្គុជីមានុទ្ធផាន់ កំលែបង់អំពើអារក្រកំចោលបានបុសជាកិកុ ចំនាយ  
កាយថា អារក្រកំខាងដើម ឈូខាងចុង បើមានអូកទោសអីនិងមានអូកចំណួយ ។

៥៥- នេះកាលនាមអុមានិតិមានបានប្រអេសសំព័ំយ៉ាងពិសេស ដល់ព្រះ បច្ចេក តុម្ខ  
អិស្ស្រូវដើរីនាមឯកសារឯកសារឯកសារ បុរសចាំងម្នាក់យើង កាំងល្អាកី បើមិនរួច  
ចំនាយកាយថា ឈូយកសំរើប្រចាំថ្ងៃ ។

៥៥- នេះកាលនាមអនោជាន់ខ្លួនបុជាដ្ឋាននោះនៃព្រះពុទ្ធសម្បាព-សម្បុទ្ធសម្បាព  
ការិស្ស្រូវ នាមមានរូបធម្មចុងគ្នានោះនោះ ចំនាយកាយថា ឈូយកសំរើប្រចាំថ្ងៃ ។

៤៤៤៤៤៤៤៤

5	12	1	3	6	40	73	97	7	43
45	46	53	56	58	64	65	69	74	54
76	67	88	17	71	13	24	2	44	51
79	41	34	16	14	60	47	11	25	37
30	18	86	36	92	61	8	31	77	10
57	95	9	4	55	20	26	83	94	32
48	72	49	66	28	29	70	99	75	78
81	39	33	96	87	100	19	21	15	31
32	89	35	59	90	80	85	22	23	52
98	27	63	50	68	93	38	84	42	62

## ស្ថិត ក្រុមហ៊្រោះ

ផ្ទប់លេខ 72-73 និង 124 ផ្លាស់បន្ទី  
មានលក់ដូចនិងកាយ នូវសៀវភៅក្រោមប្រព័ន្ធបាន  
ជាតិសែលសៀវភៅក្រោដមិ ។

ទូរស័ព្ទលេខ : 012 938 392

: 012 255 835